

## សុវត្ថិភាពនៅតាមគេហដ្ឋានបទបញ្ជាសំរាប់ការគ្រប់គ្រង កូវីដ-១៩

ប្លង់មេរបស់រដ្ឋសម្រាប់សេដ្ឋកិច្ចមានសុវត្ថិភាព - សំខាន់ថ្នាក់ល្អ- ពណ៌ទឹកក្រូច

**បទបញ្ជាដែលបានកែសំរួលចេញថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១**

សូមអានបទបញ្ជានេះដោយយកចិត្តទុកដាក់។ ការរំលោភបំពានខានមិនបានអនុវត្តតាមបទបញ្ជានេះគឺជាបទឧក្រិដ្ឋដែលត្រូវផ្ដន្ទាទោសពិន័យដាក់ពន្ធនាគារឬទាំងពីរ។ (លេខកូដសុខភាពនិងសុវត្ថិភាព § ១២០២៧៥ និង លំដាប់លេខកូដក្រុងឡុងប៊ិច § ៨១២០.០៣០.A និង ៨.១២០.០៣០.E.៣)

សេចក្ដីសង្ខេប៖ បទបញ្ជា (បទបញ្ជា)របស់មន្ត្រីសុខភាពទីក្រុងឡុងប៊ិចនេះធ្វើវិសោធនកម្មនិងជំនួសរាល់សុវត្ថិភាពមុន ។ នៅបទបញ្ជា តាមផ្ទះ (បទបញ្ជា ជាមុន) ដែលចេញដោយមន្ត្រីសុខភាពឡុងប៊ិចដើម្បីគ្រប់គ្រងការរីករាលដាលនៃល្អិតវីរុសកូវីដ-១៩ (កូវីដ-១៩) នៅក្នុងទីក្រុងឡុងប៊ិច (ទីក្រុង) ។ បទបញ្ជានេះធ្វើវិសោធនកម្មបញ្ជាក់និងបន្តលក្ខខណ្ឌមួយចំនួននៃដីកាបទបញ្ជានេះជាមុនដើម្បីធានាបាននូវការឃ្លាតឆ្ងាយពីរាងកាយនិងទំនាក់ទំនងរវាងមនុស្សម្នាក់និងមនុស្សម្នាក់គឺមានកំណត់ដើម្បីកាត់បន្ថយអត្រានៃការបញ្ជូនកូវីដ-១៩។ ការផ្លាស់ប្តូរពីលំដាប់មុនត្រូវបានបន្ថែម។

នៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២០មន្ទីរសុខាភិបាលសាធារណៈកាលីហ្វ័រញ៉ា (CDPH) បានអនុវត្ត។ ប្លង់មេសម្រាប់សេដ្ឋកិច្ចដែលមានសុវត្ថិភាព(ប្លង់មេ) និងថ្នាក់ពណ៌ដែលបង្ហាញពីសកម្មភាពវិស័យនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញដោយផ្អែកលើអត្រាករណីក្នុងស្រុកនិងភាពវិជ្ជមាននៃការសាកល្បង។ គិតត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ ខោនធី Los Angeles រួមទាំងឡុងប៊ិចត្រូវបានចាត់តាំង “**ថ្នាក់ពណ៌ទឹកក្រូច**” (ប្លង់ពណ៌ទឹកក្រូច) ក្រោមប្លង់មេ។ បទបញ្ជានេះអនុញ្ញាតឱ្យវិស័យអាជីវកម្មនិងសកម្មភាពមួយចំនួននៅក្នុងតំបន់**ពណ៌ទឹកក្រូច**ដំណើរការជាមួយការកែប្រែ។ បទបញ្ជានេះចូលជាធរមាននៅថ្ងៃទី **៣១** ខែមីនាឆ្នាំ ២០២១ វេលាម៉ោង ១២ និង ១ នាទីព្រឹក។

បទបញ្ជានេះក៏ត្រូវបានចេញផងដែរដើម្បីធានាថាអ្នករស់នៅទីក្រុងនៅតែស្នាក់នៅក្នុងលំនៅដ្ឋានរបស់ពួកគេលើកលែងតែត្រូវបានអនុញ្ញាតនៅក្នុងបទបញ្ជានេះដើម្បីកំណត់ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្សេងទៀតនៅខាងក្រៅគ្រួសាររបស់ពួកគេទាំងក្នុងនិងក្រៅផ្ទះនិងកាត់បន្ថយហានិភ័យនៃការឆ្លងសហគមន៍នៃ កូវីដ-១៩។ កំណត់អន្តរកម្មរវាងសមាជិកមិនមែនគ្រួសារជាពិសេសនៅកន្លែងដែលមនុស្សនៅជិតគ្នាដោយគ្មានការបិទបាំងមុខឬបាំងមុខគឺចាំបាច់ដើម្បីបន្ថយការរីករាលដាលនៃ កូវីដ-១៩។ វាជាការចាំបាច់ដែលមនុស្សនិងអាជីវកម្មទាំងអស់នៅក្នុងទីក្រុងទទួលខុសត្រូវផ្ទាល់ខ្លួននិងធ្វើតាមរាល់ការដាក់កម្រិតនិងការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងការឆ្លងដែលតម្រូវដោយបទបញ្ជាសុខភាពនេះ។

បទបញ្ជានេះនឹងត្រូវបានកែលម្អនាពេលអនាគតដើម្បីឆ្លុះបញ្ចាំងពីបទបញ្ជារបស់រដ្ឋនិងបទបញ្ជារបស់មន្ត្រីសុខាភិបាលសាធារណៈនិងការណែនាំដែលកំណត់រចនាសម្ព័ន្ធលើវិស័យជំនួញសហគ្រាសគ្រឹះស្ថានឬសកម្មភាពដែលអាចបើកឡើងវិញជាមួយនឹងការកែប្រែជាក់លាក់ដោយផ្អែកលើតម្រូវការសុខភាពនិងសុវត្ថិភាពនិងក្នុងល្បឿនមួយ។ បង្កើតឡើងដើម្បីការពារសុខភាពនិងសុវត្ថិភាពហើយវាក៏អាចបណ្តាលសកម្មភាពនិងអាជីវកម្មជាក់លាក់ជាបន្តបន្ទាប់ដោយផ្អែកលើការកើន

ទំព័រទី ២

ឡើងករណីប្រចាំថ្ងៃ កូវីដ-១៩ការសម្រាកនៅមន្ទីរពេទ្យនិងអត្រាវិជ្ជមាន។ ប្រសិនបើលក្ខខណ្ឌ កូវីដ-១៩ក្នុងតំបន់ត្រូវបាន មន្ត្រីសុខាភិបាលអាចចេញបទបញ្ជាដែលតឹងរឹងជាងមន្ត្រីសុខាភិបាលសាធារណៈរបស់រដ្ឋ។

មន្ត្រីសុខាភិបាលនឹងបន្តតាមដានអត្រានៃការរាលដាលជំងឺ កូវីដ-១៩ភាពធ្ងន់ធ្ងរនៃជំងឺនិងមរណភាពដែលបណ្តាលមកពី ការកើតឡើង CDPHនិងមជ្ឈមណ្ឌលសំរាប់ត្រួតពិនិត្យនិងបង្ការជំងឺ (CDC) និងឥទ្ធិពលនៃបទបញ្ជានេះ។ ប្រសិនបើ ចាំបាច់ការបញ្ជាទិញនេះអាចត្រូវបានពង្រីកពង្រីកប្រសិនបើប្តូរដើម្បីការពារសុខភាពសាធារណៈ។

ដោយសារបទបញ្ជានេះអាចផ្លាស់ប្តូរបានដោយសារព័ត៌មាននិងការណែនាំថ្មីៗមនុស្សទាំងអស់ដែលស្ថិតនៅក្រោមបទ បញ្ជានេះរួមទាំងម្ចាស់អ្នកគ្រប់គ្រងឬប្រតិបត្តិករកន្លែងណាដែលជាកម្មវត្ថុនៃបទបញ្ជានេះតម្រូវឱ្យពិគ្រោះជាមួយមន្ត្រីសុខា ភិបាលនិងសេវាមនុស្សឡង់ប៊ិច។ គេហទំព័រ ([www.longbeach.gov/covid19](http://www.longbeach.gov/covid19))កំណត់អត្តសញ្ញាណរាល់ការផ្លាស់ប្តូរ ចំពោះបទបញ្ជានេះរួមទាំងពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងហើយត្រូវគោរពតាមការធ្វើបច្ចុប្បន្ន ភាពណាមួយរហូតដល់បទបញ្ជានេះត្រូវបានបញ្ចប់។

**ក្រោមសិទ្ធិអំណាចរបស់មណ្ឌលសុខភាពកាលីហ្វ័រនីញ៉ាផ្នែកសុខភាពនិងសុវត្ថិភាពលេខ១០១០៤០,  
១០១០៨៥, និង ១២០១៧៥, មន្ត្រីសុខភាពនៃទីក្រុងឡងប៊ិចជាអ្នកបញ្ជាដូចខាងក្រោម៖**

**កម្រិតការទូទៅសម្រាប់បុគ្គល**

- ១។ ស្នាក់នៅផ្ទះដោយមានករណីលើកលែងមានកំណត់។ មនុស្សគ្រប់រូបដែលរស់នៅក្នុងទីក្រុងឡងប៊ិចត្រូវតែស្នាក់នៅ កន្លែងស្នាក់នៅរបស់ពួកគេនៅពេលណាដែលអាចអនុវត្តបាន។ បុគ្គលដែលមិនរស់នៅក្នុងទីក្រុងនាពេលបច្ចុប្បន្នត្រូវ តែគោរពតាមរាល់តម្រូវការនៃបទបញ្ជានេះនៅពេលដែលនៅក្នុងទីក្រុង។
- ២។ ការប្រមូលផ្តុំ។ ការប្រមូលផ្តុំបុគ្គលពីគ្រួសារផ្សេងគ្នាហានិភ័យយ៉ាងសំខាន់នៃការបញ្ជូន កូវីដ-១៩ ពីព្រោះនៅពេល ដែលមនុស្សមកពីគ្រួសារផ្សេងគ្នាលាយគ្នាហានិភ័យនៃការឆ្លង កូវីដ-១៩ កើនឡើង។ រាល់ការជួបជុំសាធារណៈ និងឯក ជននៃចំនួនមនុស្សដែលកើតឡើងនៅខាងក្រៅគ្រួសារតែមួយត្រូវបានហាមឃាត់នៅក្នុងទីក្រុងលើកលែងតែគោល បំណងមានកំណត់ដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។ គ្មានអ្វីនៅក្នុងបទបញ្ជានេះហាមឃាត់សមាជិកនៃ គ្រួសារតែមួយពីការចូលរួមក្នុងសកម្មភាពដែលបានអនុញ្ញាតជាមួយគ្នាទេ។ ក្នុងករណីមានជម្លោះណាមួយរវាងផ្នែកនេះ និងពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងដោយអនុលោមតាមបទបញ្ជានេះតម្រូវការក្នុងពិធីសារត្រូវ គ្រប់គ្រង។

សម្រាប់គោលបំណងនៃបទបញ្ជានេះ “ គ្រួសារ ” គឺជាមនុស្សម្នាក់ឬច្រើននាក់ដែលរស់នៅក្នុងលំនៅដ្ឋានតែមួយហើយ មិនត្រូវរាប់បញ្ចូលទាំងស្ថានភាពរស់នៅក្រុមជាស្ថាប័នដូចជាអន្តេវាសិកដ្ឋានភាពមន្តអាគមវត្តអារាមអនុសញ្ញាឬ កន្លែងថែទាំលំនៅដ្ឋានហើយក៏មិនរាប់បញ្ចូលពាណិជ្ជកម្មផងដែរ។ ការរៀបចំការរស់នៅជាក្រុមដូចជាផ្ទះឡើងជិះ សណ្ឋាគារឬម៉ូតែល។ សម្រាប់គោលបំណងនៃបទបញ្ជានេះ “ ការប្រមូលផ្តុំ ” មានន័យថាជាស្ថានភាពសង្គមណាមួយ ដែលប្រមូលផ្តុំប្រជាជនមកពីក្រុមគ្រួសារផ្សេងៗគ្នាក្នុងពេលតែមួយនៅកន្លែងតែមួយឬកន្លែងតែមួយ។

អនុលោមតាមគោលការណ៍ណែនាំរបស់ CDPH ចេញផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលមានចំណងជើង ថា “ការណែនាំរបស់ CDPH សម្រាប់ការការពារការបញ្ជូនឆ្លង កូវីដ-១៩ សម្រាប់ការប្រមូលផ្តុំ” ដែលអាចរកឃើញនៅ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Guidance-for-the-Prevention-of-COVID-19-Transmission-for-Gatherings-November-2020.aspx>, ការជួបជុំឯកជនរបស់មនុស្សដែលមិនមែនជាសមាជិកគ្រួសារ តែមួយត្រូវតែគោរពតាមតម្រូវការដូចតទៅនេះ៖

- ក ។ ការចូលរួម ។ (១) ការជួបជុំឯកជនដែលរួមមានមនុស្សជាង ១៥ នាក់មកពី ៣ គ្រួសារជាងត្រូវបានហាមឃាត់។ នេះរួមបញ្ចូលទាំងអ្នករាល់គ្នាដែលមានវត្តមានរួមទាំងម្ចាស់ផ្ទះនិងភ្ញៀវ។ ចំនួនមនុស្សតូចជាងនេះហានិភ័យកាន់តែទាប។ (២) រក្សារហូតដល់ ៣ គ្រួសារនិងអតិបរមា ១៥ នាក់ដែលប្រាស្រ័យទាក់ទងគ្នាថេរីថេរក្នុងរយៈពេល។ ការចូលរួមក្នុងការប្រមូលផ្តុំគ្នាជាច្រើនជាមួយគ្រួសារនិងសហគមន៍ផ្សេងៗគ្នាប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងនិងការរីករាលដាលនៃ កូវីដ-១៩ ប្រសិនបើអ្នកចូលរួមម្នាក់ឬច្រើននាក់ត្រូវបានរកឃើញថាឆ្លងវីរុស។ ចូលរួមក្នុងការប្រមូលផ្តុំគ្នាជាច្រើនជាមួយក្រុមគ្រួសារឬក្រុមផ្សេងៗគ្នា។ (៣) មនុស្សមកពីក្រុមគ្រួសារដែលបានជ្រើសរើសដើម្បីជួបជុំគ្នាជាលក្ខណៈឯកជនគួរតែពិភាក្សានិងឯកភាពលើគោលការណ៍ក្រុមជាក់លាក់សម្រាប់ការកាត់បន្ថយហានិភ័យនៃការប៉ះពាល់ក្នុងចំណោមអ្នកចូលរួមនៅឯការជួបជុំឯកជនមុនពេលប្រជុំជាមួយគ្នា។ (៤) ម្ចាស់ផ្ទះនៃការជួបជុំឯកជនគួរប្រមូលឈ្មោះអ្នកចូលរួមទាំងអស់ហើយព័ត៌មានទំនាក់ទំនងក្នុងករណីចាំបាច់ត្រូវការទំនាក់ទំនងពេលក្រោយ។
- ខ ។ ទីតាំង ។ (១) រាល់ការជួបជុំឯកជនត្រូវបានលើកទឹកចិត្តធ្វើនៅខាងក្រៅ ។ ការប្រមូលផ្តុំក្នុងផ្ទះត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។ មិនដូចកន្លែងក្នុងផ្ទះទេខ្យល់និងខ្យល់នៅក្នុងទីធ្លាខាងក្រៅអាចជួយកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតព្រោះថា (COVID-១៩ អាចនៅតែមានខ្យល់នៅក្នុងបរិយាកាសក្នុងផ្ទះរាប់ម៉ោងរាប់ម៉ោង) ដែលអាចបង្កើនការផ្តោតអារម្មណ៍បានយូរ។ (២) ប្រសិនបើមានការប្រមូលផ្តុំនៅក្នុងផ្ទះបង្កើនចរន្តខ្យល់ស្រស់ដោយបើកបង្អួចឬទ្វារឱ្យបានច្រើនតាមតែអាចធ្វើទៅបានជាពិសេសនៅក្នុងបន្ទប់ដែលមនុស្សកំពុងជួបជុំគ្នា។ ការជួបជុំឯកជនត្រូវបានអនុញ្ញាតនៅក្នុងខ្សែសាធារណៈឬទីធ្លាក្រៅសាធារណៈផ្សេងទៀតទោះបីការជួបជុំក្រុមមិនទាក់ទងគ្នារហូតដល់ទៅបីគ្រួសារក៏កំពុងកើតឡើងនៅក្នុងសួនតែមួយឬទីធ្លាក្រៅផ្សេងទៀតដែរ។ ប្រសិនបើការប្រមូលផ្តុំបែបនេះច្រើនកំពុងកើតឡើងការលាយបញ្ចូលគ្នារវាងការប្រមូលផ្តុំក្រុមមិនត្រូវបានអនុញ្ញាតទេ។ (៤) ការជួបជុំឯកជនច្រើនគ្រួសារ ៣ និងអតិបរមា ១៥ នាក់អាចមិនត្រូវបានរៀបចំរួមគ្នាឬសំរាប់សំរួលរួមគ្នាក្នុងខ្សែសាធារណៈដដែលរីកនៃខាងក្រៅក្នុងពេលតែមួយ - នេះអាចជាការជួបជុំឯកជនលើសពីទំហំអនុញ្ញាត (៥) ការលាយបញ្ចូលគ្នារវាងការជួបជុំឯកជនដែលមិនទាក់ទងគ្នានៅទីសាធារណៈឬទីធ្លាក្រៅផ្សេងទៀតក្នុងពេលតែមួយត្រូវហាមឃាត់។ (៦) អ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញពី កូវីដ-១៩ អាចទៅជួបមនុស្សដែលចាក់វ៉ាក់សាំងពេញលេញក្នុងផ្ទះដោយមិនមានរបាំងឬការឃ្លាតឆ្ងាយពីរាងកាយក្នុងកន្លែងឯកជនតែប៉ុណ្ណោះ។ អ្នកដែលមានហានិភ័យទាបចំពោះជំងឺ covid-19 ធ្ងន់ធ្ងរនៅក្នុងផ្ទះដោយមិនពាក់របាំងឬឃ្លាតឆ្ងាយពីរាងកាយក្នុងកន្លែងឯកជនប៉ុណ្ណោះ។ ការ

លើកលែងនេះមិនត្រូវអនុវត្តចំពោះការកំណត់ជាសាធារណៈឡើយរួមទាំងតែមិនត្រូវបានកំណត់ចំពោះកន្លែង  
ថែទាំសុខភាពបូកកន្លែងធ្វើការឡើយ។ ការបញ្ជាទិញ“ ចាក់វ៉ាក់សាំងឱ្យបានពេញលេញ” មានន័យថាមនុស្ស  
ម្នាក់មានអាយុលើសពី ២ សប្តាហ៍បន្ទាប់ពីទទួលបានជូសទី ២ ក្នុងសេរីកូរីដ-១៩ វ៉ាក់សាំងឬលើសពី ២ សប្តា  
ហ៍បន្ទាប់ពីទទួលបានវ៉ាក់សាំងមួយ កូរីដ-១៩ ចំនួនមួយជូស។

គ។ រក្សាវាឱ្យខ្លី។ ការជួបជុំឯកជនគួរតែត្រូវបានកំណត់ត្រឹម ២ ម៉ោងឬតិចជាងនេះក្នុងរយៈពេល។ រយៈពេល  
កាន់តែយូរហានិភ័យនៃការឆ្លងកើនឡើង។

ឃ។ ឃ្លាត់ចម្ងាយរាងកាយនិងដៃអនាម័យ។(១) អ្នកចូលរួមទាំងអស់ត្រូវតែអនុវត្តតាមវិធានការណ៍វាស់វែងឃ្លាត់  
ចម្ងាយរាងកាយរួមទាំងការពាក់គម្របមុខដោយអនុលោមទៅតាមបទបញ្ជានេះនិងចម្ងាយឆ្ងាយពីរាងកាយ ៦  
ហ្វីតឬចំនួននេះសូម្បីតែពេលពាក់ស្រោមមុខក៏ដោយ។ (២) ទីធ្លាសម្រាប់ការប្រមូលផ្តុំក្នុងផ្ទះឬក្រៅត្រូវតែ  
មានទំហំធំល្មមដែលមនុស្សគ្រប់គ្នានៅឯការជួបជុំឯកជនអាចរក្សាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតពី  
សមាជិកមិនមែនគ្រួសារគ្រប់ពេល។(៣) កន្លែងអង្គុយត្រូវផ្តល់ចម្ងាយយ៉ាងតិច ៦ ហ្វីត (គ្រប់ទិសដៅ - ពីមុខ  
ទៅខាងក្រោយនិងចំហៀងទៅម្ខាង) រវាងគ្រួសារផ្សេងគ្នា។ (៤) កន្លែងសម្រាប់លាងដៃឬអនាម័យលាងដៃត្រូវ  
តែមានសម្រាប់អ្នកចូលរួមប្រើប្រាស់។ (៥) របស់របរដែលបានចែករំលែកអាចមិនត្រូវបានប្រើក្នុងពេលជួបជុំ  
ឯកជន។ តាមដែលអាចធ្វើទៅបានអាហារឬភេសជ្ជៈនៅឯការជួបជុំនៅខាងក្រៅត្រូវតែមាននៅក្នុងធុងដែល  
អាចប្រើបានតែមួយ។ ប្រសិនបើការផ្គត់ផ្គង់ប្រអប់ធុងតែមួយមិនអាចធ្វើទៅបានអាហារនិងភេសជ្ជៈត្រូវតែត្រូវ  
បានបម្រើដោយអ្នកចូលរួមម្នាក់ដែលលាងសម្អាតឬលាងអនាម័យដៃរបស់ពួកគេឱ្យបានញឹកញាប់និងពាក់  
របាំងមុខលើច្រមុះនិងមាត់របស់ពួកគេ។ របស់របរប្រើប្រាស់ដោយខ្លួនឯងពីធុងប្រអប់រួមអាចមិនត្រូវបានប្រើ  
ទេ។(៦) ការច្រៀងការសូត្រការស្រែកសាទរការស្រែកយំការហាត់ប្រាណនិងសកម្មភាពស្រដៀងគ្នាបង្កើនហា  
និភ័យនៃការឆ្លង កូរីដ-១៩ ពីព្រោះសកម្មភាពទាំងនេះបង្កើនការបញ្ចេញដំណក់ទឹកផ្លូវដង្ហើមនិងខ្យល់ចេញ  
ចូលបានល្អ។ ដោយសារតែបញ្ហានេះការច្រៀងការសូត្រការស្រែកយំការស្រែកអបអរនិងសកម្មភាពស្រដៀង  
គ្នាត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងចំពោះការប្រមូលផ្តុំដោយផ្ទាល់។

ង។ ច្រៀង, សូត, ស្រែក, ស្រែកអបអរនិងសកម្មភាពស្រដៀងគ្នា។ការច្រៀងការសូតការស្រែកអបអរការលើក  
កម្លាំងកាយសម្បទានិងសកម្មភាពស្រដៀងគ្នាបង្កើនហានិភ័យនៃការឆ្លងកូរីដ-១៩ ព្រោះសកម្មភាពទាំងនេះ  
បង្កើនការបញ្ចេញដំណក់ទឹកផ្លូវដង្ហើមនិងខ្យល់ចេញចូលបានល្អ។ ដោយសារតែបញ្ហានេះការច្រៀងការសូត  
ការស្រែកការស្រែកអបអរនិងសកម្មភាពស្រដៀងគ្នាត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនៅក្នុងផ្ទះនិងខាងក្រៅ  
ប៉ុន្តែប្រសិនបើវាកើតឡើងតំរូវការខាងក្រោមត្រូវបានអនុវត្ត៖។

- i. មនុស្សទាំងអស់ដែលកំពុងច្រៀងស្រែកច្រៀងស្រែកអបអរឬចូលរួមសកម្មភាពស្រដៀងគ្នានៅ  
ខាងក្រៅត្រូវរក្សាចម្ងាយផ្លូវ ៦ ហ្វីតពីអ្នកសំដែងនិងអ្នកទស្សនាផ្សេងទៀតប្រសិនបើពួកគេពាក់អាវ  
គ្របមុខឬចម្ងាយ ១២ ហ្វីតពីអ្នកសំដែងនិងអ្នកមើលផ្សេងទៀតប្រសិនបើ ពួកគេមិនពាក់ក្រវីលមុខ  
ទេ។

- ii. មនុស្សទាំងអស់ដែលកំពុងច្រៀងស្រែកច្រៀងស្រែកស្រែកអបអរឬចូលរួមសកម្មភាពស្រដៀងគ្នាក្នុង ផ្ទះត្រូវរក្សាចម្ងាយផ្លូវ ១២ ហ្វីតពីអ្នកសំដែងផ្សេងទៀតនិងចម្ងាយ ២៤ ហ្វីតពីអ្នកទស្សនា។ មនុស្ស ច្រៀងស្រែកច្រៀងស្រែកស្រែកហោកញ្ជ្រៀមឬចូលរួមសកម្មភាពស្រដៀងគ្នាក្នុងផ្ទះត្រូវពាក់បាំងមុខ គ្រប់ពេល។
- iii. មនុស្សដែលកំពុងច្រៀងឬច្រៀងត្រូវបានលើកទឹកចិត្តឱ្យធ្វើដូច្នោះដោយស្ងៀមស្ងាត់ (នៅកម្រិត សំឡេងនៃសម្លេងនិយាយធម្មតា) ។

ច ។ ឧបករណ៍ភ្លេង ។ ឧបករណ៍តន្ត្រីត្រូវបានអនុញ្ញាតតាមតម្រូវការនៅក្នុងផ្នែកនេះ។ ឧបករណ៍ភ្លេងជួយបង្កើនហា និភ័យនៃការឆ្លង កូវីដ-១៩ ពីព្រោះសកម្មភាពទាំងនេះបង្កើនការបញ្ចេញដំណកដង្ហើមនិងរំសេវខ្យល់ចូលទៅ ក្នុងអាកាស។ ដោយសារតែនេះសកម្មភាពទាំងនេះត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនៅក្នុងផ្ទះនិងខាងក្រៅប៉ុន្តែ ប្រសិនបើវាកើតឡើងតម្រូវការដូចខាងក្រោមត្រូវបានអនុវត្ត៖

- i. តន្ត្រីឧបករណ៍ភ្លេងត្រូវបានអនុញ្ញាតឱ្យនៅខាងក្រៅដរាបណាតន្ត្រីកររក្សាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតពីអ្នកសំដែងនិងអ្នកទស្សនាផ្សេងទៀតប្រសិនបើពួកគេពាក់អាវគ្របមុខឬចម្ងាយ ១២ ហ្វីតពី ចម្ងាយពីអ្នកសំដែងនិងអ្នកមើលផ្សេងទៀតប្រសិនបើពួកគេមិនពាក់ក្រវិលមុខ។
- ii. ឧបករណ៍តន្ត្រីត្រូវបានអនុញ្ញាតឱ្យនៅក្នុងផ្ទះដរាបណាតន្ត្រីកររក្សាចម្ងាយរាងកាយយ៉ាងតិច ១២ ហ្វីតពីអ្នកសំដែងផ្សេងទៀតនិងចម្ងាយរាងកាយ ២៤ ហ្វីតពីអ្នកទស្សនា។ មនុស្សដែលលេងភ្លេង ឧបករណ៍នៅក្នុងផ្ទះត្រូវឱ្យពាក់ស្បែកមុខគ្រប់ពេល។
- iii. តន្ត្រីករត្រូវតែមកពីគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ៣ ។ ការលេងឧបករណ៍ខ្យល់ (ឧបករណ៍ ណាមួយដែលលេងដោយមាត់ដូចជាត្រែប៊ូផ្លូវីណាត) ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងហើយប្រសិនបើ លេងគួរតែប្រើរបាំងក្រណាត់ការពារឬយ៉ាងតិចនៅលើកណ្តឹងឧបករណ៍ឬនៅចុងបញ្ចប់នៃឧបករណ៍ ដើម្បីការពារពីការរាលដាល។ ញើសដំណក់ទឹកប្រសិនបើតន្ត្រីត្រូវបានចាក់វាត្រូវបានគេណែនាំឱ្យធ្វើ ឱ្យសម្លេងស្ងាត់ល្មមដែលអ្នកចូលរួមអាចនិយាយជាសំឡេងធម្មតាដោយមិនស្រែក

ឆ ។ នៅផ្ទះពេលយប់ ។ អ្នកដែលមានរោគសញ្ញាដូចជាកូវីដ-១៩ (គ្រុនក្តៅក្អកដង្ហើមខ្លីញាក់ញើសពេលយប់យឺ បំពង់កក្អកចង្កោរក្អកគួរសរសៃកម្លាំងសាច់ដុំឬឈឺខ្លួនឈឺក្បាលច្រឡំឬបាត់បង់រសជាតិ / ជុំភ្លិន) ត្រូវតែនៅ ផ្ទះនិងមិនទាក់ទងជាមួយអ្នកណាម្នាក់នៅខាងក្រៅគ្រួសារ។

ជ ។ អ្វីដែលត្រូវធ្វើប្រសិនបើអ្នកឈឺដោយ កូវីដ-១៩ ។ អ្នកដែលវិវឌ្ឍន៍ កូវីដ-១៩ ក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពី ចូលរួមការប្រជុំឯកជនត្រូវតែជូនដំណឹងដល់មន្ទីរសុខាភិបាលនិងសេវាកម្មឡុងប៊ិចតាមលេខ ៥៦២-៥៧០- INFO[ 562-570- INFO ] ហើយគួរតែជូនដំណឹងដល់អ្នកចូលរួមដទៃទៀតឱ្យបានឆាប់ទាក់ទងនឹងការប៉ះពាល់។

៣ ។ មនុស្សវ័យចំណាស់និងបុគ្គលគ្រប់វ័យដែលមានលក្ខខណ្ឌសុខភាពជាមូលដ្ឋាន។ យោងតាម CDC និង CDPH បានអោយ ដឹងថាមនុស្សចាស់និងបុគ្គលដែលមានជម្ងឺមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរពីកូវីដ-១៩ ។ សូមមើល <https://www.cdc.gov/coronavirus/2019-ncov/need-extra-precautions/index.html>; សូមមើលផងដែរ



[19/PublicHealthGuidanceSelfIsolationforOlderAdultsandThoseWhoHaveElevatedRisk.aspx](https://www.cdph.ca/Programs/CID/DCDC/Pages/COVID-19/PublicHealthGuidanceSelfIsolationforOlderAdultsandThoseWhoHaveElevatedRisk.aspx).

ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុងដែលមានអាយុ ៦៥ ឆ្នាំឬលើសពីនេះនិងមនុស្សគ្រប់វ័យដែលមានស្ថានភាពសុខភាពត្រូវបានជម្រុញឱ្យស្នាក់នៅក្នុងទីជំរករបស់ពួកគេលើកលែងតែចាំបាច់ដើម្បីស្វែងរកការថែទាំវេជ្ជសាស្ត្រដើម្បីទទួលបានស្បៀងអាហាររឹកត្រូវការរបស់ចាំបាច់ផ្សេងៗ។ មនុស្សនៅក្នុងប្រភេទទាំងនេះគួរតែជៀសវាងការជួបជុំណាមួយ។ និយោជកគួរផ្តល់ការងារទូរគមនាគមន៍បូកន្លែងស្នាក់នៅផ្សេងទៀតដល់មនុស្សអាយុ ៦៥ ឆ្នាំឬចាស់ជាងនេះនិង / ឬមនុស្សដែលមានស្ថានភាពសុខភាពមូលដ្ឋាននៅពេលណាដែលអាចធ្វើទៅបាន។

៤។ វិធានការវាស់វែងចម្ងាយផ្នែករាងកាយដែលចាំបាច់សម្រាប់បុគ្គលម្នាក់ៗនៅខាងក្រៅកន្លែងស្នាក់នៅរបស់ពួកគេ។ មនុស្សគ្រប់រូបដែលចាកចេញពីលំនៅដ្ឋានរបស់ពួកគេសម្រាប់សកម្មភាពដែលបានអនុញ្ញាតដែលបានកំណត់ដូចខាងក្រោមត្រូវតែគោរពយ៉ាងតឹងរឹងជាមួយនឹងវិធានការណ៍វាស់វែងចម្ងាយផ្នែករាងកាយដែលរួមមានដូចខាងក្រោម៖

- ក។ រក្សាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតពីបុគ្គលផ្សេងៗសូម្បីតែពេលពាក់ស្រោមមុខក៏ដោយ
- ខ។ ចូលរួមសកម្មភាពក្រៅផ្ទះជំនួសឱ្យក្នុងផ្ទះពេលណាអាចធ្វើទៅបាន
- គ។ លាងដៃជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ម្ភៃវិនាទីឬប្រើអនាម័យដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន
- ឃ។ គ្របដណ្តប់ការក្អកក្អាយណាស់ (ចូលដៃអាវកែងដៃឬជាលិកាមិនមែនដៃទេ)
- ង។ ជារៀងទាត់សម្អាតនិងលាងសម្លាប់មេរោគលើប៉ះផ្ទៃដែលខ្ពស់
- ច។ ជៀសវាងការចាប់ដៃគ្នា
- ឆ។ ជៀសវាងរាល់ការប្រាស្រ័យទាក់ទងក្នុងសង្គមក្រៅគ្រួសារពេលមានជំងឺ
- ជ។ ពាក់ស្រោមមុខ។ អនុលោមតាមការណែនាំរបស់ CDPH ដែលមានចំណងជើងថា “ការណែនាំសម្រាប់ការប្រើប្រាស់គម្របមុខ” ដែលអាចរកបាននៅ <https://www.cdph.ca/Programs/CID/DCDC/Pages/COVID-19/guidance-for-face-coverings.aspx> បទបញ្ជានេះតម្រូវអោយមនុស្សគ្រប់រូបពាក់មុខគ្របលើច្រមុះនិងមាត់គ្រប់ពេលដែលពួកគេចាកចេញពីកន្លែងស្នាក់នៅរបស់ខ្លួនលើកលែងតែមានការលើកលែងណាមួយខាងក្រោមនេះ។ នេះរួមបញ្ចូលទាំងការពាក់គម្របមុខពេលធ្វើអាជីវកម្ម។ តាមលទ្ធភាពដែលអាចធ្វើទៅបានមនុស្សគ្រប់រូបគួរជៀសវាងបរិភោគនិងផឹកនៅតាមទីសាធារណៈដើម្បីការពារពីតម្រូវការក្នុងការដោះគម្របមុខចេញ។ ការពាក់គម្របមុខកាត់បន្ថយហានិភ័យនៃការឆ្លងទៅអ្នកដទៃ។ បុគ្គលខាងក្រោមត្រូវបានរួចផុតពីតម្រូវការនៃការគ្របមុខ៖
  - i. មនុស្សដែលមានអាយុពីរឆ្នាំឬក្រោម, ដោយសារតែហានិភ័យនៃការចប់ដង្ហើម។
  - ii. អ្នកដែលមានស្ថានភាពសុខភាពស្ថានភាពសុខភាពផ្លូវចិត្តឬពិការភាពដែលការពារការពាក់ស្រោមមុខនេះរួមបញ្ចូលទាំងអ្នកដែលមានស្ថានភាពសុខភាពដែលអ្នកដែលពាក់ស្រោមមុខអាចស្ទុះដកដង្ហើមឬអ្នកដែលសន្លប់មិនមានសមត្ថភាពឬមិនអាចយកគម្របមុខចេញដោយគ្មានជំនួយ។ លក្ខខណ្ឌបែបនេះគឺកម្រណាស់។ អ្នកដែលត្រូវបានលើកលែងពីការពាក់ស្រោមមុខដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្រដែលត្រូវបានជួលឱ្យធ្វើការទាក់ទងនឹងការរៀងទាត់ជាមួយអ្នកដទៃគួរតែពាក់នូវជំរើសដែលមិនរឹតត្បិតដូចជាវីនីតាការពារមុខជាមួយព្រាបនៅលើតែមខាងក្រោមដរាបណាលក្ខខណ្ឌអនុញ្ញាតរបស់ពួកគេវា។

- III. មនុស្សពិការភ្នែកឬប្រាស្រ័យទាក់ទងជាមួយមនុស្សម្នាក់ដែលមានបញ្ហាខ្សោយនៃការស្តាប់ដែលជាកន្លែងដែលមានសមត្ថភាពមើលឃើញមាត់គឺចាំបាច់សម្រាប់ការប្រាស្រ័យទាក់ទង។
- IV. អ្នកដែលពាក់ស្រោមមុខនឹងបង្កើតហានិភ័យដល់អ្នកដែលទាក់ទងនឹងការងាររបស់ពួកគេដូចដែលបានកំណត់ដោយនិយតករមូលដ្ឋានរដ្ឋឬសហព័ន្ធឬគោលការណ៍ណែនាំសុវត្ថិភាពនៅកន្លែងធ្វើការ។
- V. អ្នកដែលធ្វើដំណើរក្នុងឡានតែម្នាក់ឯងឬតែម្នាក់ឯងជាមួយសមាជិកគ្រួសារ។
- VI. មនុស្សដែលកំពុងធ្វើការនៅក្នុងការិយាល័យឬបន្ទប់តែម្នាក់ឯង។
- VII. អ្នកដែលកំពុងបរិភោគឬផឹកយ៉ាងសកម្មផ្តល់ឱ្យថាពួកគេអាចរក្សាចម្ងាយយ៉ាងតិច ៦ ហ្វីតពីមនុស្សដែលមិនមែនជាសមាជិកគ្រួសារតែមួយហើយពួកគេមិនបរិភោគឬផឹកយ៉ាងសកម្មនៅកន្លែងដែលបរិភោគឬផឹកដែលហាមឃាត់។ បទបញ្ជានេះ។
- VIII. មនុស្សដែលមិននៅក្នុងគ្រួសារពីអ្នកដទៃដែលនៅខាងក្រៅនិងរក្សាចម្ងាយឆ្ងាយយ៉ាងតិច៦ហ្វីត។ មនុស្សបែបនេះត្រូវតែមានមុខគ្របលើពួកគេគ្រប់ពេលវេលាហើយត្រូវពាក់វាប្រសិនបើពួកគេស្ថិតនៅចម្ងាយ ៦ ហ្វីតពីអ្នកដទៃដែលមិនមាននៅក្នុងគ្រួសារ។
- IX. អ្នកដែលកំពុងទទួលការព្យាបាលវេជ្ជសាស្ត្រដែលទាក់ទងនឹងច្រមុះឬមុខដែលការដកចេញនូវមុខជាបណ្តោះអាសន្នគឺចាំបាច់ដើម្បីធ្វើការព្យាបាល។
- X. កម្មករនិយោជិតដែលត្រូវពាក់ឧបករណ៍ការពារដង្ហើម។

៥។ សកម្មភាពដែលបានអនុញ្ញាត។ “ សកម្មភាពដែលត្រូវបានអនុញ្ញាត” ខាងក្រោមត្រូវបានអនុញ្ញាតដោយបទបញ្ជាសុខភាពនេះដែលបានផ្តល់ជូននូវវិធានការណ៍វាស់វែងផ្នែករាងកាយទាំងអស់ដែលរួមមានការពាក់មុខលើមាត់និងច្រមុះមួយនៅពេលដែលចូលរួមក្នុងសកម្មភាពដែលអនុញ្ញាត៖

- ក។ អនុវត្តការងារសម្រាប់ឬចូលដំណើរការអាជីវកម្មឬសេវាកម្មដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះរួមទាំងអនុវត្តប្រតិបត្តិការមូលដ្ឋានអប្បបរមាសម្រាប់អាជីវកម្មដែលត្រូវបានបិទឬប្រតិបត្តិការពីចម្ងាយ។
- ខ។ ធ្វើដំណើរដើម្បីចូលរួមនិងចូលរួមសកម្មភាពណាមួយដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ
- គ។ ចូលរួមក្នុងសកម្មភាពឬបំពេញភារកិច្ចដែលចាំបាច់ចំពោះសុខភាពនិងសុវត្ថិភាពឬដើម្បីសុខភាពនិងសុវត្ថិភាពគ្រួសារឬសមាជិកគ្រួសារ (រួមទាំងសត្វចិញ្ចឹម)
- ឃ។ ទទួលបានសេវាកម្មឬការផ្គត់ផ្គង់ចាំបាច់សម្រាប់ខ្លួនគេនិងសមាជិកគ្រួសារឬសមាជិកគ្រួសារឬដើម្បីផ្តល់សេវាឬការផ្គត់ផ្គង់ទាំងនោះដល់អ្នកដទៃ
- ង។ ចូលរួមក្នុងការកម្សាន្តក្រៅនិងហាត់ប្រាណយ៉ាងសកម្ម (រួមទាំងសកម្មភាពក្រៅជាមួយសត្វចិញ្ចឹម) តែម្នាក់ឯងឬជាមួយសមាជិកគ្រួសារតែមួយដូចជាការដើរជិះកង់ឡើងភ្នំការរត់និងបើមិនដូច្នោះទេត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។
- ច។ ចូលរួមក្នុងគោលបំណងរបស់រដ្ឋាភិបាលដែលមានអាណត្តិស្របច្បាប់ដូចជាការចូលទៅកាន់តុលាការសង្គមនិងសេវាកម្មរដ្ឋបាលឬអនុលោមតាមបទបញ្ជានៃការអនុវត្តច្បាប់ឬតុលាការ។

ឆ ។ ចូលរួមក្នុងពិធីសាសនាដោយផ្ទាល់ឬពិធីវីដេអូនៅខាងក្រៅ

ជ ។ ចូលរួមក្នុងក្បួនដង្ហែរយានយន្ត។ អ្នកចូលរួមនិងម្ចាស់ផ្ទះនៃក្បួនដង្ហែរយានយន្តត្រូវគោរពតាមរាល់តម្រូវការត្រួតពិនិត្យចរាចរណ៍ក្នុងមូលដ្ឋាននិងរដ្ឋនិងច្បាប់រដ្ឋនិងមូលដ្ឋានដែលអាចអនុវត្តបាន។ ក្នុងនាមជាអ្នកស្រុកទាំងអស់ត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែករណីលើកលែងដែលមានកំណត់ការដង្ហែរតាមយានយន្តត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។ និង

ឈ ។ ការប្រមូលផ្តុំនយោបាយនិងការប្រមូលផ្តុំតវ៉ា។ អនុលោមតាមគោលការណ៍ណែនាំដែលចេញដោយមន្ត្រីសុខាភិបាលសម្រាប់“ សកម្មភាពត្រូវបានការពារ៖ តើខ្ញុំអាចចូលរួមក្នុងការប្រមូលផ្តុំនយោបាយនិងការប្រមូលផ្តុំតវ៉ាបានទេ?”ដែលអាចត្រូវបានរកឃើញនៅ <https://covid19.ca.gov/stay-home-except-for-essential-needs/> ការប្រជុំនយោបាយដោយផ្ទាល់និងការជួបជុំតវ៉ាត្រូវបានអនុញ្ញាតឱ្យនៅខាងក្រៅហើយផ្តល់ថាចម្ងាយរវាងរាងកាយនិងក្រុមមនុស្សពីក្រុមគ្រួសារផ្សេងៗគ្នារាប់បញ្ចូលទាំងមន្ត្រីសន្តិភាពឯកសណ្ឋាននិងបុគ្គលិកសុវត្ថិភាពសាធារណៈដទៃទៀតដែលត្រូវបានថែរក្សាគ្រប់ពេល។ ការប្រជុំនយោបាយនិងការប្រមូលផ្តុំតវ៉ានៅខាងក្នុងផ្ទះត្រូវហាមឃាត់។ បុគ្គលដែលចូលរួមក្នុងការប្រជុំនយោបាយនិងការប្រមូលផ្តុំតវ៉ានឹងប្រកាន់ខ្ជាប់នូវវិធានការណ៍ផ្សេងៗទាក់ទងនឹងរាងកាយ។ ផ្នែកនេះមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំប្រតិបត្តិការអាជីវកម្មឬសកម្មភាពណាមួយដែលហាមឃាត់ដោយបទបញ្ជានេះឡើយ។

ញ ។ អ្នកដែលជួបប្រទះនឹងភាពគ្មានផ្ទះសំបែងត្រូវបានរួចផុតពីផ្នែកនេះប៉ុន្តែត្រូវបានជម្រុញឱ្យមានទីជំរកនិងគោរពតាមវិធានការណ៍វាស់វែងចម្ងាយផ្នែករាងកាយ។

៦ ។ និយោជិករបស់រដ្ឋាភិបាល។ បទបញ្ជានេះចាត់ទុកនិយោជិកនៃទីភ្នាក់ងាររដ្ឋាភិបាលដែលធ្វើការនៅក្នុងវគ្គសិក្សានិងវិសាលភាពនៃការងារសេវាកម្មសាធារណៈរបស់ពួកគេគឺជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ក ។ បទបញ្ជានេះប្រកាសថាបុគ្គលិករដ្ឋាភិបាលទាំងអស់ត្រូវមានការរិះគន់រាប់បញ្ចូលទាំងអ្នកផ្តល់សេវាថែទាំសុខភាពនិងអ្នកឆ្លើយតបបន្ទាន់ប៉ុន្តែមិនមានកំណត់ទេ។

ខ ។ ខណៈពេលដែលបុគ្គលិករដ្ឋាភិបាលទាំងអស់មានសារៈសំខាន់និយោជិកដែលត្រូវបានគេហៅឱ្យបម្រើក្នុងសមត្ថភាពបុគ្គលិកសេវាកម្មគ្រោះមហន្តរាយត្រូវតែមានដើម្បីបម្រើដល់សាធារណជនឬជួយក្នុងការឆ្លើយតបឬបន្តកិច្ចប្រឹងប្រែងក្នុងកំឡុងពេលមានវិបត្តិសុខាភិបាលសាធារណៈដល់កម្រិតអតិបរិមាដែលត្រូវបានកំណត់ដោយច្បាប់។

គ ។ តាមលំដាប់លំដោយនេះមិនមានកំរិតណាឡើយ(ក)អ្នកឆ្លើយតបដំបូងចូលទៅកាន់គេហទំព័រដែលមានឈ្មោះក្នុងដីកានេះក្នុងគ្រាអាសន្នឬ(ខ)មន្ត្រីមូលដ្ឋានរដ្ឋឬសហព័ន្ធមន្ត្រីស៊ើបអង្កេតឬបុគ្គលិកពេទ្យឬបុគ្គលិកអនុវត្តច្បាប់ពី អនុវត្តការកិច្ចស្របច្បាប់របស់ពួកគេនៅទីតាំងដែលមានឈ្មោះក្នុងលំដាប់នេះ។

ឃ ។ ទីភ្នាក់ងាររដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងអនុវត្តតាមបទបញ្ជានេះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដោយមានករណីលើកលែងដែលចាំបាច់ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការសំខាន់ៗរបស់រដ្ឋាភិបាល។



### **តម្រូវការទូទៅសម្រាប់អាជីវកម្ម**

៧។ អាជីវកម្មនិងផ្នែកដែលបានអនុញ្ញាត។ ផ្នែកនៅក្នុងផ្នែកនេះអាចដំណើរការបាននៅពេលដែលជម្រើសពីចម្ងាយ (ទូរគមនាគមន៍) មិនអាចធ្វើទៅបានដែលផ្តល់ជូនថាៈការបិទបាំងមុខត្រូវបានពាក់ស្របតាមបទបញ្ជានេះ។ ការឃ្លាតឆ្ងាយពីរាងកាយមានកំពស់ ៦ ហ្វីតឬខ្ពស់ជាងនេះត្រូវបានរក្សា។ រាល់វិធានការទាក់ទងនឹងរាងកាយត្រូវបានប្រកាន់ខ្ជាប់។ ហើយប្រតិបត្តិការត្រូវបានធ្វើឡើងស្របតាមបទបញ្ជានិងរដ្ឋនេះនិងការណែនាំក្នុងតំបន់ដែលរួមបញ្ចូលទាំងពិធីសារជាក់លាក់ណាមួយដែលចេញដោយក្រុង - ក្រុងដែលទាមទារដោយមន្ត្រីសុខាភិបាលក្នុងរដ្ឋប្រចាំនៅក្នុងបទបញ្ជានេះ។

ក។ សួនកម្សាន្តនិងសួនកម្សាន្ត។ មានប្រសិទ្ធភាពនៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ឧទ្យានកំសាន្តនិងឧទ្យានកម្សាន្តអាចដំណើរការដោយអនុលោមតាមតម្រូវការក្នុងផ្នែកនេះនិងការណែនាំណាមួយដែលតម្រូវដោយរដ្ឋដែលអាចរកឃើញនៅ <https://covid19.ca.gov/industry-guidance/>។ ការកាន់កាប់នៅសួនកម្សាន្តនិងសួនកម្សាន្តត្រូវបានកំណត់ត្រឹម ២៥% នៃឧទ្យានសរុប នៃការកាន់កាប់អតិបរមាសម្រាប់ប្រតិបត្តិការទាំងក្នុងផ្ទះនិងក្រៅ។ នៃឧទ្យាន។ ការទទួលទានអាហារក្នុងផ្ទះនៅសួនកម្សាន្តនិងឧទ្យានកម្សាន្តត្រូវបានកំណត់ត្រឹម ២៥% នៃបន្ទុកអតិបរមានៃការកាន់កាប់ក្នុងផ្ទះនិងត្រូវគោរពតាមតម្រូវការសម្រាប់ភោជនីយដ្ឋាននៅក្នុងលំដាប់នេះ។ សមត្ថភាពក្នុងផ្ទះត្រូវតែរួមបញ្ចូលការរឹតត្បិតពេលវេលាស្របតាមការណែនាំរបស់រដ្ឋ។ ក្រុមដែលទៅលេងឧទ្យានត្រូវតែត្រូវបានកំណត់ឱ្យមានចំនួនអតិបរមាពី ១០ នាក់មកពីគ្រួសារផ្សេងៗគ្នាឬមានចំនួនអតិបរមាពី ១៥ នាក់មកពី ៣ គ្រួសារផ្សេងគ្នាដោយមិនមានការសន្ទនាគ្នាជាក្រុម (ឧ។ មនុស្សមិនអាចជំនួសឬចេញពីក្រុម) ។ ឧទ្យានត្រូវតែអនុវត្តកម្មវិធីសាកល្បងកម្មករប្រចាំសប្តាហ៍ស្របតាមការណែនាំរបស់រដ្ឋ។ ការចូលរួមនៅឧទ្យានត្រូវតែមានកំណត់សម្រាប់តែភ្ញៀវទេសចរនៅក្នុងរដ្ឋប៉ុណ្ណោះ។ សំបុត្រត្រូវទិញតែតាមអ៊ិនធឺណែតប៉ុណ្ណោះ។ ការលក់សំបុត្រដើរឡើងត្រូវបានអនុញ្ញាត។ ប្រតិបត្តិការឧទ្យានត្រូវតែប្រមូលឈ្មោះនិងព័ត៌មានទំនាក់ទំនងពេញលេញ (រួមទាំងលេខទូរស័ព្ទ) របស់អ្នកទិញសំបុត្រសម្រាប់ការទាក់ទងចាំបាច់។

### **បញ្ហា**

- i. បារីរួមទាំងហាងស្រា និងគ្រឿងបរិក្ខារប្រហាក់ប្រហែលដែលមិនមានលិខិតអនុញ្ញាតភោជនីយដ្ឋានដែលចេញដោយទីក្រុងក្នុងការផ្តល់អាហារអង្គុយរួមគុណភាពពេលល្ងាចអាចបម្រើស្រាដល់អតិថិជនដែលអង្គុយនៅតុក្រៅតែតាមពិធីសារសម្រាប់បារីដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់ជាមួយឧបសម្ព័ន្ធ ២។ បារីប្រតិបត្តិអនុលោមតាមផ្នែកនេះមិនតម្រូវឱ្យលក់អាហារបំប៉នបូណាជាមួយនឹងការលក់ឬសេវាកម្មអាល់កុលដើម្បីប្រតិបត្តិការនៅខាងក្រៅឡើយ។ ប្រតិបត្តិការក្នុងផ្ទះដែលមិនបម្រើអាហារបំប៉នបូណាតាមបទបញ្ជានេះត្រូវហាមឃាត់។
- ii. ការលក់ឬសេវាកម្មម្ហូបអាហារនិងភេសជ្ជៈរួមទាំងគ្រឿងស្រវឹងត្រូវបានហាមឃាត់សម្រាប់ការទទួលទានដោយអតិថិជនដែលមិនបានអង្គុយនៅតុបម្រើសេវាកម្ម។ ការលក់ឬសេវាកម្មគ្រឿងស្រវឹងត្រូវបានហាមឃាត់សម្រាប់តែការប្រើប្រាស់នៅក្នុងផ្ទះនៅតាមបារី។ រាល់អតិថិជនទាំង

អស់ត្រូវពាក់ម៉ាស់បិទមុខគ្រប់ពេលវេលានៅតាមគ្រឹះស្ថានដែលអនុលោមតាមផ្នែកនេះ ដែលអាចត្រូវបានដកចេញតែក្នុងអំឡុងពេលដែលអតិថិជនកំពុងបរិភោគឬផឹក។

គ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងសេវាកម្មវេជ្ជសាស្ត្របន្ទាន់និងការថែរក្សា ធ្មេញអាចប្រតិបត្តិការដោយផ្ទាល់ក្នុងករណីដែលការធ្វើទូរគមនាគមន៍មិនអាចធ្វើទៅបានដោយអនុលោម ទៅតាមគោលការណ៍ឧស្សាហកម្មជាក់លាក់ដែលចេញដោយទីក្រុងនិងគោលការណ៍ឧស្សាហកម្មជាក់លាក់ ។ ទូរគមនាគមន៍ត្រូវបានលើកទឹកចិត្តនៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន។ ការងារការិយាល័យសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនៅពេលអាចធ្វើទៅបានដើម្បីកំណត់ចំនួន បុគ្គលិកនៅក្នុងការិយាល័យដើម្បីឱ្យនិយោជិករក្សាចម្ងាយយ៉ាងតិច ៦ ហ្វីតពីមួយទៅមួយយ៉ាងងាយស្រួល នៅគ្រប់ពេលដែលអាចអនុវត្តបាន។ ការងារការិយាល័យសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗត្រូវតែដំណើរ ការស្របតាមឯកសារ ពិធីសារការិយាល័យការិយាល័យ ដូចបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជា ឧបសម្ព័ន្ធដីសម្រាប់គោលបំណងនៃបទបញ្ជានេះ៖ “ការិយាល័យការិយាល័យ” រួមបញ្ចូលទាំងអគារបន្ទប់ឬ តំបន់ផ្សេងទៀតដែលនិយោជិករបស់អង្គការអនុវត្តការងាររដ្ឋបាលដើម្បីគាំទ្រនិងដឹងវត្តនិងគោលដៅរបស់ អង្គការមួយនិងមិន អនុវត្តចំពោះប្រតិបត្តិការផលិតឬចែកចាយ។

ឃ។ កន្លែងថែទាំកុមារ។ កន្លែងថែទាំកុមារត្រូវដំណើរការក្រោមលក្ខខណ្ឌដូចតទៅនេះ៖

- i. កុមារគួរស្ថិតនៅជាក្រុមតូចតាមដែលអាចធ្វើទៅបាន។ វាមានសារៈសំខាន់ណាស់ក្នុងការរក្សា កុមារនិងគ្រូបុគ្គលិកដែលជាមួយក្រុមនីមួយៗនិងរាប់បញ្ចូលកុមារពីក្រុមគ្រួសារតែមួយនៅ ក្នុងក្រុមតែមួយក្នុងកម្រិតមួយដែលអាចធ្វើទៅបាន។
- ii. កុមារមិនត្រូវផ្លាស់ប្តូរពីក្រុមមួយទៅក្រុមមួយទៀតទេ
- iii. ប្រសិនបើមានកុមារច្រើនជាងមួយ (១) ក្រុមត្រូវបានគេយកចិត្តទុកដាក់នៅតាមមណ្ឌលមួយ (១) ក្រុមនីមួយៗនឹងស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកមួយ។ ក្រុមមិនត្រូវលាយបញ្ចូលគ្នាឡើយ។ និង
- iv. អ្នកផ្តល់សេវាថែទាំកុមារត្រូវនៅតែជាមួយកុមារមួយក្រុម។
- v. ប្រកាន់ខ្ជាប់នូវឯកសារ “គោលការណ៍ណែនាំរបស់មន្ទីរសុខាភិបាលនិងសេវាមនុស្សនៅឡុងប៊ិ ចសម្រាប់អ្នកផ្តល់ការថែទាំនិងការអប់រំបឋម” និង ពិធីសារសម្រាប់កម្មវិធីផ្តល់ការថែទាំពេលថ្ងៃ សម្រាប់កុមារដែលមានវ័យសិក្សា ដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់ជា ឧបសម្ព័ន្ធ យ [Z]
- vi. លក្ខខណ្ឌផ្សេងៗដែលតម្រូវដោយក្រសួងសេវាកម្មសង្គមនៃរដ្ឋកាលីហ្វ័រញ៉ារកឃើញ នៅ [https://www.cdss.ca.gov/Portals/9/CCLD/PINs/2020/CCP/PIN\\_20-06-CCP.pdf](https://www.cdss.ca.gov/Portals/9/CCLD/PINs/2020/CCP/PIN_20-06-CCP.pdf)

ង។ ជំរុំថ្មី។ ជំរុំថ្មីអាចប្រតិបត្តិការស្របតាមឯកសារ ពិធីសារបោះជំរុំថ្មី ដូចបានកែប្រែពីពេលមួយទៅពេលមួយ ភ្ជាប់ជាឧបសម្ព័ន្ធទី ង [N]។

ច ។ ក្នុងប្រតិបត្តិការបើកបរចូល ប្រតិបត្តិការបើកឡានចូលទាំងរោងភាពយន្តនិងភោជនីយដ្ឋានអាចដំណើរការបានបើមានការអនុញ្ញាតដែលចេញដោយទីក្រុងដែលតម្រូវសម្រាប់សកម្មភាពដែលទទួលបានហើយអនុលោមតាមការណែនាំដែលចេញដោយរដ្ឋដែលរកឃើញនៅ

<https://files.covid19.ca.gov/pdf/guidance-movie-theaters--en.pdf>. ប្រតិបត្តិការបើកឡានត្រូវស្ថិតនៅក្រោមការរឹតបន្តឹងដូចខាងក្រោម៖ (១) យានយន្តត្រូវមានចន្លោះពីគ្នាយ៉ាងតិច ៦ ហ្វីត។ (២) ការប្រមូលផ្តុំនៅខាងក្រៅយានយន្តត្រូវហាមឃាត់។ (៣) ប្រជាជនទាំងអស់ត្រូវតែស្ថិតនៅក្នុងយានយន្តរបស់ខ្លួនប្រសិនបើមិនប្រើប្រាស់កន្លែងសំរាកឬទទួលយកដីសម្បទានឬអាហារ។ (៤) យានយន្តនីមួយៗអាចកាន់កាប់បានតែសមាជិកគ្រួសារតែមួយប៉ុណ្ណោះ។ (៥) ប្រតិបត្តិការបើកឡានសម្រាប់ភោជនីយដ្ឋានត្រូវបានកំណត់ចំពោះកន្លែងចតដែលបានកំណត់ទៅភោជនីយដ្ឋានហើយមិនអាចប្រើប្រាស់ផ្លូវសាធារណៈសាធារណៈបានឡើយ។ និង (៦) ភោជនីយដ្ឋានត្រូវបានហាមឃាត់មិនឱ្យបម្រើភេសជ្ជៈមានជាតិអាល់កុលដល់អតិថិជនដែលកំពុងបរិភោគនៅក្នុងយានយន្តរបស់ពួកគេនៅពេលបើកបរ។

ឆ ។ មជ្ឈមណ្ឌលកម្សាន្តគ្រួសារ។ មជ្ឈមណ្ឌលកម្សាន្តជាលក្ខណៈគ្រួសារអាចបើកនៅខាងក្រៅនិងក្នុងផ្ទះដោយប្រកាន់ខ្ជាប់នូវការណែនាំដែលចេញដោយមន្ត្រីសុខាភិបាលរដ្ឋដែលមានចំណងជើងថា "កូរីដ-១៩ ការណែនាំខុស្សាហកម្ម៖ មណ្ឌលកំសាន្តគ្រួសារ" ដែលអាចរកឃើញនៅ

<https://files.covid19.ca.gov/pdf/guidance-family-entertainment--en.pdf>. សមត្ថភាពនៃប្រតិបត្តិការក្នុងផ្ទះនៃមជ្ឈមណ្ឌលកម្សាន្តគ្រួសារត្រូវតែមានកម្រិតរហូតដល់ ២៥% នៃការកាន់កាប់អតិបរមា។ ប្រតិបត្តិការក្នុងផ្ទះត្រូវតែត្រូវបានកំណត់ចំពោះសកម្មភាពដែលនៅឆ្ងាយពីធម្មជាតិដូចជាឡានកាងក្នុងផ្ទះទ្រុឌធ្វើពីក្នុងផ្ទះអាគារប៊ូលីងបន្ទប់រត់គេចខ្លួនជិះគីឡូការពិភពជាក់ស្តែង។ ក្រុមដែលមកលេងមជ្ឈមណ្ឌលកម្សាន្តគ្រួសារក្នុងផ្ទះត្រូវតែមានកំរិតសំរាប់តែគ្រួសារប៉ុណ្ណោះ។ សកម្មភាពនៅខាងក្រៅដែលត្រូវបានអនុញ្ញាតនៅមជ្ឈមណ្ឌលកម្សាន្តគ្រួសារខាងក្រៅរួមមានប៉ុន្តែមិនត្រូវបានកំណត់ទេជិះស្ត្រីនិងជិះស្ត្រីលើទឹកកកនៅ ២៥ ភាគរយនៃសមត្ថភាពក្រៅផ្នែកឡាស៊ែរចាស់បោះទ្រុឌវាយកូនហ្គោលខ្នាតតូចនិងប្រណាំងរទេះរុញ ការកំសាន្តដែលមានលក្ខណៈឯកត្តជនដែលដំណើរការដោយឯករាជ្យនិងមានទីតាំងនៅលើកន្លែងប្លែកៗដាច់ដោយឡែកពីគ្នាការកំសាន្តផ្សេងៗអាចដំណើរការបាននៅខាងក្រៅ (ឧទាហរណ៍រង្វង់ឡានកង់ប្រៀសប្រដានរថភ្លើង) ។ រាល់ប្រតិបត្តិការមជ្ឈមណ្ឌលកម្សាន្តគ្រួសារដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងផ្នែកនេះត្រូវបិទដោយអនុលោមតាមផ្នែកទី ១៣ នៃបទបញ្ជានេះ រួមបញ្ចូលតែមិនមានកំណត់ចំពោះកន្លែងលេងក្នុងផ្ទះ។ ផ្នែកនេះមិនមានបំណងអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៃពិព័រណ៍ឧទ្យានកម្សាន្តឧទ្យានកម្សាន្តឬកន្លែងស្រដៀងគ្នាដែលផ្តល់នូវកន្លែងកម្សាន្តច្រើនទេ។

ជ ។ កន្លែងហាត់ប្រាណនិងក្លឹបហាត់ប្រាណ។ កន្លែងហាត់ប្រាណនិងក្លឹបហាត់ប្រាណអាចប្រតិបត្តិការក្នុងផ្ទះបាននិងខាងក្រៅបានពិធីសារមជ្ឈមណ្ឌលហាត់ប្រាណនិងក្លឹបហាត់ប្រាណ ដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់ជាឧបសម្ព័ន្ធ M ។ ការកាន់កាប់ក្នុងផ្ទះនៅកន្លែងហាត់ប្រាណនិងកន្លែងហាត់ប្រាណត្រូវតែមានកម្រិតរហូតដល់ ២៥ ភាគរយនៃការកាន់កាប់អតិបរមា។ ប្រតិបត្តិការនៅខាងក្រៅនៃកន្លែងហាត់ប្រាណនិងកន្លែងហាត់ប្រាណត្រូវបានលើកទឹកចិត្ត។ អាងហែលទឹកក្នុងផ្ទះនិងក្រៅនិងស្ប៉ាក្រៅនិងអាងទឹក

ក្តៅត្រូវបានអនុញ្ញាតឱ្យដំណើរការស្របតាមឯកសារពិធីសារសម្រាប់អាងហែលទឹកសាធារណៈដូចបានកែប្រែម្តងហើយម្តងទៀតភ្ជាប់ជាឧបសម្ព័ន្ធ K ក្នុងផ្ទះអាងទឹកក្តៅសូណានិងបន្ទប់ចំហុយត្រូវតែបិទ។

៧១. ហាងអ៊ីតសក់និងជាងកាត់សក់។ ហាងអ៊ីតសក់និងជាងកាត់សក់អាចប្រតិបត្តិការស្របតាមកាត់សក់និងពិធីសារការហាងកាត់សក់ដូចដែលបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធទី ២ [១]។

៧២. សណ្ឋាគារផ្ទះសំណាក់ផ្ទះសំណាក់និងបន្ទប់ជួលដែលបានចែករំលែក។ សណ្ឋាគារម៉ូតែលផ្ទះសំណាក់បន្ទប់ជួលរួមគ្នានិងកន្លែងស្រដៀងគ្នាផ្សេងទៀតអាចប្រតិបត្តិការសម្រាប់ការធ្វើដំណើរគ្រប់ប្រភេទរួមមានទេសចរណ៍និងការធ្វើដំណើរផ្ទាល់ខ្លួននៅក្នុងការអនុលោមតាម ពិធីសារសណ្ឋាគារផ្ទះសំណាក់និង ជួលរយៈពេលខ្លី ដូចដែលបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ៦ [១] ។ ការជួលរយៈពេលខ្លី (“STRs”) ឬអង្គការជួលរួមគ្នាត្រូវបានអនុញ្ញាតតាមបទបញ្ជានេះហើយអនុលោមតាមបទបញ្ញត្តិបុព្វបុរសនានាដែលត្រូវបានអនុម័តដោយក្រុងដែលគ្រប់គ្រងប្រតិបត្តិការរយៈពេលខ្លីឬអង្គការជួលរួមគ្នាផ្សេងទៀត។ គ្រឿងជួលដែលបានចែករំលែកដូចជាមិនប៉ុន្តែមិនកំណត់ចំពោះ STRs ឬភាគហ៊ុនពេលវេលាអាចជួលបានលុះត្រាតែម្ចាស់ ម្ចាស់ផ្ទះនៃអង្គការឬអ្នកណាម្នាក់ដែលមានទំនាក់ទំនងជាមួយម្ចាស់ម្ចាស់ផ្ទះមិនកាន់កាប់ឬរស់នៅក្នុងអង្គការនោះឡើយ។ រយៈពេលកំឡុងពេលស្នាក់នៅ ជួល លើកលែងតែម្ចាស់ផ្ទះ ម្ចាស់ផ្ទះមានចំណុចខាងក្រៅដាច់ពីគ្នានៃច្រកចូលនិងចេញហើយមិនមានគ្រឿងបរិក្ខារដូចជាតំបន់ផ្ទះបាយបន្ទប់ទឹកឬកន្លែងរស់នៅផ្សេងទៀតត្រូវបានចែករំលែកជាមួយភ្ញៀវភតិកៈ ក្នុងអំឡុងពេលស្នាក់នៅ ជួល។

៧៣. វាលក្នុងផ្ទះសំណាក់ពិធីសារនិងពិធីវប្បធម៌នៅខាងក្រៅ។ អនុលោមតាមគោលការណ៍ណែនាំដែលចេញដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “ការណែនាំឧស្សាហកម្ម កូរ៉ូដា-១៩ កន្លែងគោរពបូជានិងអ្នកផ្តល់សេវាកម្មសាសនានិងពិធីវប្បធម៌” ដែលរកឃើញនៅ <https://covid19.ca.gov/industry-guidance/> និង <https://files.covid19.ca.gov/pdf/guidance-places-of-worship--en.pdf> សេវាសាសនាផ្ទាល់និងពិធីវប្បធម៌ដូចជាពិធីមង្គលការនិងពិធីបុណ្យសពត្រូវបានអនុញ្ញាតឱ្យនៅខាងក្រៅនិងក្នុងផ្ទះ។ សមត្ថភាពក្នុងផ្ទះនៅកន្លែងសក្ការៈបូជាសម្រាប់ពិធីសារនិងពិធីវប្បធម៌ត្រូវកំណត់ត្រឹម ៥០% នៃការកាន់កាប់អតិបរមា។ សេវាកម្មក្រៅនិងពិធីវប្បធម៌ត្រូវបានលើកទឹកចិត្ត។ ការសម្តែងដែលប្រព្រឹត្តទៅនៅកន្លែងគោរពបូជាឬពិធីវប្បធម៌ត្រូវតែគោរពតាមការណែនាំដែលចេញដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “កូរ៉ូដា-១៩ ការណែនាំឧស្សាហកម្ម៖ ព្រឹត្តិការណ៍កំសាន្តនិងការសម្តែងនៅខាងក្រៅក្រៅ” ដែលបានរកឃើញនៅ <https://files.covid19.ca.gov/pdf/guidance-live-performances--en.pdf> ពិធីមង្គលការឬពិធីបុណ្យសពដែលកើតឡើងនៅឯគ្រឹះស្ថានក្រៅពីកន្លែងគោរពបូជាត្រូវតែប្រកាន់ខ្ជាប់នូវពិធីសារសម្រាប់ការបង្កើតឱ្យមានតម្រូវការដែលបានចែងនៅក្នុងបទបញ្ជានេះ។ បុគ្គលិកការិយាល័យនិងថ្នាក់គ្រប់គ្រងអាចប្រតិបត្តិការបានតាមរយៈក្នុងផ្ទះនិងដោយផ្ទាល់ស្របតាមឯកសារ ពិធីការការិយាល័យការិយាល័យ ដូចដែលបានកែប្រែម្តងហើយម្តងទៀតភ្ជាប់ជាមួយឧបសម្ព័ន្ធទី ៤ ផ្នែកកិច្ចការទូរគមនាគមន៍ត្រូវបានលើកទឹកចិត្ត។ ផ្នែកនេះមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំប្រតិបត្តិការអាជីវកម្មឬសកម្មភាពណាមួយដែលហាមឃាត់ដោយបទបញ្ជានេះឡើយ។ វិធីជំនួសនៃការផ្តល់សេវាកម្ម (ដូចជាតាមអិនធឺណេតស្ត្រីមបូឡូស៍) ជំនួសឬបន្ថែមលើសេវាកម្មដោយផ្ទាល់ត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនៅពេល

ដែលអាចធ្វើទៅបាន។

បំ។ វិទ្យាស្ថាននៃឧត្តមសិក្សា។ មហាវិទ្យាល័យនិងសាកលវិទ្យាល័យនានានៅឡុងប៊ិចអាចបន្តការបង្រៀនសិក្សាដោយផ្ទាល់និងការជួបជុំនិស្សិតស្របតាមគម្ពីរ ពិធីសារសម្រាប់វិទ្យាស្ថានឧត្តមសិក្សា និង ពិធីសារសម្រាប់ផែនការគ្រប់គ្រងហានិភ័យនៃកូវីដ-១៩ សម្រាប់វិទ្យាស្ថានឧត្តមសិក្សា ដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់ជាឧបសម្ព័ន្ធ ម១V1 និង ម២V2 ។ សមត្ថភាពនៃការបង្រៀនក្នុងផ្ទះនិងការជួបជុំរបស់សិស្សត្រូវបានកំណត់ត្រឹម **៥០%** នៃការកាន់កាប់ជាអតិបរមាឬ **២០០** នាក់ដែលតិចជាង។ ការណែនាំខាងការសិក្សាតាមរយៈការរៀនសូត្រពីចម្ងាយត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងនៅពេលដែលអាចធ្វើទៅបាន។ ពិធីបញ្ចប់ការសិក្សានិង / ឬពិធីចាប់ផ្តើមអាចនឹងកើតឡើងស្របតាមការណែនាំដែលចេញដោយមន្ត្រីសុខភាពរដ្ឋចុះថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ ដូចដែលអាចត្រូវបានធ្វើវិសោធនកម្មដែលមានចំណងជើងថា “គោលការណ៍ណែនាំសម្រាប់ការការពារការឆ្លង កូវីដ-១៩ សម្រាប់ពិធីចាប់ផ្តើម / បញ្ចប់ការសិក្សា” ដែលអាចជាការឃើញនៅ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/COVID19-Graduation-Guidance.aspx>.

ឌុ។ សេវាកម្មមានកំណត់។ សេវាកម្មមានកំណត់អាចដំណើរការស្របតាមការណែនាំដែលចេញដោយមន្ត្រីសុខភាពរដ្ឋដែលមានចំណងជើងថា “កូវីដ-១៩ ឧស្សាហកម្មការណែនាំ៖ សេវាកម្មមានកំណត់” ដែលរកឃើញនៅ <https://files.covid19.ca.gov/pdf/guidance-limited-services--en.pdf>. សេវាកម្មមានកំណត់រួមមានអាជីវកម្មទាំងនោះដែលអាចផ្តល់សេវាកម្មខណៈពេលដែលរក្សាចម្ងាយឆ្ងាយសមរម្យពីអតិថិជនឬសាធារណៈជនដែលរួមបញ្ចូលប៉ុន្តែមិនមានកំណត់ចំពោះអ្នកបោកគក់ម៉ាស៊ីនសម្អាតស្លុតហាងជួសជុលរថយន្តអ្នកតំរឹមជាន់ក្រោមសេវាកម្មសំអាតគេហដ្ឋាននិងកន្លែងថែទាំសុខភាព HVAC ឧបករណ៍ប្រើប្រាស់ ជួសជុលអគ្គិសនីអ្នកជួរអ្នករកស៊ីខាងមេកានិចអ្នកធ្វើកោសល្យវិថីអ្នកម៉ៅការទូទៅសេវាទ្វារនិងការលក់ទ្វារការបណ្តុះបណ្តាលផ្ទាល់ខ្លួនពីមួយទៅមួយសេវាសម្រាប់សត្វសត្វចិញ្ចឹម (ដូចជាការសម្អាតសម្លាងការដើរការបណ្តុះបណ្តាល) និងការលាងឡាន។

ឆ។ អ្នកលក់អាហារឡានចល័ត។ អ្នកលក់ចំណីឡានអាហារចល័តដូចជាឡានដឹកទំនិញនិងរទេះចំណីអាហារអាចប្រតិបត្តិការស្របតាមឯកសារ ពិធីសារអ្នកលក់ចំណីអាហារឡានចល័ត ដូចបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ញ [J]

ណ។ រោងភាពយន្ត។ រោងភាពយន្តអាចដំណើរការនៅក្នុងផ្ទះបានដោយអនុលោមតាមការណែនាំដែលចេញដោយមន្ត្រីសុខភាពរដ្ឋដែលមានចំណងជើងថា “ការណែនាំឧស្សាហកម្ម កូវីដ-១៩ រោងភាពយន្តក្នុងផ្ទះនិងនៅខាងក្នុងជ្រោយ” ដែលរកឃើញនៅ <https://files.covid19.ca.gov/pdf/guidance-movie-theaters--en.pdf>. ការកាន់កាប់ក្នុងផ្ទះនៅរោងកុនត្រូវតែមានកំណត់ត្រឹម **៥០%** នៃការកាន់កាប់ជាអតិបរមាឬ **២០០** នាក់បើទោះជាតិចជាងក៏ដោយ។ រោងភាពយន្តដែលលើកឡានត្រូវបើកបរស្របតាមផ្នែកទី ៧ ច F

ត។ សារមន្ទីរវិចិត្រសាលនិងអាងចិញ្ចឹមត្រី។ សារមន្ទីរវិចិត្រសាលសួនច្បាររុក្ខសាស្ត្រអាងចិញ្ចឹមត្រីនិងគ្រឿង



បរិក្ខារប្រហាក់ប្រហែលផ្សេងៗទៀត (ជាមួយ “សារមន្ទីរ”) អាចដំណើរការសម្រាប់ប្រតិបត្តិការក្នុងផ្ទះនិងខាងក្រៅតែប៉ុណ្ណោះដោយអនុលោមទៅតាមពិធីសារសារមន្ទីរវិចិត្រសាលនិងអាងចិញ្ចឹមត្រីដែលត្រូវបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ត P។ការកាន់កាប់ក្នុងផ្ទះនៅសារមន្ទីរត្រូវតែមានកំរិតរហូតដល់ ៥០% នៃការកាន់កាប់អតិបរមា។ ប្រតិបត្តិការនៅខាងក្រៅត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង។ ផ្នែកនេះមិនមានបំណងអនុញ្ញាតឱ្យប្រតិបត្តិការនៃកន្លែងបួសកម្មភាពណាមួយដែលត្រូវបានតម្រូវឱ្យនៅតែបិទដោយអនុលោមតាមផ្នែកទី ១៣ នៃបទបញ្ជានេះរួមបញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះកន្លែងលេងក្នុងផ្ទះ។

៥។ ផលិតកម្មត្រូវភាពយន្តនិងទូរទស្សន៍។ ផលិតកម្មការកម្សាន្តឧស្សាហកម្មស្នូលឌីជីថលនិងគ្រឹះស្ថានដែលទាក់ទងផ្សេងទៀតដូចជាគ្រឹះស្ថានដែលផ្តល់មាតិកាសម្រាប់ការចាក់ផ្សាយអាជីពរួមមានត្រូវភាពយន្តនិងផលិតកម្មទូរទស្សន៍អាចនឹងដំណើរការឡើងវិញស្របតាមពិធីសារត្រូវភាពយន្តនិងទូរទស្សន៍បុគ្គលិកនិងអ្នកគ្រប់គ្រងការិយាល័យអាចប្រតិបត្តិការតាមរយៈទូរគមនាគមន៍និងសម្រាប់ប្រតិបត្តិការមូលដ្ឋានអប្បបរមាប៉ុណ្ណោះ

៦។ ការិយាល័យការងារមិនសំខាន់។ អាជីវកម្មដែលប្រតិបត្តិការតម្រូវឱ្យនិយោជិកធ្វើការពីការិយាល័យការិយាល័យដែលមិនត្រូវបានគេស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងបទបញ្ជានេះអាចប្រតិបត្តិការប្រតិបត្តិការដោយផ្ទាល់ស្របតាមឯកសារពិធីសារការិយាល័យការិយាល័យដូចដែលបានកែប្រែម្តងហើយម្តងទៀតភ្ជាប់ជាមួយឧបសម្ព័ន្ធទី ៤ ផ្នែកកិច្ចការទូរគមនាគមន៍ត្រូវបានលើកទឹកចិត្ត។ សម្រាប់គោលបំណងនៃបទបញ្ជានេះ “ការិយាល័យការិយាល័យ” រួមបញ្ចូលទាំងអគារបន្ទប់ឬតំបន់ផ្សេងទៀតដែលនិយោជិករបស់អង្គការអនុវត្តការងាររដ្ឋបាលដើម្បីគាំទ្រនិងដឹងវត្តនិងគោលដៅរបស់អង្គការហើយមិនអនុវត្តចំពោះប្រតិបត្តិការផលិតកម្មឬចែកចាយឡើយ។

៧។ ព្រឹត្តិការណ៍ផ្សាយផ្ទាល់ក្រៅផ្ទះ។ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ព្រឹត្តិការណ៍ផ្សាយផ្ទាល់ក្រៅផ្ទះ (ឧទាហរណ៍កីឡានិងការសម្តែងផ្ទាល់) អាចនឹងកើតឡើងស្របតាមតម្រូវការនៅក្នុងផ្នែកនេះនិងការផ្លាស់ប្តូរសំរាប់ ថ្នាក់ពណ៌ទឹកក្រូចនិងសំរាប់ព្រឹត្តិការណ៍ផ្សាយផ្ទាល់ក្រៅនាទាំងអស់ដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “ កូរីដ-១៩ ឧស្សាហកម្មណែនាំ៖ ព្រឹត្តិការណ៍និងការសម្តែងផ្ទាល់នៅខាងក្រៅ” និងការណែនាំណាមួយដែលទាមទារដោយរដ្ឋដែលអាចរកបាននៅ <https://files.covid19.ca.gov/pdf/guidance-live-performances--en.pdf> ។ សមត្ថភាពក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ក្រៅផ្ទះត្រូវមានកំណត់ ៣៣% នៃការកាន់កាប់អតិបរមាគណនាដោយសមត្ថភាពរចនា / ប្រតិបត្តិការឬបន្ទុកកាន់កាប់អតិបរមា។ ទីកន្លែងអាចបង្កើនសមត្ថភាពចូលរួមដល់ ៦៧% នៃការកាន់កាប់អតិបរមាប្រសិនបើភ្ញៀវទាំងអស់បង្ហាញលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនពេលចូលរួមឬបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញ។ សមត្ថភាពនៅក្នុងឈុតត្រូវបានកំណត់ត្រឹម ២៥% នៃការកាន់កាប់អតិបរមាក្នុងមួយឈុតដោយមិនមានច្រើនជាង ៣ គ្រួសារឧសគ្នាឆ្ងាយពីគ្នារវាងគ្រួសារក្នុងឈុតនីមួយៗឬ ៦ នាក់មកពីគ្រួសារតែមួយ។ ទីកន្លែងត្រូវអនុវត្តកម្មវិធីសាកល្បងកម្មករប្រចាំសប្តាហ៍ស្របតាមការណែនាំរបស់រដ្ឋ។ ការកកសំបុត្រត្រូវធ្វើឡើងជាមុន។ ការចូលរួមក្នុង



ព្រឹត្តិការណ៍ផ្សាយផ្ទាល់ក្រៅផ្ទះត្រូវមានកំណត់សម្រាប់តែភ្ញៀវទេសចរក្នុងរដ្ឋប៉ុណ្ណោះ។ សម្បទានស្បៀងអាហារនិងភេសជ្ជៈនៅទីកន្លែងក្រៅត្រូវតែប្រគល់ជូនភ្ញៀវនៅកន្លែងអង្គុយប្រគល់ទៅកន្លែងទទួលភ្ញៀវដែលបានកំណត់។ ការលក់សម្បទានក្នុងផ្ទះនិងកន្លែងលក់នៅខាងក្រៅត្រូវតែបិទលើកលែងតែកន្លែងអង្គុយបរិភោគអាហារដែលបានកំណត់ដែលដំណើរការមិនលើសពី ២៥% នៃសមត្ថភាព។ ព្រឹត្តិការណ៍ផ្សាយផ្ទាល់ក្នុងផ្ទះនៅតែត្រូវបានហាមឃាត់លើកលែងតែកន្លែងដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។

៣១. **កន្លែងកម្សាន្តក្រៅផ្ទះ**៖ ដើម្បីលើកកម្ពស់និងការពារសុខុមាលភាពរាងកាយនិងផ្លូវចិត្តរបស់ប្រជាជននៅរដ្ឋកាលីហ្វ័រញ៉ា, កន្លែងកំសាន្តក្រៅផ្ទះអាចប្រតិបត្តិតាមការកែប្រែនៅក្នុងផ្នែកនេះនិងរាល់ពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុង។ កន្លែងកម្សាន្តក្នុងផ្ទះត្រូវតែបិទ។ សម្រាប់គោលបំណងនៃបទបញ្ជានេះ “ កន្លែងកម្សាន្តក្រៅផ្ទះ ” រួមមាន៖ សួនសាធារណៈនិងឆ្នេររួមទាំងចំណតរថយន្ត; សសរសាធារណៈ; ជិះកង់ឆ្នេរនិងផ្លូវអ្នកថ្មើរជើងដែលឆ្លងកាត់ចំណែកឆ្នេរខ្សាច់។ ផ្លូវសាធារណៈ; ផ្លូវលំ, ឧទ្យានឆ្នែ; ឆ្នេរឆ្នែ សួនសហគមន៍; កន្លែងបោះជំរុំនិងឧទ្យាន RV; ឧទ្យានជិះស្តី; ទីលានបាល់បោះ; ទីលានបាល់ទះ ទីលានបាល់ទាត់ តំបន់អាហារ; អាងហែលទឹកក្រៅ; កន្លែងហាត់ប្រាណខាងក្រៅនិងមណ្ឌលហាត់ប្រាណ; ជួលឧបករណ៍ក្រៅ; សេវាធម្មនុញ្ញខ្នាតតូច; ទីលានវាយតេនីសនិងបាល់ទាត់ ទីលានវាយកូនហ្គោល; យុវជននិងកម្មវិធីកីឡាកំសាន្តមនុស្សពេញវ័យ; និងសួនកុមារ។

- i. កន្លែងបោះជំរុំនិងសួនRVត្រូវបានអនុញ្ញាតដោយអនុលោមតាមឯកសារពិធីសារកន្លែងបោះជំរុំRV និងសួនកម្សាន្តដូចដែលបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធណា [០]។
- ii. សេវាកម្មជួលឧបករណ៍ត្រូវបានអនុញ្ញាតសម្រាប់ប្រតិបត្តិការក្រៅផ្ទះតែប៉ុណ្ណោះដោយអនុលោមតាមឯកសារពិធីសារសេវាកម្មជួលឧបករណ៍ខាងក្រៅផ្ទះដូចបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធយ។ ដូចបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធយ [០]។
- iii. អាងហែលទឹកអាចដំណើរការក្នុងផ្ទះនិងខាងក្រៅហើយស្ប៉ា និងអាងងូតទឹកអាចដំណើរការនៅខាងក្រៅ។ ដោយអនុលោមតាមឯកសារពិធីសារសម្រាប់អាងហែលទឹកសាធារណៈដូចដែលបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធដ [K] អាងហែលទឹកក្នុងផ្ទះសូណានិងបន្ទប់ចំហុយត្រូវតែបិទ។
- iv. សួនកុមារអាចដំណើរការនៅនៅខាងក្រៅតែប៉ុណ្ណោះបានដោយអនុលោមទៅតាមការណែនាំរបស់រដ្ឋដែលចេញផ្សាយនៅថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលមានចំណងជើងថា “ សួនកុមារក្រៅផ្ទះនិងកន្លែងកំសាន្តក្រៅផ្ទះដទៃទៀត” ដែលរកឃើញនៅ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Outdoor%20Playgrounds%20and%20other%20Outdoor%20Recreational%20Facilities.aspx>.
- v. ទីលានវាយកូនហ្គោលសាធារណៈនិងឯកជនត្រូវបានអនុញ្ញាតរាប់បញ្ចូលទាំងចំណតរថយន្តដែលជាប់ទាក់ទងនឹងពិធីសារវគ្គកីឡាវាយកូនហ្គោលដូចបានកែប្រែពីពេលមួយទៅពេលមួយ

ភ្ជាប់ជាឧបសម្ព័ន្ធ ច [F]។

- vi. ឧទ្យាននិងឆ្នេរសាធារណៈ។ លើកលែងតែមានការអនុញ្ញាតបើមិនដូច្នោះទេដោយបទបញ្ជានេះ ការកម្សាន្តសកម្មត្រូវបានអនុញ្ញាតឱ្យបុគ្គលឬសមាជិកនិងសមាជិកនៃការមិនលើសពី ៣ គ្រួសារ និងអតិបរមា ១៥ នាក់នៃសួនសាធារណៈនិងឆ្នេរតែមួយក្នុងផ្ទះរួមទាំងផ្លូវសាធារណៈផ្លូវលំឧទ្យាន ឆ្នេរឆ្នេរសួនសហគមន៍និងសួនកុមារទីលានឬទីវាលដែលមាននៅទីនោះ។ សកម្មភាពនៅតាម ស្ថានីយ៍ដូចជាការអង្គុយត្រូវបានអនុញ្ញាតសម្រាប់បុគ្គលនិងសមាជិកគ្រួសារដែលមិនលើសពី ៣ គ្រួសារនិងមានចំនួនអតិបរមា ១៥ នាក់ដែលត្រូវនឹងតម្រូវការនៅក្នុងផ្នែកទី ៣ នៃបទបញ្ជានេះ។ លើកលែងតែមានការអនុញ្ញាតបើមិនដូច្នោះទេដោយបទបញ្ជានេះការជួបជុំសមាជិកមកពីគ្រួសារ ច្រើនជាង ៣ នៅតាមសួនសាធារណៈនិងឆ្នេររួមទាំងផ្លូវសាធារណៈផ្លូវលំសួនឧទ្យានឆ្នេរឆ្នេរសួន សហគមន៍សួនកម្សាន្តសួនកុមារនិងទីលាននានាដែលមានទីតាំងនៅទីនោះត្រូវហាមឃាត់ ។
- vii. ភោជនីយដ្ឋានសេវាកម្មស្បៀងអាហារនិងសម្បទានស្បៀងអាហារនៅមជ្ឈមណ្ឌលកំសាន្តលំហែ កាយក្រៅផ្ទះអាចប្រតិបត្តិការស្របតាមតម្រូវការដែលមាននៅក្នុងបទបញ្ជានេះសម្រាប់ពិធីសារ ភោជនីយដ្ឋាននិងភោជនីយដ្ឋានដែលបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ជ [H]
- viii. ប្រតិបត្តិការលក់រាយនៅឯកន្លែងកំសាន្តក្រៅផ្ទះត្រូវតែប្រកាន់ខ្ជាប់ទៅនឹងការលក់រាយពិធីសារទិញ ទំនិញដោយផ្ទាល់ដែលមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ខ [B] ដូចដែលបានធ្វើវិសោធនកម្មម្តងម្កាល។
- ix. សេវាកម្មធម្មនុញ្ញខ្នាតតូចដែលរួមបញ្ចូលការនេសាទទឹកទេសចរណ៍ឬការធ្វើដំណើរជាក្រុមតូចៗ ត្រូវបានអនុញ្ញាតស្របតាម ពិធីសារសេវាកម្មខ្នាតតូច ដែលត្រូវបានធ្វើវិសោធនកម្មពីពេលមួយទៅ ពេលមួយភ្ជាប់ជាមួយឧបសម្ព័ន្ធ គ [C] ។
- x. មជ្ឈមណ្ឌលកីឡាវាយកូនបាល់និងទីលានបាល់ទាត់ត្រូវបានអនុញ្ញាតស្របតាមពិធីសារកីឡាវាយ កូនបាល់ដែលត្រូវបានធ្វើវិសោធនកម្មម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធអេ។
- xi. មជ្ឈមណ្ឌលអ្នកទេសចរនៅឯកន្លែងកំសាន្តក្រៅផ្ទះអាចប្រតិបត្តិការក្នុងផ្ទះដោយការណែនាំដែល ចេញដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “ កូវីដ-១៩ ការណែនាំឧស្សាហកម្ម ទីផ្កា បោះជំរុំឧទ្យាន RV ឧទ្យានប្រតិបត្តិការជិះស្ទីនិងការកំសាន្តក្រៅផ្ទះដទៃទៀត” ដែលអាចរកបាន នៅ <https://files.covid19.ca.gov/pdf/guidance-campgrounds-outdoor-recreation--en.pdf>
- xii. កម្មវិធីកីឡាកំសាន្តសំរាប់យុវវ័យនិងមនុស្សពេញវ័យត្រូវបានអនុញ្ញាតិអោយដើរខាងក្រៅដោយ អនុលោមតាមពិធីសារកីឡាសំរាប់យុវជននិងមនុស្សពេញវ័យដែលត្រូវបានកែប្រែពីពេលមួយទៅ ពេលមួយដែលភ្ជាប់មកជាមួយក្នុងឧបសម្ព័ន្ធ ៣ W ។

ប។ សេវាកម្មថែទាំផ្ទាល់ខ្លួន។ សេវាកម្មផ្ទាល់ខ្លួនរួមទាំងហាងកាត់ដេរសោភ័ណអ្នកជំនាញថែរក្សាស្បែកនិងសេ វាកម្មគ្រឿងសំអាង។ អេឡិចត្រុង; អ្នកជំនាញសិល្បៈរាងកាយ, ហាងសាក់, ឡាមខ្នាតតូច[microblading] និងការតុបតែងអចិន្ត្រៃយ៍; ហាងបោះ; ហាងកាត់ក្រចក; និងការព្យាបាលដោយម៉ាស្សាអាចដំណើរការស្រប

តាម ពិធីសារនៃការបង្កើតការថែទាំផ្ទាល់ខ្លួន ដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់ជាឧបសម្ព័ន្ធ ៨ [M]

៨។ កីឡាអាជីពដោយគ្មានទស្សនិកជនបន្តផ្ទាល់។ ការបណ្តុះបណ្តាលនិងការប្រកួតប្រជែងកីឡាអាជីពដោយ គ្មានទស្សនិកជនផ្សាយផ្ទាល់អាចកើតឡើងនៅក្នុងការអនុលោមតាម ពិធីសារសម្រាប់លីកអាជីពនិងសំភារៈកីឡា - ព្រឹត្តិការណ៍អ្នកទស្សនាដោយឥតគិតថ្លៃ ដូចដែលបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជា ឧបសម្ព័ន្ធ ៥ ។ ការបណ្តុះបណ្តាលនិងការប្រកួតក្នុងផ្ទះសម្រាប់កីឡាអាជីពអាចនឹងកើតឡើងដោយគ្មានទស្សនិកជនផ្ទាល់។ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ ការបណ្តុះបណ្តាលខាងក្រៅនិងការ ប្រកួតប្រជែងសម្រាប់កីឡាអាជីពអាចនឹងកើតឡើងជាមួយទស្សនិកជនផ្ទាល់ដោយអនុលោមតាមតម្រូវ ការក្នុងផ្នែកនេះនិងការកែប្រែដែលចេញសម្រាប់ទឹកក្រូចនិងសម្រាប់ព្រឹត្តិការណ៍ផ្សាយផ្ទាល់ខាងក្រៅទាំង អស់ដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “ កូវីដ-១៩ ឧស្សាហកម្មណែនាំ។ ព្រឹត្តិការណ៍អង្គុយ សំដែងផ្ទាល់និងក្រៅតាក” ដែលអាចរកឃើញនៅ <https://files.covid19.ca.gov/pdf/guidance-live-performances--en.pdf> ។ បុគ្គលិកការិយាល័យនិងអ្នកគ្រប់គ្រងអាចធ្វើប្រតិបត្តិការក្នុងផ្ទះនិងដោយផ្ទាល់ បាន ពិធីសារការិយាល័យ ។ ដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់ជាឧបសម្ព័ន្ធ ៦។ ប្រតិបត្តិ ការលក់វាយត្រូវតែប្រកាន់ខ្ជាប់នូវឯកសារយោង ពិធីសារលក់វាយជាលក្ខណៈបុគ្គល ភ្ជាប់ជាឧបសម្ព័ន្ធ ខ [B] ដូចបានកែប្រែម្តងម្កាល។

៩។ សាលារដ្ឋ K-១២ ឯកជននិងឯកជន។ សាលារដ្ឋ K -12 ទាំងសាធារណៈនិងឯកជននៅក្នុងទីក្រុងឡុងប៊ិច នឹងផ្តល់ការណែនាំស្របតាមការណែនាំដែលចេញដោយមន្ត្រីសុខាភិបាលដែលមានចំណងជើងថា “ គម្រប គម្រប -២១ និងការបើកឡើងវិញនូវគោលការណ៍ណែនាំផ្ទាល់និងគោលការណ៍ណែនាំសុខាភិបាលសាធារ ណៈសម្រាប់សាលាម-១២ នៅរដ្ឋកាលីហ្វ័រញ៉ា , ឆ្នាំ ២០២០-២០២១ ឆ្នាំសិក្សា” ដែលអាចរកឃើញ នៅ [https://www.cdph.ca.gov/Programs/CID/DCDC/CDPH%20Document%20Library/ COVID-19/Consolidated\\_Schools\\_Guidance.pdf](https://www.cdph.ca.gov/Programs/CID/DCDC/CDPH%20Document%20Library/COVID-19/Consolidated_Schools_Guidance.pdf) ។ រហូតដល់មានការអនុញ្ញាតិពីមន្ត្រីសុខាភិបាល រដ្ឋទាំងអស់សាធារណៈនិងឯកជនទាំងអស់ត្រូវបិទការបង្រៀនដោយផ្ទាល់និងអាចបន្តការសិក្សាពី ចម្ងាយរហូតដល់ត្រូវបានអនុញ្ញាតឱ្យបើកម្តងទៀត។ សាលារដ្ឋនិងឯកជន K-១២ ដែលត្រូវបានអនុញ្ញាត ឱ្យធ្វើប្រតិបត្តិការក្រោមការលះបង់សាលាបឋមដោយមន្ត្រីសុខាភិបាលអាចបន្តផ្តល់ការណែនាំដោយ ផ្ទាល់ដល់សិស្សសម្រាប់តែថ្នាក់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមការលះបង់។ សាលារដ្ឋនិង ឯកជនទាំងអស់ K-១២ អាចបន្តផ្តល់សេវាកម្មជាក្រុមតូចៗជាលក្ខណៈបុគ្គលក្នុងការគ្រប់គ្រងដែលមានការ គ្រប់គ្រងនិងបរិយាកាសក្នុងផ្ទះសម្រាប់សេវាកម្មឯកទេសសេវាកម្មគោលដៅនិងការគាំទ្រដល់សិស្សដែល មានពិការភាពអ្នករៀនអង់គ្លេសសិស្សដែលមានហានិភ័យនិងខ្ពស់។ និស្សិតដែលមានអាយុមិនលើសពី ២៥% នៃការកាន់កាប់អតិបរមា។ ពិធីបញ្ចប់ការសិក្សានិង / ឬពិធីចាប់ផ្តើមអាចនឹងកើតឡើងស្របតាមការ ណែនាំដែលចេញដោយមន្ត្រីសុខាភិបាលថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ ដូចដែលអាចត្រូវបានធ្វើវិសោធន កម្មដែលមានចំណងជើងថា “ គោលការណ៍ណែនាំសម្រាប់ការការពារការឆ្លង កូវីដ-១៩ សម្រាប់ពិធីចាប់ផ្តើម

ម	/	បញ្ចប់ការសិក្សា”	ដែលអាចជា	រកឃើញ
នៅ <a href="https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/COVID19-Graduation-Guidance.aspx">https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/COVID19-Graduation-Guidance.aspx</a> .				

ក។ ការបង្កើតការលក់រាយ។ គ្រឹះស្ថានលក់រាយដែលផ្តល់ទំនិញដល់សាធារណជនអាចធ្វើប្រតិបត្តិការក្នុងផ្ទះ និងខាងក្រៅស្របតាមពិធីសារលក់រាយជាលក្ខណៈបុគ្គលដែលមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធខដូចដែលបានធ្វើវិសោធនកម្មម្តងម្កាល។ លើកលែងតែមានការអនុញ្ញាតបើមិនដូច្នោះទេការកាន់កាប់កន្លែងលក់រាយក្នុងផ្ទះនិងក្រៅត្រូវតែកំណត់ត្រឹម ២៥% នៃការកាន់កាប់អតិបរមា។ គ្រឹះស្ថានលក់រាយរួមមាន៖

i. ហាងនិងអ្នកលក់ទាំងអស់ដែលមានទីតាំងនៅផ្សារទំនើបក្នុងផ្ទះឬក្រៅផ្សារទំនើបផ្សារទំនើបនិងហាងប្តូរជួបគ្នា (រួម ប្រតិបត្តិការមជ្ឈមណ្ឌលផ្សារ) ។ អាជីវកម្មណាមួយនៅក្នុងប្រតិបត្តិការផ្សារទំនើបតម្រូវឱ្យនៅតែបិទដោយអនុលោមតាមផ្នែកទី ១៤ ត្រូវតែបន្តបិទរហូតដល់សហគ្រាសនិមួយៗនៃគ្រឹះស្ថានទាំងនោះត្រូវបានអនុញ្ញាតដោយបទបញ្ជានេះដើម្បីបន្តប្រតិបត្តិការដែលបានកែប្រែប្រព័ន្ធលេញលេញ។ ប្រតិបត្តិការមជ្ឈមណ្ឌលផ្សារទំនើបជាមួយគោលនីយដ្ឋាននិងគ្រឿងបរិក្ខារម្ហូបអាហារប្រហាក់ប្រហែលរួមមានតុលាការអាហារប៊ូស្រាហាងចែកចាយសិប្បកម្មផលិតស្រាបៀរបានហាងស្រានិងហាងស្រារួមទាំងបន្ទប់ភ្នកប្រសជាតិដែលអាចជាប់ទាក់ទងបាន។ អនុលោមតាមតម្រូវការដែលមាននៅក្នុងបទបញ្ជានេះសម្រាប់ពិធីសារភោជនីយដ្ឋាននិងភោជនីយដ្ឋានដែលត្រូវបានកែសម្រួលម្តងហើយម្តងទៀតភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ៨ [H] ។ រោងចំណីអាហារអាចដំណើរការសម្រាប់ការធ្វើដំណើរតាមចិញ្ចើមថ្នល់ទ្វារឬការដឹកជញ្ជូនខាងក្រៅនិងការដឹកជញ្ជូនខាងក្រៅ។ អតិថិជនអាចត្រូវបានអនុញ្ញាតឱ្យបរិភោគឬផឹកនៅនឹងកន្លែងនៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយដែលប្រតិបត្តិការតែនៅក្នុងតំបន់ដែលត្រូវបានកំណត់សម្រាប់បរិភោគអាហារក្រៅ។ តារាងដែលមានទីតាំងស្ថិតនៅក្នុងកន្លែងទទួលទានអាហារក្រៅកន្លែងនៅនឹងកន្លែងត្រូវតែបំបែកគ្នាយ៉ាងតិច ៨ ហ្វីតដើម្បីធានាថាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតរវាងអតិថិជននិងកម្មករត្រូវបានសម្រេចខណៈដែលអតិថិជនកំពុងអង្គុយហើយអនុញ្ញាតឱ្យឆ្លងកាត់បន្ទប់រវាងតុនិងគណនេយ្យ សម្រាប់កៅអីត្រូវបានកាន់កាប់ដោយអតិថិជនហើយត្រូវបានគេរុញចេញខណៈពេលកំពុងអង្គុយនៅតុ។ អតិថិជនទាំងអស់ត្រូវពាក់ម៉ាសបិទមុខគ្រប់ពេលវេលាក្នុងពេលប្រតិបត្តិការមជ្ឈមណ្ឌលទិញទំនិញដែលអាចត្រូវបានលុបចោលតែក្នុងអំឡុងពេលដែលអតិថិជនកំពុងបរិភោគឬផឹក។ លើកលែងតែកន្លែងបរិភោគអាហារក្រៅដែលបានកំណត់តំបន់រួមនៃប្រតិបត្តិការមជ្ឈមណ្ឌលផ្សារទំនើបត្រូវតែបិទ។

ii. បណ្ណាល័យអាចប្រតិបត្តិការស្របតាមពិធីសារលក់រាយជាលក្ខណៈបុគ្គលភ្ជាប់ជាឧបសម្ព័ន្ធ ១២ ដូចដែលបានធ្វើការកែប្រែម្តងហើយម្តងទៀតនិងការណែនាំដែលចេញដោយបណ្ណាល័យរដ្ឋកាលីហ្វ័រញ៉ាមានចំណងជើងថា “ ស្តារសេវាកម្មដោយផ្ទាល់នៅក្នុងបណ្ណាល័យរដ្ឋកាលីហ្វ័រញ៉ា ” ដែលត្រូវបានកែប្រែម្តងម្កាលដែលអាចត្រូវបានរកឃើញនៅ <https://library.ca.gov/Content/pdf/services/toLibraries/COVIDGuidanceLibraries.pdf>. នៅចេញផ្សាយក្រៅទ្វារឬក៏អ្នកទទួលយកក្រៅផ្សេងទៀតត្រូវបានជម្រុញទឹកចិត្ត។

iii. អាជីវកម្មលក់រាយដែលត្រូវបានចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់យោងតាមផ្នែកទី ១៥ នៃបទ

បញ្ហានេះ។

- iv. ហាងលក់គ្រឿងទេសឃ្នាត់តែម្នាក់ឯង និងសហគ្រាសលក់អាហាររាយ (ជាហាងលក់គ្រឿងទេសរួម) ប្រតិបត្តិតាមអនុលោមតាមពិធីសារគ្រឿងបរិក្ខារគ្រឿងទេសដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ២ [៤]។ សមត្ថភាពនៃគ្រឿងទេសត្រូវមានកំណត់ត្រឹម ៥០% នៃការកាន់កាប់អតិបរមា។ ផ្នែកនេះមិនត្រូវអនុវត្តចំពោះគ្រឹះស្ថានលក់រាយដែលលក់គ្រឿងទេស (ផលិតផលអាហារនិងភេសជ្ជៈ) បន្ថែមលើទំនិញសាធារណៈឡើយ។ គ្រឹះស្ថានទាំងនេះត្រូវដំណើរការដោយអនុលោមតាមពិធីសារដើរទិញត្រង់ជាលក្ខណៈបុគ្គលដែលមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធខ្ទង់ដែលបានធ្វើបច្ចុប្បន្នភាពម្តងម្កាល។

ម ។ ភោជនីយដ្ឋាន។

- i. ភោជនីយដ្ឋានដែលរួមមានស្រាបៀរភេសជ្ជៈក្រុមហ៊ុនបារស្រាហាងអាជីវៈចំរាញ់ស្រានិងហាងស្រាដែលមានលិខិតអនុញ្ញាតភោជនីយដ្ឋានដែលចេញដោយទីក្រុងក្នុងការផ្តល់អោយអង្គុយអង្គុយញ៉ាំអាហារដោយស្ម័គ្រស្មាស់ អាចអង្គុយញ៉ាំអាហារដោយស្ម័គ្រស្មាស់ពេលល្ងាចអាហារនៅខាងក្នុងផ្ទះនិងខាងក្រៅស្របតាមពិធីសារភោជនីយដ្ឋានដូចបានកែប្រែពីពេលមួយទៅពេលមួយភ្ជាប់ជាឧបសម្ព័ន្ធ ជ [៤] ប្រតិបត្តិការក្នុងផ្ទះរបស់ភោជនីយដ្ឋានត្រូវតែមានកំរិតរហូតដល់ ៥០% នៃការកាន់កាប់អតិបរមា ឬ ២០០ នាក់ដែលមានចំនួនតិចជាង។
- ii. ក្រុមហ៊ុនស្រាបៀរចំរាញ់ស្រាបៀរបារស្រាភៀមស្រាអាជីវៈចំរាញ់ស្រានិងហាងស្រាដែលមិនមានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការក្នុងផ្ទះនិងក្រៅផ្ទះប្រសិនបើគ្រឹះស្ថានផ្តល់នូវការអង្គុយអង្គុយញ៉ាំអាហារបូណ៌និងគ្រឹះស្ថានភោជនីយដ្ឋានដែលចេញដោយទីក្រុងដើម្បីផ្តល់ជូននូវការអង្គុយទទួលទានអាហារពេលល្ងាចនៅតុអាហារខាងក្រៅនៅខាងក្រៅលុះត្រាតែគ្រឹះស្ថាននេះលក់ស្រាក្នុងប្រតិបត្តិការដូចគ្នានឹងការដោយស្ម័គ្រស្មាស់។ អាហារបំប៉នដែលផ្តល់ដោយអ្នកផ្តល់អាហារដែលមានការយល់ព្រមពីទីក្រុងស្របតាមពិធីសាររបស់ភោជនីយដ្ឋានដែលត្រូវបានកែសម្រួលម្តងម្កាលភ្ជាប់ទៅនឹងឧបសម្ព័ន្ធ ជ [៤] ។ ប្រតិបត្តិការក្នុងផ្ទះនៃគ្រឹះស្ថានដែលប្រតិបត្តិការអនុលោមតាមផ្នែកនេះត្រូវមានកំណត់ត្រឹម ៥០ ភាគរយនៃការកាន់កាប់អតិបរមា ឬ ២០០ នាក់ដែលមានចំនួនតិចជាង។
- iii. ការលក់ឬសេវាកម្មម្ហូបអាហារឬភេសជ្ជៈរួមទាំងគ្រឿងស្រវឹងត្រូវបានហាមឃាត់សម្រាប់ការទទួលទានដោយអតិថិជនដែលមិនបានអង្គុយនៅតុបម្រើសេវាកម្ម។ ការលក់ឬសេវាកម្មគ្រឿងស្រវឹងតែក្នុងផ្ទះត្រូវបានហាមឃាត់សម្រាប់ការប្រើប្រាស់នៅខាងក្រៅលុះត្រាតែការលក់ឬសេវាកម្មបែបនេះកើតឡើងក្នុងប្រតិបត្តិការដូចគ្នានឹងអាហារបំប៉នបូណ៌។ រាល់អតិថិជនទាំងអស់ត្រូវពាក់ម៉ាសបិទមុខគ្រប់ពេលវេលានៅតាមគ្រឹះស្ថានដែលអនុលោមតាមផ្នែកនេះដែលអាចត្រូវបានដកចេញតែក្នុងអំឡុងពេលដែលអតិថិជនកំពុងបរិភោគឬផឹក។

យ ។ ចែករំលែកម៉ូតូអាគុយនិងសេវាកម្មចែករំលែកកង់។ ចែករំលែកម៉ូតូអាគុយអេឡិចត្រូនិចរួមនិងសេវាកម្មចែករំលែកកង់ដែលតម្រូវឱ្យមានការអនុញ្ញាតមីក្រូចល័តក្នុងក្រុងដោយអនុលោមតាមអនាម័យនិងពិធីសារប្រតិបត្តិការ

ដែលត្រូវការនៅក្នុងការអនុញ្ញាតមីក្រូចល័តដែលចេញដោយក្រុង

កក ។ ហាងផលិតស្រាទំពាំងបាយជូររោងចក្រផលិតស្រាបៀរនិងបិតស្រាបៀរ។

- i. ហាងផលិតស្រាទំពាំងបាយជូររោងចក្រផលិតស្រាបៀរនិងបិតស្រាបៀរការបិតស្រាបៀរជាមួយបរិវេណដែលទុកសម្រាប់ស្រាបៀរនិង / ឬស្រាដែលត្រូវបានលើកលែងពីនិយមន័យនៃកន្លែងម្ហូបអាហារដោយសុខភាពនិងសុវត្ថិភាពកាលីហ្វ័រញ៉ានិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែកទី ១១៣៧៨៩ (គ) (៥) 113789(c)(5) អាចផ្តល់នូវសេវាកម្មសម្រាប់អតិថិជនអង្គុយនៅតុខាងក្រៅនិងក្នុងផ្ទះដែលអាហារមិនលើសពីមិនត្រូវបានផ្តល់ជូនស្របតាមឯកសារហាងផលិតស្រាទំពាំងបាយជូររោងចក្រផលិតស្រាបៀរនិងបិតស្រាបៀរពិធីសារដូចបានកែប្រែពីពេលមួយទៅពេលមួយដែលភ្ជាប់មកជាមួយឧបសម្ព័ន្ធទី ន T. ប្រតិបត្តិការដាក់ក្នុងផ្ទះសម្រាប់ហាងស្រាវីរេស្តាររោងចក្រផលិតស្រាបៀរនិងគ្រឿងម៉ាស៊ីនដែលមិនប្រើអាហារបំប៉នបូណាតាមបទបញ្ជានេះត្រូវហាមឃាត់។ ផ្នែកទី ៧ (v) នៃបទបញ្ជានេះត្រូវមានកំណត់ត្រឹម ២៥ ភាគរយនៃសមត្ថភាពអតិបរមាឬ ១០០ នាក់ដែលតិចជាង។ ក្រុមហ៊ុនផលិតស្រាបៀរ, រោងចក្រផលិតស្រាបៀរនិងរោងម៉ាស៊ីនចែកចាយគ្រឿងអលង្ការដែលប្រតិបត្តិតាមផ្នែកនេះមិនត្រូវឱ្យលក់អាហារប៉ូកម្លាំងបូណាជាមួយនឹងការលក់ឬសេវាកម្មអាល់កុលដើម្បីដំណើរការនៅខាងក្រៅឬក្នុងផ្ទះឡើយ។
- ii. ការលក់ឬសេវាកម្មម្ហូបអាហារឬភេសជ្ជៈរួមទាំងគ្រឿងស្រវឹងត្រូវបានហាមឃាត់សម្រាប់ការទទួលទានដោយអតិថិជនដែលមិនបានអង្គុយនៅតុប្រើសេវាកម្ម។ រាល់អតិថិជនទាំងអស់ត្រូវពាក់ម៉ាសបិទមុខគ្រប់ពេលវេលានៅតាមគ្រឹះស្ថានដែលអនុលោមតាមផ្នែកនេះដែលអាចត្រូវបានដកចេញតែក្នុងអំឡុងពេលដែលអតិថិជនកំពុងបរិភោគឬផឹក។

៨។ អនុលោមតាមបទបញ្ជារបស់រដ្ឋនិងមូលដ្ឋាន។ រាល់អាជីវកម្មនិងអង្គការដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះត្រូវអនុវត្តតាមបទបញ្ជាក្នុងតំបន់និងរដ្ឋការណែនាំការណែនាំនិងច្បាប់។ ក្នុងកំរិតដែលបទបញ្ញត្តិនៅក្នុងការណែនាំរបស់មន្ត្រីសុខាភិបាលនិងការណែនាំពីមន្ត្រីសុខភាពរដ្ឋឬជម្លោះ **CDPH** បទបញ្ញត្តិរឹតត្បិតកាន់តែច្រើន (ឧទាហរណ៍បទបញ្ញត្តិទាំងនោះការពារសុខភាពសាធារណៈ) អនុវត្ត។ ក្នុងករណីមានទំនាស់រវាងបទបញ្ញត្តិនៃបទបញ្ជារបស់មន្ត្រីសុខភាពដែលចេញមុននិងបទបញ្ជានេះ (រួមទាំងបទបញ្ញត្តិដែលបានកែសម្រួលក្នុងឧបសម្ព័ន្ធ) បទបញ្ជានេះគ្រប់គ្រងលើបទបញ្ញត្តិដែលមិនចុះសម្រុងនៃសេចក្តីណែនាំណា មួយពីមុនរបស់មន្ត្រីសុខភាព ។

- ក ។ បទបញ្ជានិងការណែនាំរបស់រដ្ឋមាននៅទីតាំងដូចខាងក្រោម៖
  - ការណែនាំឧស្សាហកម្ម - <https://covid19.ca.gov/industry-guidance/>
  - ប្លង់មេសម្រាប់សេដ្ឋកិច្ចដែលមានសុវត្ថិភាព - <https://covid19.ca.gov/safer-economy/>
  - បទបញ្ជាប្រតិបត្តិនិងបទបញ្ជា សុខភាព- <https://covid19.ca.gov/stay-home-except-for-essential-needs/#top>
  - បញ្ជីរាយនាមកម្មករសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ-<https://covid19.ca.gov/essential-workforce/>
  - បទបញ្ជានិងការណែនាំរបស់មន្ត្រីសុខភាពរដ្ឋ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/Guidance.aspx>



ខ។ បទបញ្ជាសុខភាពទីក្រុងការណែនាំណែនាំពិធីសារដែលឆ្ងាយពីរាងកាយ (ឧបសម្ព័ន្ធ ក[A]) និងពិធីសារជាក់លាក់ណាមួយដែលចេញដោយទីក្រុងមានទីតាំងនៅ៖

<http://www.longbeach.gov/health/diseases-and-condition/information-on/coronavirus/covid-19-orders/>

៩។ ការពង្រីកការងារទូរគមនាគមន៍។ អាជីវកម្មទាំងអស់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះត្រូវតែបន្តបង្កើនចំនួនបុគ្គលិកដែលធ្វើការពីចម្ងាយពីកន្លែងស្នាក់នៅរបស់ពួកគេ។

១០។ សកម្មភាពដែលអាចកើតឡើងនៅខាងក្រៅ។ រាល់អាជីវកម្មទាំងអស់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការក្រោមបទបញ្ជានេះត្រូវបានជំរុញឱ្យផ្លាស់ប្តូរប្រតិបត្តិការឱ្យបានច្រើនតាមដែលអាចធ្វើទៅបានទៅនឹងវិសាលភាពដែលត្រូវបានអនុញ្ញាតដោយច្បាប់ក្នុងស្រុកនិងតម្រូវការអនុញ្ញាតដែលជាទូទៅមានហានិភ័យតិចនៃការបញ្ជូនកូវីដ -១៩។ អាជីវកម្មដែលធ្វើប្រតិបត្តិការនៅខាងក្រៅអាចអនុលោមតាមតម្រូវការលិខិតអនុញ្ញាតដែលអាចអនុវត្តបានធ្វើប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់នាំដំបូងរៀបចំដោយរដ្ឋ (១) ការណែនាំរបស់ក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី ២៥ ខែវិច្ឆិកា ២០២០ ទាក់ទងនឹង ការប្រើប្រាស់រចនាសម្ព័ន្ធបណ្តោះអាសន្នសម្រាប់ប្រតិបត្តិការអាជីវកម្មក្រៅ” (មាននៅ៖ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/Use-of-Temporary-Structures-for-Outdoor-Business-Operations.aspx>) និង (២) តម្រូវការប្រតិបត្តិការណែនាំបន្ថែមដែលចេញដោយមន្ត្រីសុខាភិបាលឬទីក្រុង។

១១។ ពិធីសារដែលទាក់ទងនឹងការឃ្នាត់ចាយរាងកាយ។ ម្ចាស់ឬប្រតិបត្តិករនៃអាជីវកម្មណាមួយដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយអនុលោមតាមបទបញ្ជានេះត្រូវធ្វើការវាយតម្លៃហានិភ័យលម្អិតនិងរៀបចំអនុវត្តនិងបិទផ្សាយ ពិធីសារនៃការឃ្នាត់ចាយផ្នែករាងកាយ (ភ្ជាប់ជាមួយឧបសម្ព័ន្ធក) ឬពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយក្រុងដែលតម្រូវដោយនេះ បទបញ្ជាដូចដែលពួកគេអាចត្រូវបានកែសម្រួលម្តងម្កាលនៅតាមកន្លែងនីមួយៗរបស់ពួកគេនៅក្នុងទីក្រុងជាញឹកញាប់ដោយសាធារណៈជនឬនិយោជិកត្រូវគោរពតាមតម្រូវការនៅទីនេះមុនពេលប្រតិបត្តិការ។ រាល់អាជីវកម្មទាំងអស់ដែលប្រតិបត្តិការក្រោមបទបញ្ជានេះត្រូវបង្ហាញភស្តុតាងនៃការអនុវត្តរបស់ខ្លួនចំពោះអាជ្ញាធរដែលអនុវត្តបទបញ្ជានេះតាមតម្រូវការ។ ពិធីសារផ្នែករូបវន្តណាមួយឬពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងត្រូវតែបិទផ្សាយនៅឬជិតច្រកចូលកន្លែងពាក់ព័ន្ធហើយអាចមើលបានដោយសាធារណជននិងនិយោជិក។

ច្បាប់ថតចម្លងនៃពិធីសារយថាភាពចម្ងាយរាងកាយឬពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងក៏ត្រូវផ្តល់ជូនដល់និយោជិកម្នាក់ៗដែលបំពេញការងារនៅកន្លែងនោះផងដែរ។ ពិធីសារការព្រមព្រៀងរាងកាយឬពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយក្រុងនៃប្រតិបត្តិការអាជីវកម្មណាមួយស្របតាមបទបញ្ជានេះត្រូវពន្យល់ពីរបៀបដែលអាជីវកម្មកំពុងសម្រេចដូចខាងក្រោមដែលអាចអនុវត្តបាន៖

ក។ លើកលែងតែមានការចង្អុលបង្ហាញនៅក្នុងបទបញ្ជានេះរួមទាំងពិធីសារជាក់លាក់នៃឧស្សាហកម្មដែលចេញដោយទីក្រុងដោយកំណត់ចំនួនមនុស្សដែលអាចចូលទៅក្នុងកន្លែងនោះក្នុងពេលតែមួយដើម្បីធានាថាប្រជា

ជននៅក្នុងរោងចក្រអាចរក្សាចម្ងាយអប្បបរមា ៦ ហ្វីតពី មួយផ្សេងទៀតនៅគ្រប់ពេលលើកលែងតែ ដូចដែលបានទាមទារដើម្បីបញ្ចប់សកម្មភាពអាជីវកម្មមួយ។ អាជីវកម្មត្រូវបានតម្រូវឱ្យអនុវត្តតាមដែន កំណត់ណាមួយលើសមត្ថភាពដែលបានកំណត់នៅក្នុងបទបញ្ជានេះឬពិធីសារជាក់លាក់នៃឧស្សាហកម្ម ដែលចេញដោយទីក្រុង។ តម្រូវការនេះរួមបញ្ចូលទាំងការផ្តល់សន្តិសុខដល់បុគ្គលិកឱ្យបានគ្រប់គ្រាន់ដើម្បី អនុវត្តការត្រួតពិនិត្យហ្វូងមនុស្សចាំបាច់ឬការកំណត់សមត្ថភាព។ មនុស្សដែលជាសមាជិកគ្រួសារតែមួយ អាចឈរឬផ្លាស់ទីលំនៅជាមួយគ្នាប៉ុន្តែត្រូវញែកចេញពីអ្នកដទៃដោយចម្ងាយយ៉ាងតិច ៦ ហ្វីត។

ខ។ កន្លែងដែលខ្សែអាចបង្កើតនៅកន្លែងមួយដោយសម្គាល់ការកើនឡើងចំនួន ៦ ហ្វីតនៅអប្បបរមាដែលបង្កើតជា កន្លែងដែលបុគ្គលម្នាក់ៗគួរតែឈរដើម្បីរក្សាភាពខុសគ្នាខាងរាងកាយមិនថានៅខាងក្រៅឬខាងក្នុងកន្លែងនោះទេ។ អាជីវកម្មដែលជ្រើសរើសឬតម្រូវឱ្យធ្វើប្រតិបត្តិការសម្រាប់ការធ្វើដំណើរតាមចិញ្ចើមថ្នល់ទ្វារខាងក្រៅឬការដឹកជញ្ជូន ខាងក្រៅឬការដឹកជញ្ជូនខាងក្រៅត្រូវពន្យល់ផងដែរអំពីវិធីដែលអាជីវកម្មនេះរារាំងការទទួលបានមធ្យោបាយធ្វើ ដំណើរសាធារណៈនិង / ឬ ADA តាមចិញ្ចើមផ្លូវតំបន់ជុំវិញនិងអាជីវកម្មផ្សេងទៀតក្នុងអំឡុងពេល ភឹកអាប៉េ។ នេះរួម បញ្ចូលប៉ុន្តែមិនត្រូវបានកំណត់ចំពោះការបង្កើតប្រព័ន្ធសម្រាប់មនុស្សឱ្យឈរនៅក្នុងជួរសង្គមដែលមានសុចនាករ នៅលើមូលដ្ឋានដែលមនុស្សគួរតែឈរនិងវិធានការត្រួតពិនិត្យហ្វូងមនុស្សដទៃទៀត (ឧទាហរណ៍បុគ្គលិកដើម្បី ចាត់ចែងការគ្រប់គ្រងហ្វូងមនុស្ស) ។

គ។ ដោយផ្តល់នូវការចំណាយរបស់អាជីវកម្មអនាម័យដែលមានជាតិអាស់កុលសាប៊ូនិងទឹកយ៉ាងហោច ណាស់ ៦០ ភាគរយសម្រាប់ប្រើប្រាស់ប្រឆាំងនឹង កូវីដ-១៩ នៅឬក្បែរច្រកចូលរោងចក្រក្នុងតំបន់សមរម្យ ផ្សេងទៀតសម្រាប់ប្រើប្រាស់ដោយសាធារណជននិង និយោជិកនិងនៅទីតាំងដែលមានអន្តរកម្មបុគ្គលិក ញឹកញាប់ជាមួយសមាជិកសាធារណៈ (ឧទាហរណ៍អ្នកគិតលុយ) ។ បន្ទប់គេងដែលបើកចំហជាសាធារណៈ នឹងនៅតែបើកចំហជាសាធារណៈ។

ឃ។ ការផ្តល់ឱ្យសម្រាប់ការលាងបានជាប្រចាំនៃផ្ទៃដែលប៉ះខ្ពស់និងការរមាបមតនៃផតចលទូទាត់បិចនិងស្ត្របើ សបន្ទាប់ពីការប្រើប្រាស់នីមួយៗរួមទាំងបុគ្គលិកគ្រប់គ្រាន់ដើម្បីធានាថានិយោជិកត្រូវបានចាត់ឱ្យធ្វើឱ្យមាន ភាពមិនទៀងទាត់លើផ្ទៃបែបនេះ។ ធុរកិច្ចនានាត្រូវបានលើកទឹកចិត្តឱ្យផ្តល់ជូននូវយន្តការទូទាត់សំណង តិចជាងប្រសិនបើអាចធ្វើទៅបាន។

ង។ ផ្តល់កន្លែងទំនេររវាងបុគ្គលិកនិងអតិថិជន (ឧ។ កញ្ចក់ផ្លេកស៊ី នៅចំណុចទីតាំងលក់បើកឡានចូលខណ្ឌ ចែក) ។

ច។ បិទស្លាកសញ្ញានៅច្រកចូលរោងចក្រជូនដំណឹងដល់និយោជិកនិងអតិថិជនទាំងអស់ថាពួកគេគួរតែ៖ (១) ចៀសវាងចូលទៅក្នុងរោងចក្រប្រសិនបើពួកគេកំពុងមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមរួមមានក្អកឬគ្រុនក្តៅ។ (2) ដើម្បីរក្សាចម្ងាយអប្បបរមាប្រាំមួយហ្វីតពីមួយទៅមួយ; (៣) កណ្តាស់និងក្អកកែងដៃម្ខាង។ (៤) កុំចាប់ ដៃឬចូលរួមទាក់ទងនឹងរាងកាយដែលមិនចាំបាច់។

ឆ ។ ទាមទារនិងទុកពេលគ្រប់គ្រាន់សម្រាប់និយោជិកឱ្យលាងដៃយ៉ាងហោចណាស់រៀងរាល់ ៣០ នាទីឬចាំបាច់ ប្រសិនបើមានស្រោមដៃ។ នៅកន្លែងដែលការលាងដៃមិនអាចអនុវត្តបានតាមលក្ខណៈការងាររបស់ និយោជិកនិយោជិកត្រូវផ្តល់អនាម័យដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយដល់ និយោជិក។ និយោជិកបែបនេះក៏ត្រូវបានទាមទារនិងអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអនាម័យដៃរបស់ពួកគេយ៉ាងហោចណាស់រៀងរាល់ ៣០ នាទីម្តងឬចាំបាច់ប្រសិនបើមានស្រោមដៃ។

ជ ។ ធានាថាបន្ទប់ទឹកអនាម័យត្រូវបានផ្តល់ជូនដល់និយោជិកដែលមានស្តុកសាប៊ូកន្សែងកន្សែងកៅអីនិង ក្រដាសបង្គន់។

ឈ ។ ការផ្តល់ការចំណាយលើនិយោជិកការគ្របមុខសម្រាប់និយោជិកនិងកម្មករជាប់កិច្ចសន្យាដែលមាន កាតព្វកិច្ចតម្រូវឱ្យមានអន្តរកម្មជាមួយនិយោជិកផ្សេងទៀតនិង / ឬសាធារណៈជនក៏ដូចជាការបណ្តុះបណ្តាលសមរម្យលើការប្រើប្រាស់ត្រីមត្រូវរបស់ពួកគេ។

ញ ។ តម្រូវអោយសមាជិកសាធារណៈដែលចូលក្នុងទីតាំងទទួលបានផលិតផលរឺសេវាកម្មតាមរយៈការធ្វើដំណើរ តាមមាត់ទន្លេទ្វាររឺយករឺដឹកជញ្ជូនខាងក្រៅរឺចែកចាយផ្សេងៗទៀតត្រូវពាក់គម្របមុខក្នុងកំឡុងពេលដែល ពួកគេនៅក្នុងអាគាររឺកំឡុងពេលទំនាក់ទំនងជាមួយនិយោជិក។ អាជីវកម្មអាចបដិសេធការចូលឬសេវាកម្ម ដល់បុគ្គលណាម្នាក់ដែលខកខានមិនបានពាក់ស្រោមមុខដែលតម្រូវដោយផ្នែកនេះ។

ដ ។ ខិតខំប្រឹងប្រែងអនុវត្តនូវពិធីសារដែលទាក់ទងនឹងការឃ្លាតឆ្ងាយផ្នែករាងកាយឬពិធីសារជាក់លាក់នៃ ឧស្សាហកម្មដែលចេញដោយទីក្រុងតាមតម្រូវការរបស់និយោជិករួមទាំងប៉ុន្តែមិនមានកំណត់ចំពោះ៖ (i) អនុញ្ញាតឱ្យនិយោជិកធ្វើការទូរគមនាគមន៍; (ii) អនុញ្ញាតឱ្យមានកាលវិភាគដែលអាចផ្លាស់ប្តូរបានដូចជា កាលវិភាគរបស់បុគ្គលិកដែលគួរឱ្យភ្ញាក់ផ្អើលដូច្នេះបុគ្គលតិចជាងនេះកាន់កាប់កន្លែងធ្វើការនៅពេលណាមួយ។ (iii) បំបែកនិយោជិកយ៉ាងតិច ៦ ហ្វីត។ (iv) អនុញ្ញាតឱ្យធ្វើកិច្ចសន្ទនាតាមទូរគមនាគមន៍ឬរឺដេអូ សម្រាប់ការប្រជុំ។ (v) បញ្ឈប់ការប្រជុំដោយផ្ទាល់ឬការប្រមូលផ្តុំនៃប្រភេទណាមួយជាពិសេសនៅទីតាំង ដែលនិយោជិកអាចធ្វើអន្តរកម្មឬទាក់ទងជាមួយសមាជិកសាធារណៈណាមួយរួមទាំងការកំណត់នូវតម្រូវ ការសម្រាប់និយោជិកធ្វើការផ្ទាល់ជាក្រុមក្នុងក្រុមពីរបីឬច្រើន។

ប ។ វិធានការបន្ថែមណាមួយដែលត្រូវការដោយការណែនាំសម្រាប់មជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺនៅ៖ <https://www.cdc.gov/coronavirus/2019-ncov/community/guidance-business-response.html> និង Cal/OSHA នៅ<https://www.dir.ca.gov/dosh/coronavirus/Health-Care-General-Industry.html>.

១២ ។ ប្រតិបត្តិការមូលដ្ឋានអប្បបរមា។ រាល់អាជីវកម្មទាំងអស់ដែលមិនត្រូវបានអនុញ្ញាតដោយបទបញ្ជានេះដើម្បីបន្ត ប្រតិបត្តិការដែលបានផ្លាស់ប្តូរឬពេញលេញត្រូវបានតម្រូវឱ្យបញ្ឈប់រាល់សកម្មភាពដោយផ្ទាល់លើកលែងតែប្រតិបត្តិការ មូលដ្ឋានអប្បបរមា។ “ ប្រតិបត្តិការមូលដ្ឋានអប្បបរមា” មានន័យថារាល់បុគ្គលនិងអាជីវកម្មដែលត្រូវការដើម្បីបញ្ឈប់ ប្រតិបត្តិការដោយផ្ទាល់អាចបន្តធ្វើការពីផ្ទះហើយអាចធ្វើដំណើរទៅកាន់អាជីវកម្មទាំងនោះដោយហេតុផលដូចខាង

ក្រោម៖

- ក ។ សកម្មភាពចាំបាច់អប្បបរមាដើម្បីថែរក្សានិងការពារតម្លៃនៃសន្តិសុខនិងមធ្យោបាយនានារបស់អាជីវកម្ម។ ធានាបាននូវសន្តិសុខសុវត្ថិភាពនិងអនាម័យ។ ដំណើរការបើកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក
- ខ ។ សកម្មភាពចាំបាច់អប្បបរមាដើម្បីជួយសម្រួលដល់ម្ចាស់និយោជិកនិងអ្នកជាប់កិច្ចសន្យាអាជីវកម្មអាចបន្តធ្វើការពីចម្ងាយរបស់ពួកគេនិងធានាថាអាជីវកម្មអាចផ្តល់សេវាកម្មរបស់ខ្លួនពីចម្ងាយ។

**ការបិទជាបន្ទាន់និងបន្តនៃវិស័យមួយចំនួន**

១៣។ ការបិទជាបន្ទាន់និងបន្តនៃវិស័យមួយចំនួន។ មន្ត្រីសុខាភិបាលបញ្ជាឱ្យបិទជាបន្ទាន់និងបន្តនូវវិស័យនិងសកម្មភាពដូចខាងក្រោម៖

- ក ។ មជ្ឈមណ្ឌលសន្និបាតនិងកន្លែងកម្សាន្តសាធារណៈដូចជាសួនកម្សាន្តរោងភាពយន្ត (លើកលែងតែបរទេសចូល) ការសម្តែងផ្ទាល់កន្លែងអង្គុយលេងនៅតាមរោងកុនសាលប្រគំតន្ត្រីសង្ឃៀនពហុកីឡាដ្ឋានសួនកំសាន្តមហោស្រពកីឡាជាមួយទស្សនិកជនផ្ទាល់និងកន្លែងស្រដៀងគ្នាដែលផ្តល់ការកម្សាន្តផ្ទាល់ដល់ទស្សនិកជនផ្ទាល់។ លើកលែងតែកន្លែងដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។ ផ្នែកនេះមិនត្រូវអនុវត្តចំពោះការដក់បារីស៊ីហ្គាបារីកន្លែងអង្គុយក្រៅផ្ទះឬនៅក្នុងផ្ទះចំនួន ៥០ ភាគរយនៃការស្នាក់នៅក្នុងផ្ទះអតិបរមាឬ ២០០ នាក់ឡើយទោះតិចជាងនេះក៏ដោយ។
- ខ ។ ប្រតិបត្តិការក្នុងផ្ទះនិងខាងក្រៅនៃក្លឹបរាត្រីកន្លែងកំសាន្តនិងការបង្កើតស្រដៀងគ្នាសម្រាប់ការកម្សាន្តពេលរាត្រីដែលផ្តល់ជូនតន្ត្រីនិងរាំលើកលែងតែកន្លែងដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។
- គ ។ មជ្ឈមណ្ឌលកម្សាន្តគ្រួសារកន្លែងដែលមានការកើនឡើងនៃការលាយបញ្ចូលគ្នានិងការនៅជិតមនុស្សងាយនឹងកើតមានក្នុងផ្ទះរួមមានប៉ុន្តែមិនមានកំណត់លេណដ្ឋានល្បែង, arcade trampolines ស្លាកឡាស៊ែរក្នុងផ្ទះ និងជិះស្តីលើទឹកកកខ្សាច់ជិះស្តីក្នុងផ្ទះនិងសួនកុមារក្នុងផ្ទះ។
- ឃ ។ ប្រតិបត្តិការក្នុងផ្ទះនិងខាងក្រៅនៃបារនិងហាងស្រាដែលលក់ឬបម្រើជាតិអាល់កុលដោយមិនមានអាហារបំប៉នឬណា។
- ង ។ កន្លែងលេងក្នុងផ្ទះលើកលែងតែទីតាំងនៅសាលារៀនដែលនៅតែបើកចំហសម្រាប់ការបង្រៀនដោយផ្ទាល់និងមិនមានមនុស្សទូទៅចូលមើលបានដោយសាធារណជនទូទៅ។
- ច ។ រាល់ស្ប៉ាក្នុងផ្ទះក្នុងសាធារណៈឬឯកជនអាងទឹកក្តៅសុណានិងបន្ទប់ចំហុយលើកលែងតែកន្លែងស្នាក់នៅក្នុងគ្រួសារតែមួយដែលត្រូវបានប្រើប្រាស់ដោយសមាជិកគ្រួសារដែលស្នាក់នៅក្នុងគ្រួសារតែមួយ។
- ឆ ។ រាល់សកម្មភាពព្រឹត្តិការណ៍និងការជួបជុំទាំងអស់លើកលែងតែមានការអនុញ្ញាតយ៉ាងជាក់លាក់ពីបទបញ្ជានេះ។

**និយមន័យ**

សំរាប់គោលបំណងនៃបទបញ្ជានេះនិយមន័យខាងក្រោមត្រូវអនុវត្ត៖

១៤។ **អាជីវកម្មសំខាន់ៗ** “ អាជីវកម្មសំខាន់ៗ ” មានន័យថាកម្មករអាជីវកម្មនិងផ្នែកដែលបានកំណត់ដោយមន្ត្រីសុខាភិបាលរដ្ឋ នៅក្នុងបញ្ជី “ ហេដ្ឋារចនាសម្ព័ន្ធតំបាច់សម្រាប់កម្មករ ” ដែលចាំបាច់ដើម្បីរក្សាការបន្តប្រតិបត្តិការនៃវិស័យហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗនិងវិស័យបន្ថែមដែលបានកំណត់ថាមានសារៈសំខាន់ក្នុងការការពារសុខភាពនិងសុខុមាលភាព។ ប្រជាជនកាលី ហ្វ័រញ៉ាទាំងអស់។ បញ្ជីឈ្មោះកម្មករសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់រដ្ឋអាចរកឃើញនៅ <https://covid19.ca.gov/essential-workforce/> និងត្រូវបានរួមបញ្ចូលដោយឯកសារយោងនេះ។

១៥។ **គម្របមុខ** “ ការបិទបាំងលើផ្ទៃមុខ ” រឺ “ ការបិទបាំងមុខ ” មានន័យថាជាគម្របដែលធ្វើពីក្រណាត់ក្រណាត់រឺសម្ភារៈ ទន់រឺងាយផ្សេងទៀតដែលគ្មានប្រហោងដែលអាចគ្របដណ្តប់បានតែច្រមុះមាត់និងតំបន់ជុំវិញនៃផ្នែកខាងក្រោម ប៉ុណ្ណោះ។ គម្របដែលលាក់ឬលាក់ភ្នែកឬថ្ងាសរបស់មនុស្សមិនមែនជាការបិទមុខទេ។ ឧទាហរណ៍នៃការគ្របលើមុខរួម មានក្រម៉ារឺប៊ុបបង់រ៉ុ; gaiter កម្រយ; គម្របធ្វើដោយដៃធ្វើពីអាវយឺតអាវយឺតដៃឬកន្សែងដែលធ្វើដោយខ្សែកៅស៊ូឬផ្សេងទៀត។ ឬរបាំងដែលមិនចាំបាច់ជាថ្នាក់វេជ្ជសាស្ត្រ។ ការបិទបាំងមុខអាចផលិតដោយរោងចក្រឬអាចផលិតដោយដៃនិងផ្ទៃពី វត្ថុធាតុដើមគ្រួសារសាមញ្ញ។ ការបិទបាំងមុខគួរតែមានជាសុភាពដូច្នោះអ្នកពាក់អាចដកដង្ហើមតាមច្រមុះហើយមិន ចាំបាច់កែសំរួលវាឱ្យបានញឹកញាប់ដើម្បីចៀសវាងប៉ះមុខ។ សម្រាប់ការបិទបាំងមុខដែលមិនត្រូវបានគេបោះចោល បន្ទាប់ពីប្រើម្តង ៗ មនុស្សគួរតែសម្អាតឱ្យបានញឹកញាប់និងមានរបស់ដែលអាចប្រើបានបន្ថែមទៀតដើម្បីឱ្យពួកគេមាន គម្របស្អាតមួយសម្រាប់ប្រើ។ ព័ត៌មានស្តីពីការសម្អាតការបិទបាំងមុខអាចរកបានពី CDC នៅ<https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/how-to-wash-cloth-face-coverings.html>.

ចំពោះរបាំងមុខបែបវេជ្ជសាស្ត្រដូចជាបាំង N95 និងរបាំងវះកាត់គឺនៅខ្លះខាតសមាជិកសាធារណៈមិនគួរទិញរបាំងទាំង នោះសម្រាប់ប្រើជាគម្របមុខនៅក្រោមបទបញ្ជានេះទេ។ របាំងថ្នាក់វេជ្ជសាស្ត្របែបនេះគួរតែត្រូវបានបម្រុងទុកសម្រាប់ បុគ្គលិកថែទាំសុខភាពនិងអ្នកឆ្លើយតបដំបូង។

របាំងណាមួយដែលរួមបញ្ចូលវ៉ាល់មួយផ្លូវ (ជាទូទៅស៊ីឡាំងឬស្ទិចដែលបានលើកឡើងប្រហែលនឹងទំហំមួយភាគបួន នៅលើផ្នែកខាងមុខឬផ្នែកម្ខាងនៃរបាំង) ដែលត្រូវបានចនាឡើងដើម្បីសម្រួលដល់ការហត់នឿយងាយស្រួលអនុញ្ញាត ឱ្យដំណក់ទឹកចេញពីរបាំងដោយដាក់អ្នកផ្សេងទៀតនៅក្បែរ ហានិភ័យ។ ជាលទ្ធផលរបាំងទាំងនេះមិនមែនជាការបិទ បាំងមុខក្រោមបទបញ្ជា នេះទេហើយក៏មិនត្រូវប្រើដើម្បីអនុវត្តតាមតម្រូវការរបស់បទបញ្ជានេះដែរ។

ការបិទបាំងមុខមិនត្រូវបានប្រើជំនួសវិធានការដែលផ្អែកលើភស្តុតាងដើម្បីការពារការរីករាលដាលនៃកូវីដ -១៩ ។ ការ បិទបាំងមុខគួរតែត្រូវបានប្រើបន្ថែមប៉ុន្តែមិនមែនកន្លែងជំនួសវិធានការផ្អែកលើភស្តុតាងផ្សេងទៀត (ឧទាហរណ៍ការឃ្លាត ឆ្ងាយពីរាងកាយការអនុវត្តន៍ការលាងដៃញឹកញាប់ចៀសវាងការប៉ះភ្នែកច្រមុះនិងមាត់របស់យើងដោយប្រើដៃមិនស្អាត ចៀសវាងការនៅក្បែរអ្នកឈឺ) ។ ការឃ្លាតឆ្ងាយពីរាងកាយ ៦ ហ្វីតឬខ្ពស់គួរតែត្រូវបានរក្សាវាងសមាជិកមិនមែនគ្រួសារ សូម្បីតែពេលដុសខាត់មុខក៏ដោយ។

ព័ត៌មាននៅក្នុងផ្នែកនេះផ្អែកលើការណែនាំរបស់ CDPH ដែលមានចំណងជើងថា “ ការណែនាំសម្រាប់ការប្រើប្រាស់

គម្របមុខ” ចេញនៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២០ ដែលអាចរកបាននៅ <https://www.cdph.ca.gov/Programs/CID/DCDC/Pages/COVID-19/guidance-for-face-coverings.aspx> និងការណែនាំពី CDC ដែលមានចំណងជើងថា “ការពិចារណាសម្រាប់ពាក់ពាក់ម៉ាស់” ចេញនៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ ដែលអាចរកបាននៅ <https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/cloth-face-cover-guidance.html#evidence-effectiveness>.

១៦។ “វិធានការចម្ងាយរាងកាយ។ “វិធានការវាស់វែងរាងកាយ” មានន័យថា (១) ថែរក្សាចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីតពីបុគ្គលដទៃទៀតសូម្បីតែពេលពាក់ស្រោមមុខក៏ដោយ។ (២) ចូលរួមសកម្មភាពក្រៅផ្ទះជំនួសឱ្យក្នុងផ្ទះពេលណាដែលអាចធ្វើទៅបាន (៣) លាងដៃជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ម្ភៃវិនាទីឬប្រើអនាម័យដៃដែលមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយឱ្យបានញឹកញាប់បំផុតតាមដែលអាចធ្វើទៅបាន។ (៤) គ្របដណ្តប់ក្នុងកញ្ចក់ (ចូលដៃអាវកែងដៃឬជាលិកាមិនមែនដៃទេ); (៥) សម្អាតនិងរមាស់មុខដៃដែលប៉ះខ្ពស់។ (៦) ជៀសវាងការសួរសុខទុក្ខខាងរាងកាយដូចជាការចាប់ដៃឱបនិងការថើប។ (៧) ជៀសវាងរាល់ការប៉ះទង្គិចរាងកាយជាមួយមនុស្សដទៃទៀតពេលឈឺ; (៨) ក្នុងកំរិតដែលអាចធ្វើទៅបានជៀសវាងបរិភោគនិងផឹកនៅតាមទីសាធារណៈ និង (៩) ពាក់ស្រោមមុខដោយអនុលោមបទបញ្ជានេះ។ ព័ត៌មាននៅក្នុងផ្នែកនេះគឺផ្អែកលើការណែនាំរបស់ **CDPH** ដែលមានចំណងជើងថា “ការពារខ្លួនអ្នក” រកឃើញនៅ។ [https://www.cdph.ca.gov/Programs/CID/DCDC/Pages/Immunization/ncov2019.aspx?utm\\_source=hs\\_email&utm\\_medium=email&hsenc=p2ANqtz-8DduxHifZoNWSK4UcZERuLn9MVuuhSdXliD0DJFQosaBHI2Z\\_QIFf-czllxtpmBUEM53\\_P](https://www.cdph.ca.gov/Programs/CID/DCDC/Pages/Immunization/ncov2019.aspx?utm_source=hs_email&utm_medium=email&hsenc=p2ANqtz-8DduxHifZoNWSK4UcZERuLn9MVuuhSdXliD0DJFQosaBHI2Z_QIFf-czllxtpmBUEM53_P) និងការណែនាំរបស់ CDC មានចំណងជើងថា “វិធីការពារខ្លួនអ្នកនិងអ្នកដទៃ” ដែលមាននៅ <https://www.cdc.gov/coronavirus/2019-ncov/prevent-getting-sick/prevention.html>.

**គោលបំណងនិងការរកឃើញ**

១៧។ **គោលបំណង**។ បទបញ្ជា (បទបញ្ជា) របស់មន្ត្រីសុខាភិបាលឡុងប៊ិចធ្វើវិសោធនកម្មនិងជំនួសរាល់សុវត្ថិភាពមុន ៗ នៅឯបទបញ្ជាតាមផ្ទះ (បទបញ្ជា ជាមុន) ដែលចេញដោយមន្ត្រីសុខាភិបាលឡុងប៊ិច។ បទបញ្ជានេះក៏ធ្វើវិសោធនកម្មបញ្ជាក់និងបន្តលក្ខខណ្ឌមួយចំនួននៃដីកាបទបញ្ជាជាមុនដើម្បីធានាបាននូវការឃ្លាតឆ្ងាយពីរាងកាយនិងទំនាក់ទំនងរវាងមនុស្សម្នាក់និងមនុស្សម្នាក់ដែលមានកំណត់ដើម្បីកាត់បន្ថយអត្រានៃការបញ្ជូនកូវីដ -១៩ ។ បទបញ្ជានេះបន្តហាមឃាត់ជាបណ្តោះអាសន្ននូវអាជីវកម្មនិងសកម្មភាពមួយចំនួនពីការបន្តនិងកំណត់ការជួបជុំជាមួយបុគ្គលមកពីគ្រួសារផ្សេងទៀតរហូតដល់មានសុវត្ថិភាពជាង។ បទបញ្ជានេះអនុញ្ញាតឱ្យអាជីវកម្មសកម្មភាពការធ្វើដំណើរនិងមុខងាររដ្ឋាភិបាលជាក់លាក់មួយចំនួនកើតឡើងដោយមានការរឹតត្បិតលើសុខភាពនិងសុវត្ថិភាពការដាក់កម្រិតនិងលក្ខខណ្ឌដើម្បីកំណត់ការចម្លងនៃណូវែលកូវីដឆ្នាំ ២០១៩ (“ កូវីដ -១៩”) ។ កូវីដ -១៩ បន្តបង្កហានិភ័យធ្ងន់ធ្ងរដល់អ្នករស់នៅក្នុងទីក្រុងរបស់យើងហើយវិធានការណ៍សុវត្ថិភាពសំខាន់ៗគឺចាំបាច់ដើម្បីការពារប្រឆាំងនឹងការកើនឡើងនៃកូវីដ -១៩ ដំបូងនិងការស្លាប់។ ដូច្នោះហើយបទបញ្ជានេះតម្រូវអោយមានវិធានការណ៍កាត់បន្ថយហានិភ័យនានាដែលកើតមាននៅក្នុងវិស័យអាជីវកម្មនិងសកម្មភាពនានាដែលត្រូវបានអនុញ្ញាតិអោយកើតឡើងដោយធានាអោយមានការប្រុងប្រយ័ត្នដែលចាំបាច់នៅពេលយើងសម្របខ្លួនទៅនឹងរបៀបរស់នៅនិងមុខងាររបស់យើងនៅពេលដែលការគំរាមកំហែងកំពុងបន្តកើតមាន



ដែលវិស័យនេះកំពុងតែលេចឡើង ទំនងជាបន្តបង្កសម្រាប់ពេលក្រោយ។ មន្ត្រីសុខាភិបាលនឹងបន្តតាមដានទិន្នន័យ ទាក់ទងនឹងកូវីដ-១៩ និងការយល់ដឹងវិទ្យាសាស្ត្រដែលកំពុងវិវត្តនៃហានិភ័យដែលកូវីដ-១៩ មានហើយអាចនឹងកែប្រែ ឬលុបចោលបទបញ្ជានេះដោយផ្អែកលើការវិភាគទិន្នន័យនិងចំណេះដឹងនោះ

១៨។ បំណង។ ចេតនានៃការបញ្ជាទិញនេះគឺដើម្បីបន្តធានាថាអ្នករស់នៅទីក្រុងអាចស្នាក់នៅបានច្រើនតាមតែអាចធ្វើ ទៅបាននិងដើម្បីកំណត់ទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្សេងនៅខាងក្រៅគ្រួសាររបស់ពួកគេទាំងក្នុងនិងក្រៅផ្ទះ។ ទោះបីជាបទបញ្ជានេះអនុញ្ញាតឱ្យមានសកម្មភាពនិងប្រតិបត្តិការមួយចំនួនក៏ដោយការឃ្លាតឆ្ងាយពីរាងកាយនិងការ អនុវត្តអនាម័យល្អនៅតែជាឧបករណ៍ដែលមានប្រសិទ្ធភាពបំផុតដើម្បីការពារការរីករាលដាលនៃមេរោគរាងមនុស្ស។ នេះរាប់បញ្ចូលទាំងមនុស្សទាំងអស់ដែលអាចទូរស័ព្ទឬធ្វើការពីផ្ទះបន្តធ្វើបានច្រើនតាមដែលអាចធ្វើទៅបានក្នុងកំឡុង ពេលមានជំងឺរាតត្បាតនេះ។ វិធានការវាស់វែងរាងកាយដោយនិរន្តរភាពនិងវិធានការត្រួតពិនិត្យការឆ្លងរបស់ប្រជាជន នឹងបន្តការរីករាលដាលនៃ កូវីដ-១៩ ដោយកាត់បន្ថយផលប៉ះពាល់របស់វាលើការផ្តល់សេវាថែទាំសុខភាពសំខាន់ៗ។ បទបញ្ជានេះអនុញ្ញាតឱ្យអាជីវកម្មនិងសកម្មភាពមួយចំនួនមានកម្រិតបន្តខណៈពេលដែលមន្ត្រីសុខាភិបាលនៅតែបន្ត វាយតម្លៃពីការចម្លងនិងភាពធ្ងន់ធ្ងរនៃគ្លីនិក កូវីដ-១៩ និងការតាមដានស្ថានភាពដែលបានពិពណ៌នានៅក្នុងផ្នែកទី ២៣។ បទបញ្ជាទាំងអស់នៃបទបញ្ជានេះត្រូវតែបកស្រាយដើម្បីឱ្យមានប្រសិទ្ធភាព

១៩។ វិតត្តិភ័យបំផុតមានន័យថា។ បទបញ្ជាដែលមាននៅក្នុងបទបញ្ជានេះគឺចាំបាច់និងមានវិធានការបង្ការតិចតួចបំផុត ក្នុងការគ្រប់គ្រងនិងកាត់បន្ថយការរីករាលដាលនៃ កូវីដ-១៩ នៅក្នុងទីក្រុងជួយថែរក្សាសមត្ថភាពសុខភាពដែលមានកំ រិតនិងមានកំណត់នៅក្នុងទីក្រុងនិងជួយសង្គ្រោះជីវិតអ្នករស់នៅទីក្រុងឆ្នេរ Beach។

២០។ ច្បាប់របស់រដ្ឋតម្រូវឱ្យមន្ត្រីសុខាភិបាលចាត់វិធានការចាំបាច់ដើម្បីការពារការរីករាលដាលនៃជំងឺឆ្លង។ លេខកូដសុខ ភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាមាត្រា ១២០១៧៥ 120175តម្រូវឱ្យមន្ត្រីសុខភាពដឹងឬមានហេតុផលដើម្បីជឿជាក់ ថាករណីណាមួយនៃជំងឺឆ្លងមានឬថ្មីៗនេះមាននៅក្នុងទីក្រុងដើម្បីចាត់វិធានការដែលចាំបាច់ដើម្បីការពារការរីករាល ដាលនៃជំងឺឬការកើតឡើងនៃ ករណីបន្ថែម។ លើសពីនេះទៀតក្រុមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក ១០១០៤០ 101040និង ១០១៤៧៥ 101475ផ្តល់សិទ្ធិអំណាចដល់មន្ត្រីសុខាភិបាលក្នុងការចាត់វិធានការបង្ការណាមួយ ដែលអាចចាំបាច់ដើម្បីការពារនិងថែរក្សាសុខភាពសាធារណៈពីគ្រោះថ្នាក់សុខភាពសាធារណៈណាមួយក្នុងអំឡុង ពេលរដ្ឋប្បវេណីអាសន្នក្នុងតំបន់ក្នុងដែនសមត្ថកិច្ចរបស់ពួកគេ។

២១។ ហានិភ័យសុខភាពនិងសុវត្ថិភាពធ្ងន់ធ្ងរបន្តកើតមានដោយកូវីដ-១៩។ បទបញ្ជានេះផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនិង ការអនុវត្តន៍ល្អបំផុតដែលត្រូវបានគេស្គាល់និងអាចរកបានដើម្បីការពារសមាជិកសាធារណៈពីហានិភ័យដែលអាចជៀស ផុតពីជំងឺធ្ងន់ធ្ងរនិងការស្លាប់ដែលបណ្តាលមកពីការរីករាលដាលនៃ កូវីដ-១៩ក៏ដូចជាការពារប្រព័ន្ធសុខាភិបាលពី ការ កើនឡើងនៃករណីទៅបន្ទប់សង្គ្រោះបន្ទាន់និងមន្ទីរពេទ្យ។ ចេតនានៃការបញ្ជាទិញនេះគឺដើម្បីធានាថាចំនួនមនុស្សអតិ បរមានៅតែមាននៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេដល់កម្រិតអតិបរិមាដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការរីករាល ដាល កូវីដ-១៩និងកាត់បន្ថយផលប៉ះពាល់លើការផ្តល់សេវាសុខភាពចាំបាច់ដល់អ្នកដែលត្រូវការ។ ដើម្បីការពារប្រព័ន្ធ ថែទាំសុខភាពពីការកើនឡើងនៃករណីទៅបន្ទប់សង្គ្រោះបន្ទាន់និងមន្ទីរពេទ្យ។ បទបញ្ជានេះគាំទ្រដល់កិច្ចខិតខំប្រឹង ប្រែងរបស់ CDC's ដើម្បីបង្កើតវិធានការវាស់វែងផ្នែករាងកាយដែលតឹងរឹងនិងចាំបាច់បន្ថែមទៀតដើម្បីកាត់បន្ថយការ បញ្ជូនសហគមន៍នៃ កូវីដ-១៩។ ការបន្តភាពមិនប្រាកដប្រជាទាក់ទងនឹងកំរិតនៃការបញ្ជូនអសមមាលមិនត្រូវបានការពា

រ។ ភស្តុតាងវិទ្យាសាស្ត្រនិងការអនុវត្តល្អបំផុតទាក់ទងនឹងវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតដើម្បីបន្ថយការចម្លងនៃជំងឺឆ្លងជាទូទៅនិង កូវីដ-១៩ជាពិសេស; ភ័ស្តុតាងដែលបញ្ជាក់ពីអាយុស្ថានភាពសុខភាពនិងផ្នែកសំខាន់នៃប្រជាជនទីក្រុងធ្វើឱ្យមានហានិភ័យនៃផលវិបាកសុខភាពធ្ងន់ធ្ងររួមទាំងការស្លាប់ពី កូវីដ-១៩និងភ័ស្តុតាងបន្ថែមទៀតដែលអ្នកផ្សេងទៀតរួមទាំងមនុស្សវ័យក្មេងនិងមនុស្សដែលមានសុខភាពល្អក៏ប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដែរ។

២២។ លក្ខខណ្ឌសុខភាពក្នុងតំបន់ទាក់ទងនឹង កូវីដ-១៩។ ការបញ្ជូនតាមសហគមន៍ដែលមានស្រាប់នៃកូវីដ-១៩នៅក្នុងទីក្រុងនៅតែមានការរីករាលដាលហើយបន្តបង្ហាញនូវហានិភ័យដ៏ធំនិងគួរឱ្យកត់សម្គាល់នៃគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាជន។ បច្ចុប្បន្ននេះមានវ៉ាក់សាំងសម្រាប់ការពារប្រឆាំងនឹង កូវីដ-១៩។ **គិតត្រឹមថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១ មានករណីឆ្លងមេរោគកូវីដ-១៩យ៉ាងតិច ៥២.១៦៤ ករណីនិងមនុស្សស្លាប់ ៩០៩ នាក់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងឡុងប៊ិច**។ មានលទ្ធភាពខ្លាំងក្លាមួយដែលការបង្កើនទំនាក់ទំនងរវាងសមាជិកសាធារណៈនឹងនាំឱ្យមានករណីឆ្លងសហគមន៍កាន់តែច្រើនឡើង ៗ ។ ធ្វើឱ្យបញ្ហានៃការបញ្ជូនសហគមន៍កាន់តែធ្ងន់ធ្ងរបុគ្គលខ្លះដែលឆ្លងវីរុសបណ្តាលឱ្យ កូវីដ-១៩ មិនមានរោគសញ្ញាឬមានរោគសញ្ញាស្រាលហើយដូច្នោះពួកគេមិនដឹងថាពួកគេផ្ទុកវីរុសហើយបញ្ជូនវាទៅអ្នកដទៃ។ លើសពីនេះទៀតភស្តុតាងបង្ហាញថាវីរុសអាចរស់នៅបានច្រើនម៉ោងនៅលើផ្ទៃហើយអាចចម្លងដោយប្រយោលរវាងមនុស្សម្នាក់ៗទោះបីជាមិនបានគិតថាជាមធ្យោបាយបញ្ជូនដ៏សំខាន់ក៏ដោយបើប្រៀបធៀបនឹងដំណក់ទឹកនៅលើអាកាស។ ដោយសារមនុស្សដែលមិនមានរោគសញ្ញាអាចចម្លងវីរុសបានហើយដោយសារតែភស្តុតាងបង្ហាញថាការឆ្លងងាយឆ្លងរាលដាលការពារកំណត់និងដាក់លក្ខខណ្ឌលើប្រភេទផ្សេងៗនៃការប្រមូលផ្តុំនិងអន្តរកម្មផ្ទាល់ដោយផ្ទាល់និងដោយប្រយោលត្រូវបានបង្ហាញថាកាត់បន្ថយហានិភ័យនៃការចម្លងវីរុស។

២៣។ បន្តការត្រួតពិនិត្យសូចនាករកូវីដ-១៩និងទិន្នន័យដើម្បីវាយតម្លៃហានិភ័យ។ ស្របតាមមន្ត្រីសុខភាពសាធារណៈរដ្ឋមន្ត្រីសុខភាពនិងបន្តតាមដានហានិភ័យនៃសកម្មភាពនិងអាជីវកម្មដែលត្រូវបានអនុញ្ញាតតាមបទបញ្ជានេះដោយផ្អែកលើសូចនាករកូវីដ-១៩ និងទិន្នន័យផ្សេងទៀតហើយប្រសិនបើលក្ខខណ្ឌគាំទ្រដល់ការធ្វើដូច្នោះបន្ថែមទៅបញ្ជីអាជីវកម្មនិងសកម្មភាពដែលត្រូវបានអនុញ្ញាតដោយមានការកែប្រែដែលត្រូវបានអនុញ្ញាតដោយប្លង់មេរបស់រដ្ឋសម្រាប់សេដ្ឋកិច្ចដែលមានសុវត្ថិភាព។ មន្ត្រីសុខាភិបាលនឹងវាយតម្លៃសកម្មភាពដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះជាប្រចាំនិងកំណត់ថាតើបទបញ្ជានេះចាំបាច់ត្រូវកែប្រែ (រួមទាំងដោយគ្មានកំណត់ការដាក់កម្រិតឬហាមឃាត់ជាបណ្តោះអាសន្ន) ប្រសិនបើហានិភ័យសុខភាពសាធារណៈដែលទាក់ទងនឹងកូវីដ-១៩កើនឡើងឬថយចុះនៅក្នុង អនាគត។ មន្ត្រីសុខាភិបាលទីក្រុងឡុងប៊ិចកំពុងត្រួតពិនិត្យសូចនាករសំខាន់ៗមួយចំនួន ("សូចនាករអាយតី - ១៩") នៅក្នុងទីក្រុង។ វឌ្ឍនភាពលើសូចនាករកូវីដ-១៩មួយចំនួនដែលទាក់ទងជាពិសេសការប្រើប្រាស់និងសមត្ថភាពមន្ទីរពេទ្យធ្វើឱ្យវាសមស្របនៅពេលនេះដើម្បីបន្តបន្ថយការរីករាលដាលជាក់លាក់ដែលបានកំណត់ដោយបទបញ្ជាមុន។ ទោះជាយ៉ាងណាក៏ដោយអត្រាប្រេវ៉ាឡង់នៃវីរុសដែលបណ្តាលឱ្យគ្របដណ្តប់លើ កូវីដ-១៩ តម្រូវឱ្យមានការរឹតបន្តឹងផ្សេងទៀតដើម្បីបន្ត។

ភស្តុតាងវិទ្យាសាស្ត្របង្ហាញថាក្នុងដំណាក់កាលអាសន្ននេះវានៅតែមានសារៈសំខាន់ក្នុងការបន្តការបញ្ជូនមេរោគយឺតដើម្បីជួយ (ក) ការពារជនងាយរងគ្រោះបំផុត។ (ខ) រារាំងប្រព័ន្ធចែកចាយសុខភាពពីការជ្រុលហួសហេតុ។ (គ) ការពារស្ថានភាពសុខភាពរ៉ាំរ៉ៃរយៈពេលវែងដូចជាជំងឺសរសៃឈាមបេះដូងតំរងនោមនិងការខូចខាតផ្លូវដង្ហើមនិងការបាត់បង់អវយវៈពីការកកឈាម; និង (ឃ) ការពារការស្លាប់។ ការបន្តបទបញ្ជាជាមុនគឺចាំបាច់ដើម្បីបន្ថយការរីករាលដាលនៃជំងឺ កូវីដ-១៩ ដោយរក្សាបាននូវការចែករាងសុខភាពដែលមានកំរិតនិងមានកំណត់នៅក្នុងទីក្រុងនិងឈានទៅមុខដល់ចំណុចមួយនៃ

ភាពអាសន្នសុខភាពសាធារណៈដែលការឆ្លងអាចត្រូវបានគ្រប់គ្រង។ ទន្ទឹមនឹងនេះចាប់តាំងពីបទបញ្ជាជាមុនត្រូវបាន  
ចេញក្រុងបានបន្តធ្វើឱ្យមានការរីកចម្រើនក្នុងការពង្រីកសមត្ថភាពប្រព័ន្ធសុខាភិបាលនិងធនធានថែទាំសុខភាពនិងក្នុង  
ការបញ្ជូនសហគមន៍ កូវីដ-១៩ យឺត។ សកម្មភាពនិងប្រតិបត្តិការអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវធ្វើឡើងស្របតាម  
វិធានការណ៍វាស់វែងផ្នែករាងកាយនិងពិធីសារផ្សេងៗនៃរាងកាយនិងពិធីសារត្រួតពិនិត្យការឆ្លងផ្សេងៗដែលបញ្ហាដោយ  
មន្ត្រីសុខាភិបាល។ មន្ត្រីសុខាភិបាលនឹងបន្តតាមដានសូចនាករ កូវីដ-១៩ ដើម្បីកំណត់ថាតើការកែប្រែបទបញ្ជានេះត្រូវ  
បានធានាដោយផ្អែកលើ (១) វឌ្ឍនភាពលើសូចនាកររបស់កូវីដ-១៩ ឬអត់។ (២) ការវិវត្តនៃវិធីសាស្ត្ររោគរាតត្បាតនិង  
រោគវិនិច្ឆ័យសម្រាប់ការតាមដានការធ្វើរោគវិនិច្ឆ័យការព្យាបាលឬការធ្វើតេស្តកូវីដ-១៩ និង (៣) ការយល់ដឹងផ្នែកវិទ្យា  
សាស្ត្រអំពីសក្តានុពលនៃការបញ្ជូននិងផលប៉ះពាល់នៃការព្យាបាលដោយ កូវីដ-១៩ ។ សូចនាករទាំងនោះរួមមានប៉ុន្តែ  
មិនត្រូវបានកំណត់ចំពោះ៖

- ក។ និន្នាការនៃចំនួនករណី កូវីដ-១៩ ថ្មីអត្រាមន្ទីរពេទ្យនិងអត្រាមរណភាព។
- ខ។ សមត្ថភាពរបស់មន្ទីរពេទ្យនិងប្រព័ន្ធថែទាំសុខភាពក្នុងទីក្រុងរួមមានគ្រែថែទាំស្រួចគ្រែឯកតាថែទាំច្រើននិង  
បំពង់ខ្យល់ដើម្បីផ្តល់ការថែទាំដល់អ្នកជំងឺ កូវីដ-១៩ និងអ្នកជំងឺដទៃទៀតដែលមានស្រាប់និងសមត្ថភាពក្នុងការ  
កើនឡើងជាមួយនឹងការកើនឡើងនៃ កូវីដ-១៩ ករណី។
- គ។ ការផ្គត់ផ្គង់ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) អាចរកបានសម្រាប់បុគ្គលិកមន្ទីរពេទ្យបុគ្គលិកថែទាំនិងអ្នកផ្តល់សេ  
វាថែទាំសុខភាពនិងបុគ្គលិកផ្សេងទៀតដែលត្រូវការ PPE ដើម្បីឆ្លើយតបនិងព្យាបាលអ្នកជំងឺ កូវីដ-១៩ និងអ្នក  
ជំងឺដទៃទៀតដោយសុវត្ថិភាព។
- ឃ។ សមត្ថភាពនិងសមត្ថភាពក្នុងការសាកល្បងមនុស្សយ៉ាងឆាប់រហ័សនិងត្រឹមត្រូវដើម្បីកំណត់ថាតើបុគ្គលគឺ កូវីដ-  
១៩ វិជ្ជមានជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះប្រកន្លែងដែលមានហានិភ័យខ្ពស់ឬមុខរបរនិង  
ដើម្បីកំណត់និងវាយតម្លៃការផ្ទុះឡើង។
- ង។ សមត្ថភាពក្នុងការស៊ើបអង្កេតករណីនិងការទាក់ទងសម្រាប់បរិមាណនៃករណីនាពេលអនាគតនិងទំនាក់ទំនង  
ដែលជាប់ទាក់ទងដាច់ដោយឡែកពីគ្នានូវករណីដែលបានបញ្ជាក់និងការដាក់មនុស្សជាប់ពីគ្នាដែលមានទំនាក់  
ទំនងជាមួយករណីដែលបានបញ្ជាក់។
- ច។ វិវិសដែលបណ្តាលឱ្យ កូវីដ-១៩ អាចឆ្លងបានយ៉ាងងាយតាមរយៈការទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។  
ហានិភ័យនៃការឆ្លងនេះត្រូវបានកើនឡើងនៅពេលដែលមនុស្សនៅជិត។ រាល់ការប្រមូលផ្តុំទាំងអស់និងបង្កជា  
ការកើនឡើងហានិភ័យសម្រាប់ការបញ្ជូនសហគមន៍កូវីដ-១៩ ហើយដូច្នោះគឺជាហានិភ័យយ៉ាងខ្លាំងដល់សុខ  
ភាពសាធារណៈ។ អវត្តមាននៃការចាក់ថ្នាំបង្ការរោគប្រព្យាបាលជាក់លាក់សម្រាប់ កូវីដ-១៩ ការឃ្លាតឆ្ងាយពី  
រាងកាយគឺមានសារៈសំខាន់ក្នុងការការពារជំងឺនេះ។ ការបង្កើនចំងាយផ្លូវរាងកាយបង្កើនការការពារកម្មករនិង  
ការហាមឃាត់ព្រឹត្តិការណ៍និងការប្រមូលផ្តុំនានាមានគោលបំណងដើម្បីបន្ថយការបញ្ជូនកូវីដ-១៩ ។ ដូច្នោះ  
ហើយដើម្បីកាត់បន្ថយការបញ្ជូនសហសហគមន៍ កូវីដ-១៩ មន្ត្រីសុខាភិបាលបានបញ្ជាឱ្យហាមឃាត់ជាបណ្តោះ  
អាសន្នរាល់ព្រឹត្តិការណ៍និងការជួបជុំនានាការបន្តការបិទទ្រព្យសម្បត្តិនិងជំនួញពាណិជ្ជកម្មជាក់លាក់និង  
កន្លែងកម្សាន្តមួយចំនួនដែលបង្ហាញពីហានិភ័យខ្ពស់នៃការបញ្ជូន កូវីដ-១៩ ដោយសារមានការទាក់ទងពី

មនុស្សម្នាក់ទៅម្នាក់ទៀតយ៉ាងយូរនិងយូរនិងរាល់អាជីវកម្មដែលធ្វើប្រតិបត្តិការដោយផ្ទាល់នៅក្រោមដីកានេះ ដើម្បីរៀបចំដាក់ប្រកាសនិងអនុវត្តពិធីសារចម្ងាយឆ្ងាយខាងរាងកាយឬពិធីសារជាក់លាក់ជាក់លាក់ដែលចេញ ដោយទីក្រុងតាមតម្រូវការនៅតាមកន្លែងនីមួយៗ ដែលពួកគេរក្សាប្រតិបត្តិការ។

២៤។ លក្ខណៈវិនិច្ឆ័យហានិភ័យសម្រាប់អាជីវកម្មបន្ថែមនិងសកម្មភាពបន្ថែមក្រោមការបើកឡើងវិញជាដំណាក់កាល។ ពាក់ព័ន្ធនឹងសុខភាពសុខភាពនិងទិន្នន័យសុខភាពសាធារណៈដទៃទៀតដែលបានពិភាក្សាខាងលើមន្ត្រីសុខាភិបាល នឹងពិចារណាពីហានិភ័យនៃការឆ្លងដែលពាក់ព័ន្ធនឹងអាជីវកម្មឬសកម្មភាពក្នុងការកំណត់ថាតើពេលណានិងរបៀបដែល ពួកគេអាចបន្តឡើងវិញដោយសុវត្ថិភាពឬប្រសិនបើពួកគេត្រូវនៅដដែលឬត្រូវបានបញ្ជាឱ្យបិទជាបណ្តោះអាសន្ន។លក្ខ ណៈវិនិច្ឆ័យហានិភ័យដូចខាងក្រោមនឹងជូនដំណឹងដល់ការវិភាគនេះ៖

- ក។ សមត្ថភាពក្នុងការកែប្រែឥរិយាបថដើម្បីកាត់បន្ថយហានិភ័យមិនថាបុគ្គលដែលចូលរួមក្នុងអាជីវកម្មឬសកម្មភាព ផ្សេងទៀតអាចពាក់គម្របមុខគ្រប់ពេលរក្សាការឃ្លាតឆ្ងាយពីរាងកាយយ៉ាងហោចណាស់៦ហ្វីតនៅគ្រប់ពេល វេលានិងគោរពតាមតម្រូវការចម្ងាយរាងកាយផ្សេងទៀតរួមមានការលាងដៃនិងអនាម័យ។
- ខ។ ការជៀសវាងពីសកម្មភាពដែលប្រឡាយប្រថាន - មិនថាអាជីវកម្មឬសកម្មភាពចាំបាច់ពាក់ព័ន្ធនឹងការញ៉ាំឬផឹក (ដែលតម្រូវឱ្យលុបគម្របមុខ) ការប្រមូលផ្តុំជាមួយគ្រួសារផ្សេងទៀត (ដែលបង្ហាញពីហានិភ័យដូចដែលបាន ពិពណ៌នានៅក្នុងផ្នែករងយខាងក្រោម)ឬច្រៀងស្រែកច្រៀងស្រែករំលេងឧបករណ៍បញ្ចេញខ្យល់លង្ហិន(ដែល ទាំងអស់នេះបង្ហាញពីហានិភ័យដ៏សំខាន់នៃការបញ្ជូនខ្យល់) ។
- គ។ ការកំណត់ - អាជីវកម្មនិងសកម្មភាពនៅខាងក្រៅមានសុវត្ថិភាពជាងអាជីវកម្មឬសកម្មភាពក្នុងផ្ទះដូច្នោះ នៅខាងក្រៅផ្ទះត្រូវបានគេពេញចិត្ត។
- ឃ។ ការលាយបញ្ចូលគ្នារវាងគ្រួសារ - ការលាយបញ្ចូលគ្នារវាងប្រជាជននិងគ្រួសារផ្សេងៗគ្នាប្រឈមនឹងហានិ ភ័យខ្ពស់នៃការឆ្លងវីរុសនិងការរាលដាលក្នុងសហគមន៍ហើយគ្រួសារខុសគ្នាដែលលាយបញ្ចូលគ្នានោះហា និភ័យកាន់តែកើនឡើង។
- ង។ ចំនួនប្រេកង់រយៈពេលនិងចម្ងាយនៃទំនាក់ទំនង - មនុស្សដែលមានទំនាក់ទំនងកាន់តែច្រើនហានិភ័យនៃ ការឆ្លងវីរុសកាន់តែខ្ពស់។ និងមនុស្សកាន់តែច្រើនដែលប្រមូលផ្តុំនៅគេហទំព័រមួយឬគេហទំព័រដែលពាក់ ព័ន្ធនឹងអាជីវកម្មកាន់តែច្រើនអន្តរកម្មដែលអាចកើតមានកើនឡើងយ៉ាងច្រើន (ចំនួនទំនាក់ទំនង) ។ មនុស្សកាន់តែមានអន្តរកម្មកាន់តែខ្ពស់ហានិភ័យនៃការឆ្លងវីរុស (ភាពញឹកញាប់នៃទំនាក់ទំនង) ។ រយៈ ពេលនៃទំនាក់ទំនងកាន់តែយូរហានិភ័យនៃការឆ្លងវីរុសកាន់តែច្រើន (រយៈពេលនៃទំនាក់ទំនង) ។ ការខិត ជិតមនុស្សកាន់តែជិតស្និទ្ធស្នាលហានិភ័យនៃការឆ្លងវីរុស (ចម្ងាយនៃទំនាក់ទំនង) និង។
- ច។ សក្តានុពលនៃការកែប្រែ - កំរិតដែលពិធីការសុខភាពល្អបំផុតអាចកាត់បន្ថយហានិភ័យនៃការបញ្ជូនដែល ពិធីសារទាំងនោះអាចត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។

២៥។ ការបញ្ចូលការប្រកាសអាសន្នរបស់រដ្ឋនិងក្នុងតំបន់។ បទបញ្ជានេះត្រូវបានចេញដោយអនុលោមតាមនិងយោង តាមសេចក្តីប្រកាសថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ ប្រកាសអំពីស្ថានភាពអាសន្នដែលចេញដោយអភិបាលខេត្ត Gavin

**Newsom** បទបញ្ជាប្រតិបត្តិ ១២ មីនា ២០២០ (បទបញ្ជាប្រតិបត្តិលេខN- ២៥ -២០) ដែលចេញដោយអភិបាល **Gavin Newsom** និងថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ ប្រកាសអាសន្នក្នុងតំបន់ដោយប្រធានក្រុងនិងសេចក្តីប្រកាសស្តីពី ភាពអាសន្នក្នុងមូលដ្ឋានដោយមន្ត្រីសុខភាពដែលត្រូវបានផ្តល់សម្រាប់ដោយក្រុមប្រឹក្សាក្រុងកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២០ រៀងៗខ្លួនសេចក្តីប្រកាសថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ។ អំពីភាពអាសន្ននៃសុខភាពក្នុងមូលដ្ឋានទាក់ទង នឹងល្អវិលក្នុងរដ្ឋឆ្នាំ ២០១៩ (កូវីដ-១៩) ដែលចេញដោយមន្ត្រីសុខភាពនិងការណែនាំដែលចេញដោយក្រសួងសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ាដូចដែលពួកគេម្នាក់ៗបាននិងអាចត្រូវបានបំពេញបន្ថែម។

២៦។ បញ្ចូលការបញ្ជាទិញសុខភាពរដ្ឋ។ បទបញ្ជានេះក៏ត្រូវបានចេញដោយយោងតាមបទបញ្ជារបស់មន្ត្រីសុខភាពសាធារណៈរដ្ឋ ("បទបញ្ជាទីជម្រករដ្ឋ") ដែលកំណត់ការរឹតបន្តឹងជាមូលដ្ឋានទូទាំងរដ្ឋលើសកម្មភាពអាជីវកម្មដែលមិនមែន ជាលំនៅដ្ឋានមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែមទៀត។ បទបញ្ជាប្រតិបត្តិឆ្នាំ ២០២០ លេខ N-៣៣- ២០ ដឹកនាំប្រជាជនរដ្ឋកាលីហ្វ័រញ៉ាឱ្យធ្វើតាមបទបញ្ជាជម្រករដ្ឋហើយថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២០ ថ្ងៃទី ២៨ ខែ សីហាឆ្នាំ ២០២០ និងថ្ងៃទី ១៩ ខែវិច្ឆិកាឆ្នាំ ២០២០ បញ្ជារបស់មន្ត្រីសុខភាពសាធារណៈរដ្ឋ។ បទបញ្ជាប្រតិបត្តិថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២០ ដែលចេញដោយអភិបាលខេត្ត **Newsom** និងថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២០ បទបញ្ជារបស់ មន្ត្រីសុខភាពសាធារណៈរដ្ឋអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញប្រសិនបើមន្ត្រីសុខភាពក្នុងតំបន់ ជឿជាក់លើលក្ខខណ្ឌក្នុងដែនសមត្ថកិច្ចនោះប៉ុន្តែត្រូវទទួលស្គាល់សិទ្ធិអំណាចរបស់មន្ត្រីសុខាភិបាលក្នុងការបង្កើតនិង អនុវត្តវិធានការសុខភាពសាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលរឹតត្បិតជាងនេះ។ ជាងការអនុវត្តដោយមន្ត្រី សុខភាពសាធារណៈរដ្ឋ។ នៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២០ ក្រសួងសុខាភិបាលសាធារណៈបានចេញសេចក្តីណែនាំ ថ្មីសម្រាប់ការប្រើប្រាស់គម្របមុខដោយ តម្រូវឱ្យ ប្រជាជនទាំងអស់នៅក្នុងរដ្ឋពាក់វ៉ែនតាបិទមុខពេលនៅខាងក្រៅផ្ទះ ដោយមានការលើកលែង។

២៧។ កាតព្វកិច្ចអនុវត្តតាមតម្រូវការតឹងរឹងនៃបទបញ្ជានេះ។ បទបញ្ជានេះអនុវត្តការរឹតបន្តឹងសុខភាពនិងសុវត្ថិភាពជាក់ លាក់ដែលតឹងរឹងជាងបទបញ្ជាដែលមាននៅក្នុងបទបញ្ជាជម្រករដ្ឋ។ បើគ្មានការរឹតត្បិតសមស្របដែលជួយកាត់ បន្ថយចំនួននៃអន្តរកម្មបន្ថែមរវាងមនុស្សភស្តុតាងវិទ្យាសាស្ត្របង្ហាញថាវិបត្តិសុខភាពសាធារណៈនៅក្នុងទីក្រុងនឹង កាន់តែអាក្រក់ទៅ ៗ ដែលវាអាចយកឈ្នះលើធនធានថែទាំសុខភាពដែលមាននៅក្នុងខោនធី **Los Angeles** រួមទាំងទី ក្រុង ឡុងប៊ិចនិងបង្កើនអត្រាស្លាប់។ នៅពេលដែលមានទំនាស់រវាងបទបញ្ជានេះនិងបទបញ្ជាសុខភាពសាធារណៈ របស់រដ្ឋណាមួយដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ-១៩ បទបញ្ជាដែលមានការរឹតត្បិតបំផុត (ឧទាហរណ៍ការ ការពារសុខភាពសាធារណៈកាន់តែច្រើន) ។ អនុលោមតាមក្រុមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក ១៣១០៨០ និងមគ្គុទេសក៍អនុវត្តមន្ត្រីសុខភាពសម្រាប់ការត្រួតពិនិត្យជំងឺឆ្លងក្នុងរដ្ឋកាលីហ្វ័រញ៉ាលើកលែងតែមន្ត្រី សុខភាពរដ្ឋអាចចេញបទបញ្ជាដែលបង្ហាញយ៉ាងជាក់លាក់នៅក្នុងបទបញ្ជានេះនិងផ្អែកលើការរកឃើញថាបទបញ្ជា ត្រឹមនៃបទបញ្ជានេះបង្កើតឡើង គំរាមកំហែងដល់សុខភាពសាធារណៈរាល់វិធានការណ៍រឹតបន្តឹងនានានៅក្នុងបទបញ្ជានេះ នៅតែបន្តអនុវត្តនិងគ្រប់គ្រងនៅក្នុងទីក្រុង។ ដូចគ្នានេះផងដែរចំពោះគោលការណ៍ណែនាំសហព័ន្ធនាមួយអនុញ្ញាត ឱ្យមានសកម្មភាពដែលមិនត្រូវបានអនុញ្ញាតដោយបទបញ្ជានេះបទបញ្ជានេះគ្រប់គ្រងនិងសកម្មភាពទាំងនោះមិនត្រូវ បានអនុញ្ញាតទេ។



២៨៧. តម្រូវការបន្ថែមសម្រាប់មន្ទីរព្យាបាលជំងឺកញ្ញាដែលមានអាជ្ញាប័ណ្ណ ។ អ្នកតំណាងដែលមានការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងទីក្រុង ដំបូលរោង ដែលផ្តល់ការអនុញ្ញាតដោយទីក្រុងដើម្បីចែកចាយថ្នាំជក់អាចផ្តល់នូវសេវាកម្មវីសយកតាមចិញ្ចើមផ្លូវក្រោមលក្ខខណ្ឌដូចខាងក្រោមនេះ៖

- ក ។ អតិថិជនត្រូវតែដាក់ឯកសារបញ្ជាក់ពីអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពដែលចេញដោយរដ្ឋាភិបាលមុនពេលទទួលយកតាមចិញ្ចើមផ្លូវ។
- ខ ។ នៅពេលទៅទទួលយកការចែកចាយត្រូវតែបញ្ជាក់ថាការកំណត់អត្តសញ្ញាណអតិថិជនគឺជាមនុស្សតែមួយដែលបានបញ្ជាទិញភ័កអាប៉ដោយឆ្លងកាត់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។
- គ ។ ផលិតផលត្រូវតែប្រគល់ជូនអតិថិជនក្នុងការវេចខ្ចប់ស្រអាប៉។
- ឃ ។ បុគ្គលិកសន្តិសុខដែលមានឯកសណ្ឋាននិងមានការអនុញ្ញាតត្រូវតែមានវត្តមានក្នុងកំឡុងពេលដែលចាប់យកតាមចិញ្ចើមផ្លូវប្រតិបត្តិការ។
- ង ។ រាល់បទបញ្ញត្តិនិងបទបញ្ជាស្របច្បាប់នានាដែលមាននៅក្នុងមូលដ្ឋាននិងរដ្ឋនិងក្នុងរដ្ឋត្រូវបានគោរព។
- ច ។ អ្នកគ្រប់គ្រងទីក្រុងត្រូវបានអនុញ្ញាតឱ្យចេញច្បាប់និងគោលនយោបាយសមហេតុផលដើម្បីរឹតបន្តឹងសកម្មភាពជ្រើសរើសយកតាមចិញ្ចើមផ្លូវ

២៩៧. គ្មានការលះបង់បទបញ្ញត្តិនៃនាយកដ្ឋានត្រួតពិនិត្យភេសជ្ជៈមានជាតិអាស់កុលឡើយ។ បទបញ្ជានេះមិនលើកលែងការផ្អាកឬកែប្រែបទបញ្ញត្តិទាំងឡាយណាដែលបានប្រកាសដោយរដ្ឋមន្ត្រីទាំងបទបញ្ជាដែលស្ថិតនៅក្រោមអំណាចនៃនាយកដ្ឋានត្រួតពិនិត្យភេសជ្ជៈមានជាតិអាស់កុល។ ហើយក៏មិនផ្អាកឬជំនួសការហាមឃាត់ដែលមានស្រាប់ក្នុងការដឹកស្រានៅទីសាធារណៈ និងបទបញ្ញត្តិស្រដៀងគ្នាទាក់ទងនឹងការប្រើប្រាស់សាធារណៈ និងការកាន់កាប់គ្រឿងស្រវឹង។ ភេសជ្ជៈមានជាតិអាស់កុលដែលលក់នៅក្រោមបទបញ្ជានេះត្រូវតែលក់នៅក្នុងធុងដែលបិទជិតយ៉ាងពេញលេញតាមរបៀបដែលត្រូវបានចនាឡើងដើម្បីការពារការប្រើប្រាស់ដោយមិនចាំបាច់យកគំរូឬម្នាក់ចេញ។

៣០៧. តម្រូវការដើម្បីធ្វើប្រតិបត្តិការដោយអនុលោមតាមអាជ្ញាប័ណ្ណនិងការអនុញ្ញាតក្នុងស្រុក។ រាល់អាជីវកម្មទាំងអស់ដែលត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយអនុលោមតាមបទបញ្ជានេះត្រូវប្រតិបត្តិស្របតាមអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតក្នុងស្រុកបច្ចុប្បន្នទាំងអស់រួមទាំងអាជ្ញាប័ណ្ណអាជីវកម្មលិខិតអនុញ្ញាតសុខភាពនិងអ្វីៗផ្សេងទៀត។

៣១៧. Cal Const.art សិល្បៈ: ។ | § ២៥. បទបញ្ជានេះមិនហាមឃាត់ការនេសាទពីច្រាំងដោយយោងតាមកាលទេ។ សិល្បៈ: ។ | § ២៥ ផោនហើយវាក៏មិនហាមបុគ្គលណាម្នាក់ ឲ្យ ដើរតាមខ្សាច់ចូលសមុទ្រដើម្បីបើកទូកកាយ៉ាក់និងអ្វីៗផ្សេងទៀតឡើយ។

៣២៧. សិទ្ធិអំណាចរបស់អ្នកគ្រប់គ្រងក្រុងដើម្បីសម្របសម្រួលសកម្មភាពអាជីវកម្មនៅខាងក្រៅអាគារ។ អ្នកគ្រប់គ្រងទីក្រុងឬអ្នកចនាសមរម្យដើម្បីបង្កើតពិធីសារជាលាយលក្ខណ៍អក្សរដើម្បីជួយសម្រួលដល់សកម្មភាពអាជីវកម្មផ្សេងៗនៅខាងក្រៅស្របតាមគោលការណ៍សុខភាពទីក្រុងនិងរដ្ឋនិងបទបញ្ជាសុខភាពនិងស្របតាមច្បាប់រដ្ឋនិងសហព័ន្ធដែលអាច



ទំព័រទី ៣៣

អនុវត្តបានផ្សេងទៀតដូចជាច្បាប់ជនពិការអាមេរិកដោយផ្ដោតលើការអភិវឌ្ឍ ពិធីសារដែលការពារសុខភាពសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍។ រាល់ការចេញលិខិតអនុញ្ញាត ឲ្យ ធ្វើអាជីវកម្មនៅទីធ្លាខាងក្រៅគឺបណ្តោះអាសន្ន ដោយសារតែការរាលដាលនៃកូវីដ -១៩ និងមិនបង្កើតសិទ្ធិកាន់កាប់ដែលមាននៅក្នុងស្ថានភាពសុខុមាលភាពសាធារណៈ ឬទ្រព្យសម្បត្តិផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្មក្រៅ។ ទៅកូវីដ -១៩ រាត ត្បាត។

៣៣។ ថតចម្លងបទបញ្ជា។ សាលាក្រុងត្រូវផ្តល់ច្បាប់ចម្លងនៃបទបញ្ជានេះជាបន្ទាន់ដោយ: (ក) (a) ប្រកាសវានៅលើគេហទំព័ររបស់នាយកដ្ឋានសុខាភិបាលនិងសេវាមនុស្សរបស់ទីក្រុងឡងប៊ិច (<http://www.longbeach.gov/health/>) (ខ) (b)ប្រកាសវានៅពលរដ្ឋស៊ីធី។ មជ្ឈមណ្ឌលដែលមានទីតាំងស្ថិតនៅផ្ទះលេខ 411 W. Ocean Blvd., Long Beach, CA 90802, (គ) (c) ផ្តល់ជូនដល់សមាជិកសាធារណៈណាម្នាក់ដែលស្នើសុំច្បាប់ចម្លង (ឃ) (d) ចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីផ្សព្វផ្សាយសណ្តាប់ធ្នាប់ពាសពេញទីក្រុងនិង (ង) (e) តាមរយៈការបម្រើតាមរយៈអ៊ីម៉ែលនៅតាមកន្លែងធំ ៗ ដែលត្រូវបានស្គាល់ដោយមន្ត្រីសុខាភិបាលដែលទំនងជាត្រូវអនុវត្តតាមបទបញ្ជានេះ (ប៉ុន្តែសេវាកម្មតាមរយៈអ៊ីម៉ែលមិនត្រូវបានតម្រូវសម្រាប់ការអនុលោមភាពទេ) ។ ម្ចាស់អ្នកគ្រប់គ្រងប្រតិបត្តិការនៃទីតាំងណាមួយដែលទំនងជារងផលប៉ះពាល់ពីបទបញ្ជានេះត្រូវបានលើកទឹកចិត្តឱ្យប្រកាសច្បាប់ចម្លងនៃដីកាបទបញ្ជានេះនិងផ្តល់ជូនច្បាប់ចម្លងដល់សមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង។

ក។ ម្ចាស់អ្នកគ្រប់គ្រងឬប្រតិបត្តិការនៃទីតាំងណាមួយដែលទំនងជារងផលប៉ះពាល់ពីបទបញ្ជានេះត្រូវបានលើកទឹកចិត្តឱ្យប្រកាសច្បាប់ចម្លងនៃដីកាបទបញ្ជាទិញនេះនិងផ្តល់ជូនច្បាប់ចម្លងដល់សមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង។

ខ។ ដោយសារតែការណែនាំអាចផ្លាស់ប្តូរម្ចាស់អ្នកគ្រប់គ្រងឬប្រតិបត្តិការនៃទីតាំងណាមួយដែលស្ថិតក្រោមបទបញ្ជានេះត្រូវបានបញ្ជាឱ្យពិគ្រោះជាមួយគេហទំព័ររបស់នាយកដ្ឋានសុខភាពនិងសេវាកម្មមនុស្សនៃទីក្រុងឡងប៊ិច <http://www.longbeach.gov/health/>រាល់ថ្ងៃដើម្បីកំណត់រាល់ការកែប្រែនៃបទបញ្ជាហើយតម្រូវឱ្យអនុវត្តតាមការធ្វើបច្ចុប្បន្នភាពណាមួយរហូតដល់ការបញ្ជាទិញត្រូវបានបញ្ចប់។

៣៤។ ភាពធ្ងន់ធ្ងរ។ ប្រសិនបើផ្នែកណាមួយផ្នែករងប្រយោគប្រយោគឃ្លាឬពាក្យនៃបទបញ្ជានេះឬការអនុវត្តណាមួយចំពោះបុគ្គលណាមួយរចនាសម្ព័ន្ធការប្រមូលផ្តុំប្តុកាលៈទេសៈត្រូវបានចាត់ទុកថាមិនមានសុពលភាពឬមិនស្របនឹងរដ្ឋធម្មនុញ្ញដោយសេចក្តីសម្រេចរបស់តុលាការនៃយុត្តាធិការមានសមត្ថកិច្ចបន្ទាប់មក ការសម្រេចចិត្តបែបនេះនឹងមិនប៉ះពាល់ដល់សុពលភាពនៃចំណែកដែលនៅសល់ឬការអនុវត្តតាមបទបញ្ជានេះទេ។

៣៥។ ការអនុវត្តន៍។

ក។ ដោយបានពិគ្រោះយោបល់ជាមួយមេធាវីក្រុងនិងស្របតាមជំពូក ៨.១២០ នៃក្រមក្រុងឡងប៊ិចទីក្រុងត្រូវបានអនុញ្ញាតឱ្យបញ្ឈប់សេវាកម្មប្រើប្រាស់ក្រុងទៅនឹងអាជីវកម្មណាមួយដែលធ្វើអាជីវកម្មដែលបំពានបទបញ្ជានេះបើសមស្រប។

ខ។ អង្គភាពទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ជានេះដែលមិនតម្រូវឱ្យបិទបើមិនដូច្នោះទេអាចនឹងបើកសម្រាប់អាជីវកម្មនិងធ្វើប្រតិបត្តិការក្នុងកំឡុងពេលនៃបទបញ្ជានេះក្រោមលក្ខខណ្ឌដែលអង្គភាពទាំងឡាយប្រកាន់ខ្ជាប់

នូវបទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋណាមួយដែលទាក់ទងទៅនឹងរោគរាតត្បាត កូវីដ -១៩ ។ អង្គភាពដែលបានអនុញ្ញាតឱ្យនៅតែបើកចំហសម្រាប់អាជីវកម្មដែលមិនគោរពតាមបទបញ្ជានេះអាចជាកម្មវត្ថុនៃការបិទជាចាំបាច់សម្រាប់រយៈពេលនៃការបញ្ជាទិញនេះរួមទាំងការធ្វើវិសោធនកម្មឬការពង្រីកណាមួយនៅទីនេះ។ ផ្នែកនេះមិនត្រូវអនុវត្តចំពោះអាកាសយានដ្ឋានឡើយបើប្រសិនបើអាជីវកម្មណាមួយដែលត្រូវបានកំណត់ថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សហព័ន្ធនៅទីនោះទេ។


គ។ ការខកខានមិនបានអនុវត្តតាមបទបញ្ជាសុខភាពសាធារណៈនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលអាចកើតមាននិងប៉ះពាល់ដល់សុខភាពសាធារណៈបង្កើតជាការរំខានជាសាធារណៈហើយត្រូវទទួលការពិន័យពិន័យដាក់ពន្ធនាគារឬទាំងពីរ។ ដើម្បីការពារសុខភាពសាធារណៈមន្ត្រីសុខាភិបាលក្រុងឡើងបិទអាចចាត់វិធានការបន្ថែមចំពោះការមិនគោរពតាមបទបញ្ជានេះ។ ការរំលោភបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការពិន័យឬទាំងនៅក្រោមក្រមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក១២០២៧៥[120275] et seq និងជំពូក ១.៣២ [1.32] និង ៨.១២០[8.120] នៃក្រមក្រុងឡើងបិទ។

ឃ។ អនុលោមតាមធម្មនុញ្ញទីក្រុងឡើងបិទផ្នែកទី ១០៩ វគ្គ ៨៦៣៤ និង ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ា។ ផ្នែក ១០១០៤០ [01040] ១០១៤៧៥ [101475] និង ១២០១៧៥ [120175] នៃក្រមសុខភាពនិងសុវត្ថិភាពរដ្ឋ California; និងជំពូក ៨.០៨[8.08] និង ៨.២៦[8.08] និង ៨.១២០[8.120] នៃក្រមក្រុងឡើងបិទបទបញ្ជានិងសេចក្ដីណែនាំទាំងនេះដែលចេញដោយមន្ត្រីសុខាភិបាលត្រូវអនុវត្តដោយប្រធានប៉ូលីសក្រុងឡើងបិទដើម្បីធានាបាននូវការអនុលោមតាមនិងការអនុវត្តនៃបទបញ្ជានិងការណែនាំដែលមានចែងនៅទីនេះ។

ង។ លើសពីនេះទៅទៀតបន្ថែមលើការដាក់ទណ្ឌកម្មព្រហ្មទណ្ឌដែលមានចែងនៅទីនេះបទបញ្ជានិងសេចក្ដីណែនាំទាំងនេះដែលចេញដោយមន្ត្រីសុខាភិបាលនឹងត្រូវអនុវត្តបានដោយអ្នកគ្រប់គ្រងក្រុងនៃឡើងបិទ។ ចំពោះរយៈពេលនៃភាពអាសន្នផ្នែកសុខភាពដែលត្រូវបានប្រកាសប្រធានក្រុងត្រូវបានអនុញ្ញាតឱ្យចាត់តាំងនិងផ្តល់សិទ្ធិដល់និយោជិកដែលសមស្របនៃទីក្រុងដើម្បីចេញលិខិតបញ្ជាក់រដ្ឋបាលនិងពិន័យជាប្រាក់ស៊ីវិលនិងពិន័យដល់បុគ្គលអាជីវកម្មនិងអ្នកដទៃទៀតដែលរំលោភលើបទបញ្ជានិងសេចក្ដីណែនាំ។ មាននៅទីនេះស្របតាមបទបញ្ញត្តិនៃជំពូក ៩.៦៥ នៃក្រមក្រុងឡើងបិទ។

៣៦។ កាលបរិច្ឆេទមានប្រសិទ្ធភាព។ បទបញ្ជានេះមានប្រសិទ្ធភាពភ្លាមៗម៉ោង ១២ និង ០១ នាទីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ ហើយនឹងបន្តរហូតទាល់តែវាត្រូវបានពង្រីកបណ្តេញចេញជំនួសឬកែប្រែជាលាយលក្ខណ៍អក្សរដោយមន្ត្រីសុខាភិបាល។

**រាត្រូវបានគេបញ្ជាដូច្នេះ៖**



Anissa Davis, MD, DrPH,  
មន្ត្រីសុខាភិបាលក្រុងឡើងបិទ

កាលបរិច្ឆេទ៖ ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១

### ការផ្សព្វផ្សាយអំពីច្បាប់បន្ទាន់

ក្នុងនាមជាប្រធានផ្នែកការពារសិទ្ធិសម្រាប់ទីក្រុងឡងប៊ិចដោយអនុលោមតាមក្រុមក្រុងឡងប៊ិច (“LBMC”) ផ្នែក ២.៦៩.០៦០.A និងអនុលោមតាមបទប្បញ្ញត្តិនៃអិលប៊ីអឹមស៊ី ៨.១២០ ខ្ញុំទទួលបានការអនុញ្ញាតឱ្យប្រកាសបទបញ្ជា សម្រាប់ការការពារ។ នៃជីវិតនិងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់ដោយ កូវីដ-១៩អនុលោមតាមគ្រាអាសន្ននៃក្រុមរដ្ឋ ប្បវេណីផ្នែកទី ៨៦៣៤ និងផ្នែក LBMC ២,៦៩.០៧០.A និង ៨.១២០.០២០ ។ ខាងក្រោមនេះនឹងមានសុពលភាពសម្រាប់ រយៈពេលនៃការបញ្ជាទិញសុខភាពនៅឡងប៊ិចដែលមានសុវត្ថិភាពនៅតាមគេហដ្ឋានសម្រាប់ការធានារ៉ាប់រងនៃ កូវីដ-១៩ ដែលបានចេញផ្សាយខាងលើដែលត្រូវបានដាក់បញ្ចូលទាំងស្រុងដោយយោង៖

បទបញ្ជារបស់មន្ត្រីសុខភាពទីក្រុងឡងប៊ិចដែលមានសុវត្ថិភាពនៅតាមគេហដ្ឋានសម្រាប់ការបញ្ជាទិញ កូវីដ-១៩ត្រូវ ប្រកាសជាបទបញ្ជាសម្រាប់ការការពារអាយុជីវិតនិងទ្រព្យសម្បត្តិ។

ជនណាក្រោយពីបានដឹងដោយចេតនាដឹងនិងរំលោភបំពានបដិសេធឬធ្វេសប្រហែសដោយចេតនាដើម្បីអនុលោមតាមបទ បញ្ជាសុខភាពដែលត្រូវបានចេញដោយច្បាប់ខាងលើនេះនឹងត្រូវមានទោសពីបទមជ្ឈឹមដែលត្រូវផ្ដន្ទាទោសដោយពិន័យ មិនលើសពីមួយពាន់ដុល្លារ (១.០០០ ដុល្លារ) ដោយជាប់ពន្ធនាគារក្នុងរយៈពេលមួយ មិនលើសពីប្រាំមួយ (ប្រាំមួយ) ខែ ដោយការពិន័យនិងការជាប់ពន្ធនាគារបែបនេះ។ (លេខកូដក្រុងឡងប៊ិចផ្នែក ៨.១២០.០៣០ ។ អេ។ និង ៨.១២០.០៣០. E.៣)

វាត្រូវបានគេបញ្ជាដូច្នេះ៖



Thomas B. Modica

ប្រធានក្រុង, ទីក្រុងឡងប៊ិច

- ឧបសម្ព័ន្ធ ក (A)- ពិធីសារចម្ងាយរូបវន្ត កែប្រែ ថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ខ (B)- ពិធីសារលក់វាយជាលក្ខណៈបុគ្គល កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ គ (C)- ពិធីសារសេវាកម្មធម្មនុញ្ញខ្នាតតូច កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ឃ (D)- ពិធីសារសេវាកម្មជួលឧបករណ៍ខាងក្រៅ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ង(E)- ពិធីសារកីឡាវាយកូនបាល់ កែសម្រួលថ្ងៃថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ច (F)- ពិធីសារវគ្គវាយកូនហ្គោល កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ឆ (G)- ពិធីការការងារការិយាល័យ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ជ (H)- ពិធីសារភោជនីយដ្ឋានអាហារពេលល្ងាច កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ឈ (I)- ពិធីសារកាត់សក់និងពិធីការហាងកាត់សក់ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ញ (J)- ពិធីសារអ្នកលក់ចំណីអាហារចល័ត កែសម្រួលថ្ងៃថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ដ (K)- អាងហែលទឹកសាធារណៈ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ប័ (L)- ពិធីសារគ្រឿងបរិក្ខារគ្រឿងទេស កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ឌ (M)- ពិធីសារមជ្ឈមណ្ឌលហាត់ប្រាណនិងកន្លែងហាត់ប្រាណ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ណ (N)- ពិធីសារបោះជំរំថ្ងៃ កែប្រែ ១០/២៣/២០
- ឧបសម្ព័ន្ធ ណ (O)- ពិធីសារកន្លែងបោះជំរំនិងសួនកម្សាន្ត រថយន្តកំសាន្ត កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ត (P)- សារមន្ទីរវិចិត្រសាលនិងពិធីសារអាងចិញ្ចឹមត្រី កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ថ (Q)- សណ្ឋាគារផ្ទះសំណាក់និងពិធីការជួលរយៈពេលខ្លី កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ទ (R)- ពិធីសារផលិតកម្មតន្ត្រីនិងទូរទស្សន៍ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ធ (S)- ពិធីសារសម្រាប់លីកកីឡានិងសម្ភារៈកីឡាអាជីព - គ្មានអ្នកមើល កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ន (T)- ហាងពិធីសារហាងស្រាបៀរនិងស្រាទំពាំងបាយជូរមានបន្ទប់ភ្នក្សរសជាតិ កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ប(្ម)- ពិធីសារសម្រាប់បារ
- ឧបសម្ព័ន្ធទីផ (V)- ពិធីសារបង្កើតការថែរក្សាផ្ទាល់ខ្លួន កែសម្រួលថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ព (W)- ពិធីសារកីឡាសម្រាប់យុវជននិងមនុស្សពេញវ័យ កែប្រែថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១
- ឧបសម្ព័ន្ធ ក១ (X1)- ពិធីសារឡើងវិញសម្រាប់សាលារៀន ក-១២សាលារៀននៅខោនធី Los Angeles

បានកែសម្រួលថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១

ទំព័រទី ៣៧

ឧបសម្ព័ន្ធ ក២ (x2)- ពិធីសារសម្រាប់ កូរីដ -១៩ ផែនការគ្រប់គ្រងផលប៉ះពាល់នៅសាលារៀន ក-១២

ឧបសម្ព័ន្ធ ម១ (y1)- ពិធីសារសម្រាប់វិទ្យាស្ថានឧត្តមសិក្សា កែប្រែថ្ងៃទី ៣១ខែមីនាឆ្នាំ ២០២១

ឧបសម្ព័ន្ធ ម2 (y2)- ពិធីសារសម្រាប់ផែនការគ្រប់គ្រងហានិភ័យនៃកូរីដ ១៩ សម្រាប់វិទ្យាស្ថានឧត្តមសិក្សា

ឧបសម្ព័ន្ធ យ(z)- ពិធីសារសម្រាប់កម្មវិធីផ្តល់ការថែរក្សាពេលថ្ងៃសម្រាប់កុមារដែលមានវ័យសិក្សាសម្រួលថ្ងៃទី ៣១ខែមីនា  
ឆ្នាំ ២០២១